



ការពន្យល់ជាក់ស្តែង

អំពី

មូលដ្ឋានគ្រឹះទាំងបី
រូបមន្តទាំងបួន
ប្រការដែលនាំឲ្យខូចឥស្សាម

ដោយ

លោកបណ្ឌិតហែសាំសារហាន

طبع على نفقة بعض المحسنين
غفر الله لهم ولكل من أعان على نشره وتعليمه

وقف لله تعالى لا يجوز بيعه

ប្រែកម្រិតដោយឥតគិតថ្លៃ

ហាមលក់



ثلاثة الأصول

وأدلتها

ការសរសើរទៅចំពោះអស់ឡោះ ដែលយើងកោតសរសើរចំពោះទ្រង់ ហើយយើងសុំជំនួយអំពីទ្រង់និងការអភ័យទោសពីទ្រង់។ ហើយយើងសុំទ្រង់បញ្ឈប់សុខ្ខីរបស់យើងអំពីប្រការៗនិងទង្វើអាក្រក់នានាដែលកើតមកលើយើង។ អ្នកណាហើយដែលអស់ឡោះចង្អុលបង្ហាញទៅកាន់ផ្លូវត្រឹមត្រូវ គឺអត់មានអ្នករង្វេងឡើយ។

អ្នកណាហើយដែលអស់ឡោះមិនចង្អុលបង្ហាញក៏គ្មានអ្នកណាអាចចង្អុលបង្ហាញក្រៅពីទ្រង់បានឡើយ។ ខ្ញុំធ្វើសច្ចារគ្មានម្ចាស់ណាក្រៅពីអស់ឡោះឡើយ គឺមានតែទ្រង់មួយអង្គគត់ ហើយគ្មានការគោរពលាយទ្ងំនិងទ្រង់ឡើយ។ ហើយខ្ញុំធ្វើសច្ចារទៀតពិតប្រាកដណាស់ម៉ូហាំម៉ាត់ជារីសូល(ព្យាករី)របស់អស់ឡោះ។

អរម្ភកថានៃការបកស្រាយ

អ្នកនិពន្ធគឺតាបនេះ

គាត់ជាស្នេហាស្នាម(الإسلام) ហើយក៏ជាស្ថាបនិកដ៏ល្បីខាងផ្នែកតៅហេតមួយរូប។ គឺអ៊ីម៉ា ម៉ូហាំម៉ាត់ ពិន អាប៊ុលខុលរ៉ាហាប់ ពិន សូឡែម៉ាន អាត់តើមីមី។ ងារ(کنيته)របស់គាត់គឺ អាប៊ូអាល់ហ្សសេន (أبو الحسين)។

គាត់កើតនៅតំបន់អាល់អូយណាស់ (العيينة) ក្នុងឆ្នាំ១១១៥(មស) ហើយស្លាប់ក្នុងតំបន់អាត់ដើតអ៊ីយ៉ះ (الدرعية) ឆ្នាំ១២០៦(មស)។


ហេតុអ្វីបានជាយើងត្រូវសិក្សាតៅហេត?



មូលហេតុដែលជ្រើសរើសយកគឺតាបនេះសំរាប់អោយសិស្សក្នុងការសិក្សាដំបូង


ដោយសារបណ្តារអ្វីឡាម៉ាកយើង(أهل السنة والجماعة)សម័យមុន ពួកគេយកចិត្តទុកដាក់ទៅលើគឺតាបដែលមានហ្គើរកាត់(بركة)នេះណាស់។ដោយគឺតាបនេះវាផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្លឹកសន្លាប់នៅក្នុងវាហើយអ្វីដែលមានផលប្រយោជន៍ដ៏ធំធេងក្នុងគឺតាបនេះ គឺយើងអាចយកវាសំរាប់អោយសិស្សដែលគេស្វែងរកចំណេះវិជ្ជានេះ ហើយវាអាចយកមកធ្វើជារូបមន្តក្នុងការសិក្សាស្រាវជ្រាវសំរាប់ខ្លួនរបស់គេផងដែរ ហើយអ្វីដែលគេរៀនពីគឺតាបនេះ និងអាចកើតជាធនធានសំរាប់គេយល់ដឹងអំពីហ្វ្យូមស្ទើរអ៊ី(شرعي)។ ហើយយើងគួរតែយកវាជាករដើរតាមនូវអ្វីដែលជាផ្លូវក្នុងការរៀបចំរបស់អ្វីឡាម៉ាក(علماء). សំរាប់មនុស្សទូទៅក៏ដូច្នោះដែរ វាសំខាន់ណាស់មិនអាចគេចបានឡើយ ត្រូវរៀនត្រូវដឹងនូវគឺតាបតូចមួយនេះ។ ដោយសារគឺតាបតូចមួយនេះវាគ្របដណ្តប់ទៅដោយប្រការសំខាន់ៗដែលធ្វើ អោយយើងមានអ៊ីម៉ាន់ទៅចំពោះអល់ឡោះជាម្ចាស់ដោយគ្មានការសង្ស័យនិងស្នាក់ស្មើឡើយ ។

ខ្ពត្តមតាពក្នុងការបែងចែកគឺតាបនេះនិងការតាក់តែងរបស់ស្បៀងម៉ូហាំម៉ាត់ពិសភាវៈខ្មែរវាហាប់(رحمه الله)



និយមន័យ គ្រឹះទាំងបី (الأصول الثلاثة)

សង្ខេបនិយមន័យ គ្រឹះទាំងបី (الأصول الثلاثة) វាជាសំនួរទាំងបីដែលគេសួរនៅក្នុងផ្លូវ



អ្វីដែលជាផ្នែកដែលយើងទទួលបានអំពីការសិក្សារបស់យើងលើ(الأصول الثلاثة)


បើអ្នករៀនចេះអំពីគ្រឹះទាំងបី(الأصول الثلاثة) ក្រោយមកអ្នកបង្រៀនវាដល់អ្នកដទៃ ហើយអំពាវនាវមនុស្សទៅរកវា ហើយក្រោយមកអ្នកអត់ធ្មត់លើចំនេះវិជ្ជា ការប្រតិបត្តិនិងសេចក្តីណែនាំរបស់អ្នក ពិតប្រាកដណាស់អ្នកនិងអាចឆ្លើយបានរាល់ៗសំនួរទាំងបីដែលគេសួរនៅក្នុងផ្លូវ (القبر) យ៉ាងងាយស្រួលបំផុត َبِإِذْنِ اللَّهِ




មាតិកាសៀវភៅ គ្រឹះទាំងបី (الأصول الثلاثة)
 គេបានបែងចែកសៀវភៅនេះទៅជាប្រាំផ្នែករ៉ានោះគឺ៖



(១) ចំណោទបញ្ហាទាំងបួន
المسائل الأربعة



(២) ចំណោទបញ្ហាទាំងបី
المسائل الثلاثة




(៣) សារៈសំខាន់នៃការសិក្សាតោហេតុ

ចំលើយនៃសំនួរ ៖ ហេតុអ្វីបានជាយើងសិក្សាតោហេតុ (توحيد)

(៤) គ្រឹះទាំងបី (الأصول الثلاثة)

អត្ថន័យសង្ខេបនៃគ្រឹះទាំងបី (الأصول الثلاثة) វាគឺជាសំនួរទាំងបីដែលគេសួរក្នុងផ្លូវ




(៥) បញ្ចប់សេចក្តី

យោងទៅតាមពាក្យសំដីរបស់អ្នកនិពន្ធ (មនុស្សក្រោយពេលដែលស្លាប់និងត្រូវគេពង្រោះឡើងវិញ) រហូតដល់ចុងបញ្ចប់នៃសៀវភៅ។

ទីមួយ៖ ចំណោទបញ្ហាទាំងបួន

(១) មូលហេតុអ្នកនិពន្ធដើមសរសេរសៀវភៅដោយ (البسمة)



بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

(១) ចូរអ្នកដឹងចុះ អ្នកដែលអល់ឡោះអាណិតស្រលាញ់។

(២) ពិតប្រាកដណាស់ វាចាំបាច់មកលើយើងក្នុងការ សិក្សាអំពីបញ្ហាទាំងបួន

ទីមួយ៖ ចំណេះវិជ្ជាវាជាការស្គាល់អល់ឡោះ ស្គាល់ណាហ្គី ស្គាល់សាសនាអ៊ីស្លាមជាមួយនិងភស្តុតាងនានា។

ទីពីរ៖ ការប្រតិបត្តិវា (៣)

២) ដូចដែលបានចង្អុលបង្ហាញយើងពីខាងដើម ជាទំលាប់របស់អ្នកនិពន្ធ ពិតណាស់គាត់ចាប់ផ្តើមឡើងក្នុងការដើរសំរាប់អ្នកដែលសិក្សាស្វែងរកចំណេះវិជ្ជាដោយទទួលបាននូវ ការអាណិតស្រលាញ់ពីអល់ឡោះ ហើយនេះជាភស្តុតាងបញ្ជាក់ និងចង្អុលបង្ហាញដូចជា៖



ដែលហៅថាចំណេះវិជ្ជាគឺយើងដឹងការពិតជាមួយនិងអំនះអំនាង ហើយផ្ទុយនិងចំណេះវិជ្ជាគឺភាពល្ងង់ខ្លៅ។

៣) គេបាននិយាយថាអំពីទំនាក់ទំនងរវាងចំណេះវិជ្ជានិងការប្រតិបត្តិ ចំណេះវិជ្ជាគឺជាការអនុវត្តន៍ ប្រសិនបើយើងមិនអនុវត្ត ចំណេះវិជ្ជានិងក៏គ្មានផលប្រយោជន៍ដែរ។ បើសិនជាអ្នកមានចំណេះវិជ្ជាមិនអនុវត្តន៍លើចំណេះវិជ្ជាដែលមានប្រៀបដូចជាពួកយ៉ាហ្វិម (یَهُود) អញ្ចឹងដែរ។ ដោយសារតែពួកយ៉ាហ្វិម (یَهُود) ពួកគេមានចំណេះវិជ្ជាតែមិនអនុវត្តន៍ ។

قَالَ تَعَالَى: ﴿يَعْرِفُونَهُ كَمَا يَعْرِفُونَ آبَاءَهُمْ﴾ ﴿الأنعام﴾

មានន័យថា៖ ពួកគេបានយល់ដឹងដូចនិងអ្វីដែលកូនចៅឯងដឹងដូចគ្នាដែរ មានបីនាក់ ហើយដំបូងដែលចូលឋាននរកគឺ អ្នកចេះ ដឹងដែលមានចំណេះវិជ្ជា ហើយគេមិនអនុវត្តន៍ ដូចដែលមានក្នុងកំណាព្យថា

អ្នកប្រាជ្ញដែលមិនប្រើចំណេះរបស់វា ត្រូវគេធ្វើទារុណកម្មមុនអ្នកពហុទេពនិយម

សំរាប់ការអំពាវនាវមានលក្ខខណ្ឌនឹងក្រិតក្រុមដែលចាំបាច់ត្រូវតែបញ្ឈប់ ហើយនឹងសារៈសំខាន់ៗ

ប្រការបី៖

សេចក្តីអំពាវនាវ
ទៅរកវា

១) ជាការអំពាវនាវ
(الدعوة)
ដ៏បរិសុទ្ធចំពោះព្រះ
ភក្ត្ររបស់
អស់ឡោះជាម្ចាស់

២) ការអំពាវ
នាវផ្អែកទៅលើចំ
នេះដឹងរបស់
សាសនា

៣) ការអំពាវ
នាវដោយប្រាជ្ញា
និងការអត់ធ្មត់

៤) ត្រូវចេះ
ពិចារណាលើ
ស្ថានភាពរបស់
អ្នកស្តាប់(المدعوين)

តស៊ូតាំងដែលយោងទៅលើបញ្ហារលក្ខខណ្ឌៗទាំងនេះ

قَالَ عَلَاءٌ: ﴿قُلْ هَذِهِ سَبِيلُ اللَّهِ أَدْعُو إِلَى اللَّهِ عَلَى بَصِيرَةٍ أَنَا وَمَنِ اتَّبَعْتِي وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ﴾ ﴿١٦٨﴾ **يونس**

អស់ឡោះទ្រង់មានបន្ទូលថា៖ ចូរអ្នកពោលចុះឱម៉ហាំម៉ាត់ នេះជាមាគីរបស់ខ្ញុំ ដែលខ្ញុំអំពាវនាវទៅកាន់អស់ឡោះ ដោយ
មានការចេះដឹងច្បាស់លាស់ ខ្ញុំនិងអ្នកដើរតាមខ្ញុំ(ត្រូវអំពាវនាវអ្នកផ្សេងទៀតទៅកាន់អស់ឡោះ) ហើយអស់ឡោះមហាជ្រះស្អាត
ហើយខ្ញុំមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្តីវិកឡើយ។

﴿قُلْ هَذِهِ سَبِيلُ اللَّهِ﴾ ៖ យោងទៅតាមអ្វីដែលនាំមកដោយណាហ្គីអ៊ីពីច្បាប់សាសនា៖ ពាក្យថា **سبيل** គឺមធ្យោបាយ ។

﴿أَدْعُو إِلَى اللَّهِ﴾ ៖ អ្នកដែលអំពាវនាវមនុស្សទៅរកអស់ឡោះ ហើយគេមានសេចក្តីស្មោះសរទៅចំពោះទ្រង់និង
មានបំណងផ្សារភ្ជាប់រវាងមនុស្សនិងអស់ឡោះ។

﴿عَلَى بَصِيرَةٍ﴾ ៖ អត្ថន័យនៃពាក្យ **بصيرة** គឺចំណេះវិជ្ជា។

- ១. ច្បាប់សាសនា
- ២. ស្ថានភាពរបស់អ្នកស្តាប់
- ៣. មធ្យោបាយឆ្ពោះទៅរកភាពជោគជ័យ

ដូចនិងអ្វីដែលអ្នកនិពន្ធបាននិយាយថា នៅពេលដែលអ្នករៀនចំនេះវិជ្ជា ក្រោយមកអ្នកប្រតិបត្តិវា ចាំបាច់ណាស់ទៅលើអ្នកអំពីសេ
ចក្តីឆ្លងកាត់ក្នុងការពុះពារដូចទៅនិងអ្វីដែលណាហ្គីនិងសហហ្គីត(الصحابه والسلف الصالح) ដូចគ្នាដែរ ។
ដោយអស់ឡោះទ្រង់មានបន្ទូលថា៖

“ចូរអ្នកពោលចុះឱម៉ហាំម៉ាត់ នេះជាមាគីរបស់ខ្ញុំ ដែលខ្ញុំអំពាវនាវទៅកាន់អស់ឡោះ ដោយមានការចេះដឹងច្បាស់លាស់ ខ្ញុំ
ហើយនិងអ្នកដើរតាមខ្ញុំ(ត្រូវអំពាវនាវអ្នកផ្សេងទៀតទៅកាន់អស់ឡោះ) អញ្ចឹងចាំបាច់ណាស់ទៅលើការអំពាវនាវ។

(១) ក្រោយពីការអំពាវនាវអ្នកនិពន្ធបានលើកឡើងអំពីការអត់ធ្មត់ ដូចដែលគាត់រៀបរាប់ទៅចំពោះអ្នកថា ៖ អ្នកដែលតាមផ្លូវនិងទទួលបានលទ្ធផលជាច្រើនដូច ដែលពួកបណ្តាលណាហ្នឹងនឹងរំស្មៃអញ្ចឹងដែរ ដូច្នោះត្រូវតែអត់ធ្មត់។

ប្រការបួន ៖ ការអត់ធ្មត់ចំពោះបញ្ហាដែលកើតឡើង។

(១) ហើយភស្តុតាងពីសំដីទ្រង់ដ៏ខ្ពង់ខ្ពស់


قَالَ تَعَالَى ﴿ وَالْعَصْرِ ۝ إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنُفٍ ۝ إِلَّا الَّذِينَ ءَامَنُوا وَعَمِلُوا الصَّالِحَاتِ وَتَوَّصُوا بِالحَقِّ وَتَوَّصُوا بِالصَّبْرِ ۝ ﴾ العَصْرِ : ١ - ٣

អស់ឡោះទ្រង់មានបន្ទូលថា ៖

អស់ឡោះស្បថនិងពេលវេលាអាស៊ីត។ ពិតប្រាកដណាស់មនុស្ស គឺស្ថិតក្នុងភាពខាតបង់។ លើងលែងតែអ្នកមានជំនឿនិងបានសាងអំពើល្អនិងបានផ្តុំគ្នាអោយប្រកាន់ភ្ជាប់នូវការពិត និងបានផ្តុំគ្នាអោយមានការអត់ធ្មត់ប៉ុណ្ណោះ




អ៊ីប្សុ រ៉ៃយីម (ابن القيم) បានចែកសេចក្តីអត់ធ្មត់ជាបីប្រការ៖



(២) បន្ទាប់ពីលើកឡើងបញ្ហាទាំងបួនអ្នកនិពន្ធបង្ហាញភស្តុតាងពីសៀវភៅនេះគឺ(سورة العصر).

អ្នកនិពន្ធតែងតែលើកឡើងពីបញ្ហា ដោយភ្ជាប់ជាមួយនិងភស្តុតាង . **ហេតុអ្វី?**



អ៊ីម៉ាំស្លេឡីអ៊ី (إمام الشافعي) គាត់បាននិយាយថា៖

((ប្រសិនបើអស់ឡោះទ្រង់មិនបញ្ចុះភស្តុតាងនិងអំនះអំនាង ផ្សេងទេមានតែស្វីដោះនេះមួយក៏គ្រប់គ្រាន់ដែរ។))(១)

ហើយអ៊ីម៉ាំប៊ូខរី (إمام البخاري) បាននិយាយថា៖

((នៅជំពូក៖ ចំនេះវិជ្ជាគឺវាមុនពាក្យសំដីហើយនិងការប្រតិបត្តិ))

ហើយភស្តុតាងរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់មានបន្ទូលថា៖

قَالَ تَعَالَى: ﴿فَاعْلَمْ أَنَّهُ لَا إِلَهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنبِكَ
وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ﴾ محمد: ١٩

❖ ចូរអ្នកដឹងចុះ គ្មានម្ចាស់ណាក្រៅពីអស់ឡោះឡើយ ហើយ ទ្រង់គឺជាអ្នកដែលលុបលាងរាល់ខ្លួនសើម្បី(បាបកម្ម)របស់អ្នក និងអ្នកមុកម្នីនទាំងអស់។ គឺគេបានចាប់ផ្តើមនូវចំណេះវិជ្ជាមុន ពាក្យសំដីនិងការប្រតិបត្តិ។ (២)

(១) គោលបំណងរបស់អ្នកនិពន្ធ ប្រាកដណាស់ស្វីដោះនេះ

(سورة العصر) តែវាមួយគ្រប់គ្រាន់ដើម្បីលើកជាអំនះអំនាង លើខ្ញុំរបស់ទ្រង់ ក្នុងការបង្រៀនដើម្បីយកទៅប្រតិបត្តិ អំពាវនាវ និងអត់ធ្មត់។ គឺវាកាន់តែអស្ចារ្យសំរាប់អ្នក បើនៅក្នុងគួរអាន

(قرآن) មាននូវស្វីដោះផ្សេងៗជាច្រើនទៀត?

គួរអានទាំងអស់របស់វាជាអំនះអំនាងយ៉ាង ត្រឹមត្រូវច្បាស់លាស់។

(២) អាមៀរុលមុកម្នីនីនបានដាក់ជំពូកក្នុងហាហ្គីស គឺតាប

របស់គាត់ (صحيح البخاري) ៖ ((ជំពូក៖ ចំនេះវិជ្ជា គឺវាមុនពាក្យសំដីហើយនិងការប្រតិបត្តិ) ហើយគាត់បានលើក ភស្តុតាងគឺថាចាំបាច់ត្រូវតែចំណេះវិជ្ជាមុនការនិយាយនិប្រតិបត្តិ។ វាមិនត្រឹមត្រូវឡើយ ការប្រតិបត្តិណាដោយគ្មានចំណេះវិជ្ជាបើ មិនអញ្ចឹងទេលទ្ធផលប្រដូចទៅនឹងពួកណាសរីនី។

ទី១៖ ជាការពិតណាស់ទ្រង់បានបង្កើតយើងផ្តល់វិស្វី
អោយយើងថែមទៀត ហើយទ្រង់មិនបោះបង់យើង
ចោលទេ។ ទ្រង់បានបញ្ជូន ព្យាករិមកដល់យើងទៀត
ផង អ្នកដែលតាមព្យាករិមនិងចូលឋានសួគ៌ ហើយអ្នក
ដែលប្រឆាំងព្យាករិមនិងចូលឋាននរក។

قَالَ تَعَالَى: ﴿ إِنَّا أَرْسَلْنَا إِلَيْكَ رَسُولًا شَاهِدًا عَلَيْكَ كَمَا
أَرْسَلْنَا إِلَىٰ فِرْعَوْنَ رَسُولًا ﴿١٥﴾ فَصَلَّىٰ فِرْعَوْنُ الرَّسُولَ فَأَخَذْنَاهُ
أَخَذًا وَيْلًا ﴿١٦﴾ ﴿ المزمّل: ١٥ - ١٦

ពិតណាស់យើងបានបញ្ជូនអ្នកនាំសារម្នាក់(ម៉ូហាំម៉ាត់)
ទៅកាន់ពួកអ្នក(អ្នកស្រុកម៉ាក្កេ) ដែលធ្វើជាសាក្សីលើ
ពួកអ្នក បីដូចជាយើងបានបញ្ជូនអ្នកនាំសារម្នាក់(ម៉ូសា)
ទៅកាន់ហ្វៀតអូននោះដែរ ហើយហ្វៀតអូនបានប្រឆាំង
និងអ្នកនាំសារនោះ។ ដូច្នោះយើងបានដាក់ទារុណកម្មគេ
យ៉ាងធ្ងន់ធ្ងរ។

*** (الأسماء والصفات)** ឈ្មោះនិងលក្ខណៈរបស់អស់ឈ្មោះដែល
យើងគិតមិនដល់ហើយក៏មិនអាចយកអ្វីមកប្រៀបធៀបនិងទ្រង់បាន

ឡើយ នូវអ្វីដែលបានបញ្ជាក់មាននៅក្នុងគីតាប(القرآن)និងសុណ្ណៈ
(السنة) ហើយយើងកំណត់នូវអ្វីដែលអស់ឈ្មោះកំណត់នូវខ្លួនរបស់
ទ្រង់ ដែលមាននៅក្នុងគីតាប (القرآن) និងសុណ្ណៈរបស់វិស្វល
(ព្យាករិ)របស់ទ្រង់។ហើយត្រូវបញ្ចៀសខ្លួនរបស់យើងនូវអ្វីដែលទ្រង់
បានហាមឃាត់ដែលមាននៅក្នុងគីតាប(القرآن) របស់ទ្រង់ហើយនិង
ការហាមឃាត់របស់វិស្វលផងដែរដូចជា

قَالَ تَعَالَى: ﴿ لَا تَأْخُذْهُ سِنَّةٌ وَلَا قَوْمٌ ﴿٢٥٥﴾ ﴿ البقرة: ២៥៥

ទ្រង់មិនងងុយហើយក៏មិនគេងដែរ
قَالَ تَعَالَى: ﴿ وَمَا مَسَّنَا مِنْ لُجُوبٍ ﴿٣٨﴾ ﴿ ق: ៣៨

ហើយយើងពុំអាចរនៀយហាត់ឡើយ ដោយគ្មានការប្តូរ និងមិន
បដិសេធ ហើយក៏គ្មានការប្រៀបធៀបពីរបៀប និងមិនប្រដូចទៅនិងអ្វី
ឡើយ។

«ចំណោទបញ្ហាទាំងបី» ការសង្ខេបរបស់

ចំណោទទី១៖ តោហេតុវិប្បិឃ័យា
សំនិងតោហេតុអាស្ការវាសំស៊ីហ្វា

ចំណោទទី២៖ តោហេតុអ៊ីលូ
ហ៊ីយ៉ាស (توحيد الألوهية)

ចំណោទទី៣៖ ការចៀស
ឆ្ងាយអំពីប្រការៗស្តីរិក

(១) ចំណោទទី១៖ ការកំណត់របស់អ្នកនិពន្ធគឺតោហេតុវិប្បិឃ័យាសំ (توحيد الربوبية) និងតោហេតុអាស្ការវាសំស៊ីហ្វា (توحيد الألوهية) ហើយទ្រង់ជាអ្នកបង្កើត (ទ្រង់បានផ្តល់វិស្វគី(លាភ)ដល់យើង)
ទ្រង់ជាអ្នកផ្តល់។(ហើយទ្រង់មិនបោះបង់យើងចោលឡើយ) គឺយើងត្រូវបោះបង់ចោលនូវប្រការដែលហាមឃាត់ (ហើយទ្រង់បានបញ្ជូនព្យាករិមកដល់យើង)។

គោលបំណងដែលអស់ឈ្មោះបញ្ជូនព្យាករិមក

ជាភស្តុតាងបញ្ជាក់លើអ្វីដែលទ្រង់បង្កើត
﴿ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ بَعَثَ رَسُولًا ﴿١٥﴾ ﴿
ហើយយើងមិនដែលដាក់ទណ្ឌកម្មអ្នកណាម្នាក់ឡើយលុះ
ត្រាតែយើងតែងតាំងអ្នកនាំសារម្នាក់ជាមុនសិន។

សេចក្តីអាណិតស្រលាញ់
﴿ وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ ﴿٢١﴾ ﴿
ហើយយើងមិនបានបញ្ជូនអ្នកឡើយលើកលែងតែផ្តល់ក្តីមេត្តា
ករុណាចំពោះពិភពលោកប៉ុណ្ណោះ។

បញ្ហាទី២៖ ក្នុងការកំណត់ អ៊ីលូហ្គីយ៉ាស់ (الألوهية) សម្រាប់ អល់ឡោះហ្វិតាអាឡើ(تعالى الله) អ្នកនិពន្ធបាននិយាយថា៖ (ពិតប្រាកដណាស់អល់ឡោះទ្រង់មិនអភ័យទោសអោយឡើយ សំរាប់អ្នកណាម្នាក់ដែលគោរពម្ចាស់អីរបស់ផ្សេងលាយឡំជាមួយទ្រង់)។ អាហាដុន(أحد) មិនកំណត់ច្បាស់សំដៅទៅលើមនុស្សទូទៅ មិនថាណាហ្គី មេដឹកនាំ ស្តេច អ្នកសង្ឃ ឬផ្សេងពីនេះទៀតក៏ដោយ។ ភស្តុតាងដែលអល់ឡោះទ្រង់មានបន្ទូល៖

﴿ ហើយពិតប្រាកដណាស់ម៉ាស្លិត (វិហារ) គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះចូរពួកអ្នកកុំប្លែងស្ទង់សុំអ្នកណាម្នាក់រួមជាមួយអល់ឡោះអោយសោះ។ ﴾


ទី២៖ អល់ឡោះទ្រង់មិនអភ័យទោសអោយឡើយ ចំពោះអ្នកណាដែលប្លែងស្ទង់នរណាម្នាក់រួមជាមួយទ្រង់។ សូម្បីតែស្តេចផែនដី និងបណ្តារណាហ្គីៗ ដែលទ្រង់បញ្ជូនមកក៏ដោយ។

ភស្តុតាងបន្ទូលទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿ وَأَنَّ الْمَسْجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا ﴾

﴿ពិតប្រាកដណាស់ម៉ាស្លិត (វិហារ) គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះចូរពួកអ្នកកុំប្លែងស្ទង់សុំនរណាម្នាក់រួមជាមួយអល់ឡោះអោយសោះ។

ក្នុងអត្ថន័យនៃពាក្យម៉ាស្លិត(مسجد)មានបីអត្ថន័យ ហើយគេសង្ខេបវាដូចជា៖



قَالَ تَعَالَى: ﴿ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا ﴾ الجن: ١٨

﴿ (វិហារ) គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះចូរពួកអ្នកកុំប្លែងស្ទង់សុំនរណាម្នាក់ រួមជាមួយអល់ឡោះអោយសោះ។ ﴾

﴿ أَحَدًا គឺន័យទូទៅ វាសំដៅលើអ្វីៗទាំងអស់ដែលមាននៅក្នុងប្រយោគហាមឃាត់ ។ ដូច្នេះហើយអ៊ីម៉ា (الإمام رحمه الله) គាត់បាននិយាយនៅដើមដំបូងនៃបញ្ហាទីពីរថា៖ (ពិតប្រាកដណាស់អល់ឡោះទ្រង់មិនអភ័យទោសអោយឡើយចំពោះអ្នកណា ហើយដែលប្លែងស្ទង់នរណាម្នាក់រួមជាមួយទ្រង់។) គឺថា សូម្បីតែនរណាម្នាក់ក៏ដោយ ណាហ្គី មេដឹកនាំ ជីនដ៏ឃោរឃៅ រឺ ក៏អ្នកដែលមានចិត្តល្អបរិសុទ្ធយ៉ាងណាក៏ដោយ ។

ទី៣ ៖ អ្នកតាមរសូល(رسول) និងតអាត់ (طاعة) ចំពោះអស់ឡោះតែមួយ គេមិនអនុញ្ញាតិ អោយវា គាំពារទៅចំពោះអ្នកប្រឆាំង និងអស់ឡោះហើយ និងព្យាការីរបស់ទ្រង់ ទោះបីជាបងប្អូនសាច់ញាតិ ស្និតស្នាលក៏ដោយ។


ភស្តុតាងពីបន្ទូលទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ، وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ أُولَئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ أُولَئِكَ حِزْبُ اللَّهِ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ ﴿٢٢﴾ المجادلة: ٢٢

❖ អ្នក(ម្ចាស់ម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមាន ជំនឿលើ អស់ឡោះនិងថ្ងៃបរលោក អាណិត ស្រឡាញ់ពួកដែលប្រឆាំងនឹង អស់ឡោះ និងអ្នក នាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកគេជាឪពុក របស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ ពួកគេ ឬក៏ពូជពង្ស របស់ពួកគេក៏ដោយ។ពួកទាំង នោះហើយដែលទ្រង់បានចារទុកនូវ ភាពមាន ជំនឿនៅក្នុងដួងចិត្តរបស់ពួកគេ ហើយទ្រង់បាន ធ្វើឱ្យពួក គេមានភាពរឹងមាំកាន់តែខ្លាំងដោយមាន ជំនួយពីទ្រង់។ ហើយទ្រង់ នឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរពីក្រោម វា ដោយពួកគេនៅក្នុងនោះជាអមតៈ។ អស់ឡោះ បានយល់ព្រម ចំពោះពួកគេ។ ហើយពួកគេក៏បាន យល់ព្រមចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះគឺជា ក្រុមរបស់អស់ឡោះ។ ចូរដឹងថា៖ ពិតប្រាកដ ណាស់ ក្រុមរបស់អស់ឡោះគឺជាអ្នកដែលទទួល បានជ័យជំនះ❖

បញ្ហាទី ៣៖ អ្នកនិពន្ធបញ្ជាក់អំពីកាតព្វកិច្ចក្នុង ការជៀសអោយឆ្ងាយអំពីប្រការដែលគោរពនរណា ម្នាក់លាយឡំជាមួយអស់ឡោះ។

ការជៀសអោយឆ្ងាយពីប្រការស្លឹកនិងគោរពលាយឡំ ជាមួយអស់ឡោះកើតឡើងដោយ៖



១- ពីចិត្ត៖ ពិតប្រាកដណាស់ចាំបាច់ត្រូវខឹងស្អប់កា ហៀរ ពិធីបុណ្យនិងការជប់លាងផ្សេងៗរបស់ពួកគេ។ ជាពិសេសរាល់ៗប្រការស្លឹក ហើយនិងប្រការដែល បង្កើតថ្មីរបស់គេ។

២ - អំពីអណ្តាត ៖

قَالَ تَعَالَى: ﴿إِنِّي بَرَاءٌ مِّمَّا تَعْبُدُونَ ﴿٢٦﴾ الزخرف: ٢٦

❖ ពិតប្រាកដណាស់ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នក កំពុងគោរពសក្ការៈនោះឡើង។

قَالَ تَعَالَى: ﴿قُلْ يَا أَيُّهَا الْكَافِرُونَ ﴿١﴾ لَا أَعْبُدُ مَا تَعْبُدُونَ ﴿٢﴾ وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٣﴾ وَلَا أَنَا عَابِدٌ مَّا عَبَدْتُمْ ﴿٤﴾ وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٥﴾ لَكُمْ دِينُكُمْ وَلِيَ دِينِ ﴿٦﴾ الكافرون: ١ - ٦

❖ ចូរអ្នក(ម្ចាស់ម៉ាត់) ពោលថា ឱពួកប្រឆាំង ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការ នោះឡើយ ។


ហើយពួកអ្នក ក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វី ដែលខ្ញុំ គោរពសក្ការនោះដែរ ។

ហើយខ្ញុំ មិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វី ដែលពួកអ្នកគោរពសក្ការនោះឡើយ ។

ហើយពួកអ្នកមិនមែនជាអ្នកគោរពសក្ការៈនោះដែរ។ សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នក ហើយ សម្រាប់ខ្ញុំគឺសាសនារបស់ខ្ញុំ ។

៣- អំពីអវៈយវៈ ៖ ដោយគ្មានការចូលរួមជាមួយពួក គេនៅក្នុងពិធីបុណ្យរបស់ពួកគេ រឺសំលៀកបំពាក់ ឬក៏ ចូលទៅក្នុងអ្វីដែលពួកគេមានជំនឿ ។

ប្រការទីបី: សារៈសំខាន់នៃការរៀនតៅហេត



(៣) ត្រង់ចំណុចនេះអ្នកនិពន្ធបញ្ជាក់ថា ហេតុអ្វីបានជាយើងត្រូវរៀនតៅហេត? ហើយយើងបានបញ្ជាក់រួចមកហើយសារៈសំខាន់របស់វា។

និយមន័យ តៅហេត : យើងបានរៀនរាប់រួចហើយនៅក្នុងសេចក្តីឆ្លើម



អ្នកនិពន្ធបានថា៖ អត្ថន័យការប្រណិប័តន៍មកចំពោះយើង(អល់ឡោះ) គឺមានន័យថា ពួកគេត្រូវគោរព សក្ការៈចំពោះយើងតែម្នាក់គត់។ ហើយនេះជាសំដីរបស់កូនអាប៊ីហ្គាស **رضي الله عنهما** ដោយគាត់បានថា៖ (ពិតណាស់រាល់ៗអ្វីហ្គាត់នៅក្នុងអាវហានីហ្វីយ៉ាស គឺមានន័យថា៖តៅហេត)។ ﴿ * وَاعْبُدُوا اللَّهَ ﴾ ចូរពួកអ្នកគោរពសក្ការៈអល់ឡោះតែមួយគត់។ ﴿ ចូរយកអល់ឡោះតែមួយជាទីសក្ការៈ: ﴿ يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ ﴾ ឱមនុស្សលោកទាំងឡាយចូរពួកអ្នកគោរពសក្ការៈម្ចាស់របស់ពួកអ្នកតែមួយគត់. ឱបណ្តាលអ្នកមានជំនឿទាំងឡាយចូរអ្នកសក្ការៈម្ចាស់របស់អ្នកតែមួយគត់។

ចំណុចទីបួន៖ គ្រឹះទាំងបី

នៅពេលដែលមានគេសួរអ្នកថា៖ តើអ្នកដឹងទេអ្វីទៅជាចំណុច គ្រឹះទាំងបីដែលមនុស្សចាំបាច់ត្រូវដឹង? ចូរអ្នកឆ្លើយចុះថា៖ គឺការស្គាល់របស់ខ្ញុំអស់ឡោះនូវម្ចាស់របស់គេ (អស់ឡោះ) ការស្គាល់សាសនារបស់គេ(អ៊ីស្លាម)ការស្គាល់ណាហ្គីរបស់ គេ គឺណាហ្គីម៉ូហាំម៉ាត់ ρ (១)

បើគេសួរអ្នកថា៖ នរណាជាម្ចាស់របស់អ្នក? ចូរអ្នក ឆ្លើយថា៖ ម្ចាស់របស់ខ្ញុំគឺអស់ឡោះ ទ្រង់ជាអ្នកគ្រប់គ្រងរូប ខ្ញុំនិងអ្វីៗ ទាំងអស់នៅក្នុងលោក៏យ៉ែនេះដោយនៀកម៉ាត របស់គាត់។ អស់ឡោះ ជាទីសក្ការៈរបស់ខ្ញុំ។ ខ្ញុំមិនគោរព សក្ការៈទៅចំពោះអ្នកផ្សេងពីអស់ឡោះឡើយ។ ភស្តុតាង ដូចមានក្នុងបន្ទូលរបស់អស់ឡោះថា៖

﴿قَالَ تَمَّالٌ﴾: ﴿الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾ الفاتحة: ٢

﴿ ការសរសើរទាំងឡាយចំពោះអស់ឡោះដែលជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់ ﴾ (២) រាល់អ្វីៗដែលមានលើ លោកនេះក្រៅពីអស់ឡោះគេហៅថាម៉ាខ្លូក។ ហើយរូបខ្ញុំគឺ ជាម៉ាខ្លូកមួយក្នុងចំណោមម៉ាខ្លូកទាំងអស់។ (៣)

(១) អ្នកនិពន្ធចាប់ផ្ដើមដោយនិយាយពីគ្រឹះទាំងបី។ ហើយនិង លើក យកសំណួរនៅក្នុងផ្នែកទាំងបីមកផងដែរ។ ដើម្បីជំរុញ ដាស់តឿនអ្នក អាននិងអ្នកស្តាប់នូវសំណួរទាំងណោះ។ ហើយក៏បានឆ្លើយនូវសំណួរ ទាំងនោះផងដែរ។

(២) ហើយអ្នកនិពន្ធក៏បានពន្យល់នូវគ្រឹះទី១និងបញ្ជាក់ថា៖ ពិតណាស់ ម្ចាស់ដែលសាកសមអោយគេគោរពនោះ គឺអស់ឡោះ سبحانه

وتعالى ។ ភស្តុតាងបញ្ជាក់ដូចអស់ឡោះបានមានបន្ទូលថា៖
 ﴿قَالَ تَمَّالٌ﴾: ﴿الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾ الفاتحة: ٢
 ﴿ រាល់ការសរសើរចំពោះអស់ឡោះ ដែលជាម្ចាស់គ្រប់គ្រងពិភពទាំង អស់ ﴾ ហើយពាក្យថាម្ចាស់មានន័យថាអ្នកដែលត្រូវគេគោរពសក្ការៈ។

﴿قَالَ تَمَّالٌ﴾: ﴿الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾
អាយ៉ាត់នេះប្រមូលផ្ដុំនូវប្រភេទតៅហោតទាំងបី៖

﴿الْحَمْدُ﴾
 ការសរសើរគឺទទួលយកតៅហោត អ៊ីស្លាកនិងស៊ីហ្វាត។

﴿لِلَّهِ﴾
 ចំពោះអស់ឡោះគឺ ទទួលយកតៅហោត អាល់អ៊ីឡាហ៊ីយ៉េ។

﴿رَبِّ﴾
 ម្ចាស់គឺទទួលយកតៅ ហោត រ៉ូប៊ូប៊ីយ៉ាស់។

(៣) គឺរាល់អ្វីដែលផ្សេងពីអស់ឡោះគឺម៉ាខ្លូក។ ហើយបើខ្ញុំជាម៉ាខ្លូកចាំបាច់លើខ្ញុំត្រូវដឹងគុណអ្នកដែលបង្កើតដ៏មហាខ្ពង់ខ្ពស់ ٱللَّهُ سبحانه وتعالى ។

(១) អ្នកនិពន្ធបានរៀបរាប់អំពីភស្តុតាងៗនិងម៉ាខ្លួនទាំងឡាយ ដែលចង្អុលបង្ហាញថាអស់ឡោះមានយ៉ាងពិតប្រាកដ។ ហើយ អ្វីដែលទទួលយកពិតប្រាកដវាគ្មានទេម្ចាស់គ្មានទេអ្នកបង្កើត និងគ្មានអ្នកដែលត្រូវគេគោរពយ៉ាងពិតប្រាកដ គឺមានតែអស់ ឡោះមួយគត់។ ហើយអ្នកនិពន្ធក៏បានលើកឡើងនូវភស្តុតា ងៗអំពីអាវក្នុងអារាម ដូចដែលមាននៅក្នុងអត្ថបទ។ រាល់ៗម៉ាខ្លួ គទាំងអស់វាគឺជាភស្តុតាងបញ្ជាក់ថាអស់ឡោះ *سبحانه*

وتعالى មាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក មូហាំម៉ាត់ពិន អាចខុសវាហាក់ (*رحم الله*) គាត់បានបញ្ជាក់ ពីភាពខុសគ្នារវាងភស្តុតាងនិងម៉ាខ្លួន។ ពីព្រោះថា ភស្តុតាង វាប្រែប្រួលដូចជា៖ យប់និងថ្ងៃ។ ហើយអ្វីដែលប្រែប្រួលវាជាភ ស្តុតាងខ្លាំងជាងអ្វីដែលមិនប្រែប្រួល។

(២) កថាខណ្ឌនេះគឺនៅក្នុងសិរីរ៉ាវ៉ាអាល់ពើក៏រ៉ាវ៉ាអ្នកវិទូ (ចេះ ដឹង) ឥស្លាមមួយចំនួននិយាយថា៖ ពិតប្រាកដណាស់អាយ៉ាត់ នេះវាមានការហៅទីមួយនៅក្នុងគម្ពីរគួរអាន *﴿يَتَأَيُّهَا النَّاسُ﴾* ឱមនុស្សលោកទាំងឡាយ ដំបូងនៃការបញ្ជាប្រើនៅក្នុងអាវក គួរអានគឺ៖ *﴿اعْبُدُوا﴾* ចូរពួកអ្នកគោរព (អស់ឡោះម្នាក់ គត់)។ គឺចូរគោរពសក្ការៈតែមួយ។

ហើយក្នុងវាគឺការហាមឃាត់នៅក្នុងអាវកគួរអាន ៖

﴿فَلَا تَجْعَلُوا لِلَّهِ أَنْدَادًا وَأَنْتُمْ تَعْلَمُونَ﴾

ដូចនេះចូរអ្នកទាំងអស់គ្នាកុំយកអ្នកដទៃរួមចំនែកនិងអស់ ឡោះដោយចេតនាអោយសោះ។ ការហាមឃាត់ពីស្លឹក។

(៣) ដែលមានន័យថាការយកតែម្នាក់គត់ចំពោះតៅហេត រ៉ូប៊ី ប៊ីយ៉ាស់ (ហើយ) វាក៏ចាំបាច់ផងដែរសំរាប់តៅហេត អ៊ីឡូហ្គី យ៉ាស់ដែលយកម្នាក់គត់ជាម្ចាស់។

បើគេសួរអ្នកថា៖ តើអ្នកស្គាល់ម្ចាស់របស់អ្នកដោយសារអ្វី? ចូរអ្នក ឆ្លើយចុះថា៖ ខ្ញុំស្គាល់ម្ចាស់របស់ខ្ញុំដោយសារភស្តុតាងរបស់ទ្រង់ជា ច្រើននិងអ្វីៗដែលទ្រង់បានបង្កើត។ ភស្តុតាងទាំងនោះដូចជា៖ ពេល យប់ ពេលថ្ងៃ ព្រះអាទិត្យ ព្រះច័ន្ទ មេឃប្រាំពីរជាន់ ដីប្រាំពីរជាន់ និងអ្វីៗដែលមាននៅក្នុងចន្លោះមេឃនិងដី។ ភស្តុតាងដូចអស់ឡោះ បានមានបន្ទូលថា៖

﴿وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ﴾

ហើយអំពីភស្តុតាងរបស់អស់ឡោះគឺ ពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ ព្រះច័ន្ទ។ ចូរពួកអ្នកកុំគោរពព្រះអាទិត្យនិងព្រះច័ន្ទអោយសោះ តែពួកអ្នកទាំងអស់គ្នា ត្រូវគោរពអស់ឡោះដែលជាអ្នកបង្កើតពួកវា ទាំងនោះ។ បើសិនអ្នកទាំងអស់គ្នាជាអ្នកគោរពចំពោះអស់ឡោះ យ៉ាងពិតប្រាកដ។ ហើយអស់ឡោះបានបញ្ជាក់ទៀតថា៖

﴿قَالَ تَعَالَى: إِنَّ رَبَّكُمْ اللَّهُ الَّذِي خَلَقَ السَّمَوَاتِ وَالْأَرْضِ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَى عَلَى الْعَرْشِ يُغْشَى اللَّيْلَ اللَّيْلَ يُطَلِّعُهُ حَشِيئًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مَسْحَرَاتٍ بِأَمْرِهِ أَلَا لَهُ الْخَلْقُ وَالْأَمْرُ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ﴾ *﴿الأعراف: ٥٤﴾* (9)

ប្រាកដណាស់ម្ចាស់របស់អ្នកទាំងអស់គ្នា គឺអស់ឡោះដែលជាអ្នក បង្កើតមេឃនិងដី ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់មកទ្រង់នៅលើអាវ ស្នូ។ អស់ឡោះជាអ្នកផ្លាស់ប្តូរពេលយប់និងពេលថ្ងៃដែលវាត្រូវការ គ្នាទៅវិញទៅមក យ៉ាងឆាប់រហ័សព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ ទាំងអស់ស្ថិតនៅក្រោមការបញ្ជារបស់អស់ឡោះ គឺទ្រង់ជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង។ អស់ឡោះមហាថ្កុំផ្អើនម្ចាស់គ្រប់គ្រងអ្វីៗទាំងអ ស់។ ពាក្យថា ម្ចាស់ គឺជាអ្នកដែលត្រូវគេគោរពយ៉ាងពិតប្រាកដ។ ភស្តុតាង អស់ឡោះបានមានបន្ទូលថា៖

﴿قَالَ تَعَالَى: ﴿يَتَأَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ﴾ الَّذِي جَعَلَ لَكُمْ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ فَلَا تَجْعَلُوا لِلَّهِ أَنْدَادًا وَأَنْتُمْ تَعْلَمُونَ﴾ *﴿البقرة: ٢١ - ٢٢﴾* (12)

ឱមនុស្សលោកទាំងឡាយចូរគោរពម្ចាស់របស់ពួកអ្នកទាំងអស់គ្នា ដែលជាអ្នកបង្កើតពួកអ្នកនិងអ្នកមុនៗពួកអ្នក សង្ឃឹមថាពួកអ្នកនិង មានការភោគខ្លាច។ អស់ឡោះជាអ្នកបង្កើតផែនដីអោយរាបស្មើនិង បង្កើតមេឃជាដំបូលសំរាប់ពួកអ្នកទាំងអស់គ្នា។ ហើយទ្រង់បានប ញ្ជា៖ ពីលើមេឃនូវទឹកភ្លៀងនិងបានបញ្ចេញពីទឹកភ្លៀងនូវផល្លានុផល ជាច្រើនដែលជាលាភីសំរាប់អ្នកទាំងអស់គ្នា។ ដូចនេះចូរអ្នកទាំងអស់ គ្នាកុំយកអ្នកដទៃរួមចំនែកនិងអស់ឡោះដោយចេតនាអោយសោះ។ លោកអ៊ីបន្ទូកើស បាននិយាយថា៖ អ្នកបង្កើតរបស់ទាំងអស់នេះគឺ ពិតជាសាកសមត្រូវគេគោរពយ៉ាងពិតប្រាកដ។ (13)

ប្រភេទអីហ្គីខាត់ដែលអល់ឡោះបានប្រើ ១៖ ដូចជាអីស្លាម អីម៉ាន់ និងអៀសសាន។ ហើយនៅក្នុងអីហ្គីខាត់នោះដែរ មានដូចជា៖ ការប្តឹងស្នង ការកោតខ្លាច ក្តីសង្ឃឹមការប្រគល់ ខ្លួន ការចង់បាន សក្ការៈ ការនឹងនរចិត្ត ការខ្លាច ការសុំ វិលត្រឡប់ ការសុំជំនួយ សង្គ្រោះ ការសំឡេង ការបន់ស្រន់ និងផ្សេងទៀតអំពីប្រភេទអីហ្គីខាត់ ដែលអល់ឡោះបានប្រើ អោយធ្វើវាទាំងអស់នោះដើម្បីអល់ឡោះតែមួយគត់។

ហើយភស្តុតាងបន្ថែមរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់៖

﴿قَالَ تَعَالَى: ﴿وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا﴾ (18)
 ពិតណាស់ម៉ាស៊ីតជាកន្លែងគោរពប្រណិប័តន៍អល់ឡោះតែ មួយគត់។ ដូចនេះអ្នកទាំងគ្នាកុំសុំពីនរណាម្នាក់រួមចំណែកជា មួយនិងអល់ឡោះអោយសោះ។ ជនណាហើយធ្វើអីហ្គីខាត់ ណាមួយផ្សេងពីអល់ឡោះជននោះគឺនោះគឺជាអ្នកមូស្លិក កើ ហ្វៀរ។ ហើយភស្តុតាងបន្ថែមរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់៖


﴿قَالَ تَعَالَى: ﴿وَمَنْ يَدْعُ مَعَ اللَّهِ إِلَهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِنْدَ رَبِّي إِنَّهُ لَا يَفْلِحُ الْكَافِرُونَ﴾ (19)
 ជនណាហើយដែលវាសុំម្ចាស់ផ្សេងរួមជាមួយអល់ឡោះដែល គ្មានភស្តុតាងអ្វីសោះនោះ ពិតណាស់ផលរបស់ស្ថិតនៅ លើអល់ឡោះពិតប្រាកដពួកគ្មានជំនឿមិនអាចមានជ័យជំនះ ឡើយហើយនៅក្នុងហាទីស្ស្យបានបញ្ជាក់ថា៖


(الدُّعَاءُ مُخِ الْعِبَادَةِ) មានន័យថា៖ (ការសុំទូរអាជា ចំនុចសំខាន់សំរាប់អីហ្គីខាត់។)

ហើយភស្តុតាងអល់ឡោះបានបញ្ជាក់ថា៖

﴿وَقَالَ رَبُّكُمْ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾
 មានន័យថា៖ ម្ចាស់របស់អ្នកទាំងអស់គ្នាបានមានបន្ទូលថា៖ ចូរពួកអ្នកសុំមកចំពោះយើង យើងនឹងទទួលនូវសំណូមពរ របស់ពួកអ្នក។ ពិតណាស់ជនណាហើយដែលមានភាពអំនួត អំពីការធ្វើអីហ្គីខាត់មកចំពោះយើងពួកនោះនិងចូលបាន នរកជាអមតៈ។

បន្ទាប់ពីអ្នកនិពន្ធ លើកឡើងសំដីបន្ទូលសៀតគាត់ក៏បាន រៀបរាប់មួយចំនួនអំពីអីហ្គីខាត់ក្នុងចិត្ត និងអីហ្គីខាត់ខ្លួន ប្រាណជាមួយនិងភស្តុតាងអំពីអាល់គូរអាននូវរាល់ៗ ទង្វើ ទាំងឡាយមានដូចតទៅនេះ៖





ចំណែកការជឿជាក់ថា អ្នកដែលត្រូវគេសុំនោះមានឥទ្ធិពលដោយខ្លួនឯងនៅក្នុងពិភពលោកនេះ និងអាចផ្តល់ផលប្រយោជន៍ និងគ្រោះថ្នាក់នោះ គឺធ្លាក់ ស្មើរិក។

◇ កំណត់ចំណាំ

ពួកយើងសិក្សាពីច្បាប់ទាក់ទងលើសកម្មភាព។ រីឯច្បាប់ទាក់ទងលើអ្នកប្រព្រឹត្តគឺត្រូវការអនុវត្តតាមភស្តុតាងនិងបោះបង់ការសង្ស័យចំពោះទង្វើនោះ។

ហើយអ្នកប្រាជ្ញអ្វីស្តាប់ពួកកាត់ក្តីទៅលើអ្នកប្រព្រឹត្ត វាជាអ្នកមានជំនឿពិតជាអ្នកដែលប្រឆាំង។

បែងចែកមនុស្សក្នុងការជឿលើមូលហេតុជាបីប្រភេទ



ចំពោះការសុំខ្លួនអើមានបញ្ជាក់នៅក្នុងហាហ្គីសថា៖ (الدعاء مخ العبادة) **حديث ضعيف** មានន័យថា៖ ការសុំខ្លួនអើជាចំណុចសំខាន់សំរាប់អ្វីហ្គីខាត់។ វាជាហាហ្គីសខ្សោយ។ ហើយហាហ្គីសដែលត្រឹមត្រូវគឺសំដីព្យា ការិមូហាំម៉ាត់ បានមានប្រសាសន៍ថា៖ (الدعاء هو العبادة) មានន័យថា៖ ការសុំខ្លួនអើជាអ្វីហ្គីខាត់។

ហេតុដូចម្តេចបានថាការសុំខ្លួនអើជាអ្វីហ្គីខាត់?


ភស្តុតាងបញ្ជាក់ដូចនេះដូចមានក្នុងបន្ទូលរបស់អស់ឡោះថា៖

﴿ وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ ﴾ **غافر:**

មានន័យថា៖ ម្ចាស់អ្នកទាំងអស់គ្នាបានមានបន្ទូលថា ចូរពួកអ្នកសុំមកចំពោះយើង យើងនិងទទួលសំណូមពររបស់ពួកអ្នក។ ពិតណាស់ជនណាហើយដែលមានអំនួតអំពីការធ្វើអ្វីហ្គីខាត់មកចំពោះយើង ពួកនោះនិងចូលឋាននរកជាអមតៈ។ សំដីរបស់អស់ឡោះ មានន័យថា៖ អ្វីហ្គីខាត់មកចំពោះយើង។ នេះជាភស្តុតាងបញ្ជាក់ថា ពិតណាស់ខ្លួនអើជាអ្វីហ្គីខាត់ ។

(១) សេចក្តីខ្លាច(الخوف) គឺជាអារម្មណ៍ក្នុងចិត្តដែល គិតថានឹងកើតមាននូវការបរាជ័យវិគ្រោះថ្នាក់រឺ ការលំបាកអ្វី មួយ។ ពិតណាស់អស់ឡោះ: *سبحانه وتعالى* បានហាម ឃាត់អំពីការខ្លាចពួកខ្លាចព្រាយបិសាច ហើយបានបញ្ជា ប្រើអោយខ្លាចចំពោះទ្រង់តែមួយគត់ ។

ការខ្លាចមានបីប្រភេទ



ភស្តុតាងបញ្ជាក់ពី ការកោតខ្លាចចំពោះអស់ឡោះ ដូចអស់ឡោះបានមានបន្ទូលថា៖

﴿قَالَ مَعَالَى: فَلَا تَخَافُوهُمْ وَخَافُونِ إِنَّ كُنْتُمْ مُؤْمِنِينَ ﴿١٠﴾﴾

មានន័យថា៖ អ្នកទាំងអស់គ្នាមិនត្រូវខ្លាចពួកវាទេ តែពួកអ្នកត្រូវគោរពកោតខ្លាចយើង ប្រសិនពួកអ្នក ជាអ្នកមានជំនឿ។ ហើយភស្តុតាងបញ្ជាក់ពីសេចក្តី សង្ឃឹមគឺមាននៅក្នុងបន្ទូលរបស់អស់ឡោះថា៖

﴿قَالَ مَعَالَى: ﴿١١﴾ فَمَنْ كَانَ يَرْجُوا لِقَاءَ رَبِّهِ فَلْيَعْمَلْ عَمَلًا صَادِقًا ﴿١٢﴾ وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِ أَحَدًا ﴿١٣﴾﴾

មានន័យថា៖ ជនណាហើយដែលមានសង្ឃឹមចង់ ជួបម្ចាស់របស់គេចាំបាច់លើជននោះ ត្រូវធ្វើប្រការ ល្អ។ ហើយមិនត្រូវធ្វើអំពើស្នើរិកចំពោះជនណាម្នាក់ ជាមួយនិងម្ចាស់របស់គេក្នុងអីហ្នើខាតឡើយ។

(២) សេចក្តីសង្ឃឹម (الرجاء) គឺមនុស្សលោក មានការសង្ឃឹមយ៉ាងមុតមាំថានឹង ទទួលបានអ្វីមួយ នៅពេលឆាប់ៗនេះ។ ជួនកាលសង្ឃឹមថានឹងទទួល បាននៅពេលខាងមុខ។ក្តីសង្ឃឹមដែលមានការបន្ទាប ខ្លួនគឺចំពោះអស់ឡោះតែម្នាក់គត់។ ហើយក្តីសង្ឃឹម ចំពោះអ្នកផ្សេងពីអស់ឡោះគឺស្នើរិកធំ។ ហើយក្តី សង្ឃឹមដែលល្អត្រឹមត្រូវ មិនអាចកើតមានឡើងទេ ក្រៅពីអ្នកអនុវត្តតាមអស់ឡោះនិង សង្ឃឹមថាទទួល បានផលបុណ្យ រឺ ក៏វាបានសារភាពអំពីកំហុសក្នុង ហើយសង្ឃឹមថា ទទួលបានការអភ័យទោសពីអស់ ឡោះ។ ចំនែកឯអ្នកដែលមានក្តីសង្ឃឹមតែមិនធ្វើអី ហេតុនោះគឺជាការបោកប្រាស់ខ្លួនឯង ។

ភស្តុតាងបញ្ជាក់ពីការប្រគល់ខ្លួនគឺមាននៅក្នុងបន្ទូលរបស់អល់ឡោះថា៖

﴿قَالَ تَعَالَى: ﴿ وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنْتُمْ مُؤْمِنِينَ ﴿٣٣﴾
មានន័យថា៖ ចូរពួកអ្នកធ្វើការប្រគល់ខ្លួនចំពោះអល់ឡោះប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។ ហើយអល់ឡោះបានបញ្ជាក់ទៀតថា៖


﴿قَالَ تَعَالَى: ﴿ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ﴿٣٤﴾
មានន័យថា៖ ជនណាហើយដែលប្រគល់លើអល់ឡោះគឺអល់ឡោះនិងជួយជននោះ។

ភស្តុតាងបញ្ជាក់លើការចង់បានការភ័យខ្លាច និងការមានលំនឹងចិត្តដូចមាននៅក្នុងបន្ទូលរបស់អល់ឡោះថា៖


﴿قَالَ تَعَالَى: ﴿ إِنهُمْ كَانُوا يُسْـَٔرُونَ فِي الْأَحْزَاتِ وَيَدْعُونَنَا رَعَبًا وَرَهَبًا وَكَانُوا لَنَا خَشِيعِينَ ﴿٣٥﴾

មានន័យថា៖ ប្រាកដណាស់ពួកគេ(បណ្តាណាហ្គី)តែងតែរូសរាន់ក្នុងការធ្វើអំពើល្អ ហើយពួកគេបង្កស្លេងមកចំពោះយើង (អល់ឡោះ) ដោយសេចក្តីចង់បាននិងកោតខ្លាច ហើយពួកគេមានលំនឹងចិត្តមកចំពោះយើង។

(១) នីយមន្តីយ ការប្រគល់ខ្លួន (التوكل)



បីប្រការចាំបាច់ក្នុងការប្រគល់ខ្លួន (توكل)



(២) ចំណង់ប្រាថ្នា (الرغبة) គឺជាការចូលចិត្តដែលនាំទៅដល់របស់អ្វីមួយដែលជាទីស្រឡាញ់។

ការខ្លាច (الرهبة) គឺជាការភ័យព្រួយដែលនាំអោយរត់គេចពីប្រការនោះ។ មានន័យថា ការភ័យខ្លាចអមជាមួយការអនុវត្តន៍។

លំនឹងចិត្ត (الحشوع) គឺជាការអោនលំទោននិងនឹងនរចំពោះភាពធំធេងរបស់អល់ឡោះ។ ដោយព្រមទទួលយកការកំនត់របស់ទ្រង់

(الكوني والشرعي)។

❖ បុគ្គលដែលឆ្ពោះទៅរកអល់ឡោះចាំបាច់ត្រូវមាន សេចក្តីខ្លាចនិងក្តីសង្ឃឹមអោយស្មើគ្នាកុំអោយលើសខ្លះបើមិនដូច្នោះវានឹងធ្វើអោយធ្លាក់ចុះនិងបរាជ័យជាក់ជាមិនខាន។ ហើយចាំបាច់លើបុគ្គលម្នាក់ត្រូវតែមាននូវការខ្លាចនិងក្តីសង្ឃឹម ប្រៀបដូចជាស្លាប

ទាំងរបស់បក្សអញ្ចឹង។

ភស្តុតាងបញ្ជាក់ពីការភ័យខ្លាចគឺមាននៅក្នុងបន្ទូលរបស់អល់ឡោះ

﴿قَالَ تَعَالَى: ﴿١٥﴾ فَلَا تَخْشَوْهُمْ وَاخْشَوْنِي﴾

មានន័យថា: ចូរអ្នកទាំងអស់គ្នាកុំខ្លាចពួកវាអោយសោះ តែអ្នកទាំងគ្នា ត្រូវគោរពកោតខ្លាចមកចំពោះយើង។

ភស្តុតាងបញ្ជាក់ពីការវិលត្រឡប់គឺ មាននៅក្នុងបន្ទូលរបស់ទ្រង់ថា:

﴿قَالَ تَعَالَى: ﴿١٦﴾ وَأَنِيبُوا إِلَىٰ رَبِّكُمْ وَأَسْلُمُوا لِي﴾

មានន័យថា: ហើយចូរពួកអ្នកទាំងគ្នាត្រឡប់ទៅរកម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកធ្វើអ្វីហ្នឹងខ្លាចចំពោះទ្រង់ដោយស្មោះសរ។ ភស្តុតាង បញ្ជាក់លើការសុំជំនួយគឺមាននៅក្នុងបន្ទូលរបស់ទ្រង់ថា:

﴿قَالَ تَعَالَى: ﴿١٧﴾ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ﴾

មានន័យថា: ចំពោះអល់ឡោះតែមួយគត់ដែលពួកយើងគោរពហើយ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើងសុំជំនួយ។ ហើយមានបញ្ជាក់

នៅក្នុងហាហ្គីសផងដែរ **إِذَا اسْتَعَيْنَ فَاسْتَعِنَ بِاللَّهِ** មានន័យថា: ពេលណាអ្នកសុំជំនួយចូរអ្នកសុំពីអល់ឡោះ។ ភស្តុតាងបញ្ជាក់ពីការសុំ បញ្ជៀសពីអ្វីមួយគឺមាននៅក្នុងបន្ទូលរបស់អល់ឡោះថា

﴿قَالَ تَعَالَى: ﴿١٨﴾ قُلْ أَعُوذُ بِرَبِّ الْقَلْبِ﴾

មានន័យថា: ចូរអ្នក(មូហាំម៉ាត់)ពោលថា: ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺអោយបញ្ជៀស។

﴿قَالَ تَعَالَى: ﴿١٩﴾ قُلْ أَعُوذُ بِرَبِّ النَّاسِ﴾

មានន័យថា: ចូរអ្នក(មូហាំម៉ាត់)ពោលថា: ខ្ញុំសុំពីម្ចាស់គ្រប់គ្រងមនុស្ស លោក។

ភស្តុតាងបញ្ជាក់លើការសុំជួយសង្គ្រោះគឺមានក្នុងបន្ទូលរបស់អល់ឡោះ:

﴿قَالَ تَعَالَى: ﴿٢٠﴾ إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَبْ لَكُمْ﴾

មានន័យថា: នៅពេលពួកអ្នកប្តឹងស្នូងសុំជួយសង្គ្រោះពីម្ចាស់របស់ ពួកអ្នកពេលនោះទ្រង់និងផ្តល់អោយពួកអ្នក។

ភស្តុតាងបញ្ជាក់ លើការសំឡោះសត្វគឺក្នុងបន្ទូលរបស់ទ្រង់ថា:

﴿قَالَ تَعَالَى: ﴿٢١﴾ قُلْ إِن صَلَاحِي وَنَسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ﴾

﴿٢٢﴾ لَا شَرِيكَ لَهُ﴾

មានន័យថា: ចូរអ្នក (មូហាំម៉ាត់) ពោលថា: ពិតណាស់ការ សទ្បាត របស់ខ្ញុំនិងការបូជាសត្វ —របស់ខ្ញុំហើយនិងសេចក្តីស្លាប់របស់ខ្ញុំគឺសំរាប់ ម្ចាស់គ្រប់គ្រងពិភពទាំង អស់។ ពុំមានស្មើរីកជាមួយទ្រង់ឡើយ។ ហើយ ក៏មានបញ្ជាក់នៅក្នុងសុណ្ណៈណាហ្គី **صَلِيَ اللهُ عَلَيْهِ وَسَلَّمَ** ផងដែរ ថា: **(لَعْنُ اللهِ مِنْ ذَبْحٍ لغيرِ اللهِ)** មានន័យថា: អល់បានដាក់ បណ្តាសាចំពោះជនណាដែលសំឡោះ បូជាសត្វចំពោះអ្វីផ្សេងពី អល់ ឡោះ។

(១) ការភ័យខ្លាច (الخشية) គឺការភ័យខ្លាចដែលកើត ឡើងដោយការស្គាល់ពីភាពធំធេងរបស់អល់ឡោះនិង អំណាចដ៏ពេញលេញរបស់ទ្រង់។

(២) ការវិលត្រឡប់ (التوكل) គឺត្រឡប់ទៅរកអល់ឡោះ ដោយការគោរពតាមទ្រង់និងជឿសម្លាញការប្រឆាំងនិងទ្រ ង់។ **وَأَنِيبُوا** មានន័យថា: ចូរពួកអ្នកទាំងអស់គ្នាវិលត្រឡប់។ **إِلَىٰ رَبِّكُمْ وَأَسْلُمُوا لِي** មានន័យថា: កិច្ចការរបស់អ្នកគឺ ស្មោះត្រង់ចំពោះអល់ឡោះតែម្នាក់គត់។ ពីព្រោះអ្នកគឺជា ខ្ញុំបម្រើហើយខ្ញុំបម្រើត្រូវស្មោះត្រង់ចំពោះចៅហ្វាយ។ ហើយចៅហ្វាយគឺអល់ឡោះ។ ដូចណាហ្គី **صلى الله عليه وسلم** បានមានប្រសាសន៍ថា: **(السيد الله)**

មានន័យថា: ចៅហ្វាយ(ម្ចាស់)គឺអល់ឡោះដ៏មហាជ្រះ ស្អាត។

(៣) ការសុំជំនួយ (الاستعانة)

﴿قَالَ تَعَالَى: ﴿٢٣﴾ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ﴾ មានន័យថា: ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង គោរព ហើយចំពោះអល់ឡោះតែមួយគត់ដែលពួកយើង សុំជំនួយ។ នេះសបញ្ជាក់លើការកំណត់ មានន័យថា: ពួកយើងមិនគោរពទេលើកលែងតែអល់ឡោះមួយគត់។ ហើយពួកយើងមិនសុំជំនួយទេលើកលែងអល់ឡោះមួយ គត់ដែលពួកយើងត្រូវគោរពនិងសុំជំនួយ។

(៤) ការសុំបញ្ជៀស (الاستعاذة) គឺការសុំថែរក្សា ការពារពីប្រការអាក្រក់។

أَعُوذُ មានន័យថា: ខ្ញុំសុំបញ្ជៀសនិងការការពារ។


(៥) ការសុំជួយសង្គ្រោះ (الاستغاثة) គឺការសុំអោយ ជួយផុតពីគ្រោះថ្នាក់និងការបំផ្លិចបំផ្លាញ។

* ការសុំជំនួយការសុំបញ្ជៀសពីអ្វីមួយនិងការសុំជួយសង្គ្រោះគឺ អនុញ្ញាតិអោយសុំពីម៉ាខ្លូកបានប៉ុន្តែត្រូវមានបួនលក្ខណៈគឺ: រស់ មានវត្តមានមានសមត្ថភាពនិងមូលហេតុ។

(៦) ការសំឡោះសត្វ (الذبح) គឺការបញ្ចប់ជីវិត ដោយការបង្ហូរឈាមតាមរបៀបត្រឹមត្រូវ (ឥស្លាម)។


ភស្តុតាងបញ្ជាក់លើការបន់ស្រន់គឺមានក្នុង
 បន្ទូលរបស់អល់ឡោះថា៖
 ﴿فَالْعَالِ الْيَوْمَ بِالذِّكْرِ وَالْحُفُونَ ﴿٧٠﴾ وَمَا كَانَ سُرُورًا
 ﴿٧١﴾ مَسْطَرِيحًا
 មានន័យថា៖ ពួកគេបានបំពេញនូវការបន់
 ស្រន់ហើយពួកគេមានការកោតខ្លាចនៅថ្ងៃ
 ដែលទង្វើអាក្រក់ត្រូវបានលាតត្រដាង។

បែងចែកការសំឡេងជាបីប្រភេទ




❖ **កំណត់ចំណាំ:** និងមានការបកស្រាយយបន្ថែមក្នុងបញ្ហាសំឡេងសត្វនៅក្នុងគឺតាប តៅហោត **إِنْ شَاءَ اللَّهُ** ។

(១) និយមន័យ បន់ស្រន់



❖ **កំណត់ចំណាំ:** ការបន់ស្រន់វាមានផ្នែកៗនិងលក្ខណៈហើយនិងការពិន័យរបស់វា។ និងមានការបកស្រាយនៅក្នុងគឺតាមតៅហោត **إِنْ شَاءَ اللَّهُ** ។

ប្រភេទនៃការបន់ស្រន់



❖ ការគោរពបូជាដែលអ្នកនិពន្ធលើកឡើងនេះមិនមែនជាការកំនត់នោះទេ។ ប៉ុន្តែជាឧទាហរណ៍ពីព្រោះមានការគោរពបូជាជាច្រើនទៀតដែលមិនបានលើកឡើង។ សរុបសេចក្តីមកជនណាដែលគោរពបូជាអ្វីមួយផ្សេងពីអល់ឡោះគឺស្តីវិក។


(១) អ្នកនិពន្ធបានពន្យល់ចំនុចគ្រឹះទីពីរ គឺការស្គាល់របស់ខ្ញុំ អល់ឡោះនូវសាសនារបស់ខ្លួន។ ហើយចាប់ផ្តើមដោយនិយមន័យអ៊ីស្លាមថា៖

លំដាប់ទីមួយ៖ អ៊ីស្លាម

វាគឺជាប្រគល់ការគោរពចំពោះ អល់ឡោះតែមួយគត់។ ការស្តាប់បង្គាប់ដោយ ការគោរពនិងសំអាតពីអំពើស្លឹវិកនិងក្រុមអ្នកប្រព្រឹត្តស្លឹវិក។

ហើយនេះជានិយមន័យ អ៊ីស្លាមគឺកិច្ចការរបស់អ្នកត្រូវស្មោះត្រង់ចំពោះអល់ឡោះតែម្នាក់។ ពីព្រោះអ្នកគឺជាខ្ញុំបម្រើហើយ ខ្ញុំបម្រើត្រូវស្មោះត្រង់ចំពោះចៅហ្វាយ (ម្ចាស់)ហើយចៅហ្វាយ(ម្ចាស់) គឺ អល់ឡោះ។ដោយដែលណាហ្គីបានពោលខាងលើ។

សាសនាបែងចែកជាបីលំដាប់



(២) រូកុនអ៊ីស្លាមមានប្រាំប្រការទីមួយ៖ ការធ្វើជាសាក្សី

ចំនុចគ្រឹះទីពីរ៖ ការស្គាល់សាសនាអ៊ីស្លាមតាមរយៈភស្តុតាងវាគឺជាការប្រគល់ការគោរពចំពោះអល់ឡោះតែមួយគត់។ ការស្តាប់បង្គាប់ដោយការគោរពនិងការសំអាតពីអំពើស្លឹវិក និងក្រុមអ្នកប្រព្រឹត្តស្លឹវិក។ វាមានបីលំដាប់គឺ អ៊ីស្លាម អ៊ីម៉ាន់ និងអៀហាសាន ហើយវាលំដាប់ទីមួយមានរូកុនជាច្រើន។

លំដាប់ទីមួយ៖ អ៊ីស្លាម ហើយរូកុនអ៊ីស្លាមមានប្រាំប្រការ៖

- (១) ការធ្វើសាក្សីថាគ្មានទេម្ចាស់ដែលត្រូវគោរពយ៉ាងពិតប្រាកដគឺមានតែអល់ឡោះមួយគត់ហើយណាហ្គីមូហាំម៉ាត់ជាព្យា ការីរបស់ទ្រង់។
- (២) បញ្ឈប់សឡាត។
- (៣) បញ្ចេញហ្សាកាត់
- (៤) បួសខែរ៉មាឌន។
- (៥) ធ្វើហាជ្ជី នៅហ្គែទុលឡោះ អាល់ហារ៉ម។ (ចំពោះអ្នកមានលទ្ធភាពក្នុងការបំពេញវា) ។

ភស្តុតាងបញ្ជាក់លើការធ្វើជាសាក្សីគឺមាននៅក្នុង បន្ទូលរបស់អស់ឡោះថា៖

قَالَ تَعَالَى: ﴿ شَهِدَ اللَّهُ أَنَّهُ لَا إِلَهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِأَقْسَطِ أَلَا إِلَهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ ﴿١٨﴾

មានន័យថា៖ អស់ឡោះបានធ្វើជាសាក្សីថា៖ ប្រាកដណាស់ គឺវាគ្មានម្ចាស់ដទៃដែលត្រូវគោរពយ៉ាងពិតប្រាកដក្រៅពីទ្រង់ ដែលឈរលើភាពយុត្តិធម៌នោះឡើយ ហើយបណ្តាពួកម៉ាឡើអ៊ីកាត់និងបណ្តាអ្នកមានចំណេះដឹងក៏ដូច្នោះដែរ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈ ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែនិងមហាគតិបណ្ឌិតឡើយ។

ក្នុងឃ្លានេះមានន័យថា៖ គ្មានអ្នកដែលត្រូវគោរពយ៉ាងពិតប្រាកដឡើយ គឺមានអស់ឡោះតែមួយប៉ុណ្ណោះ

ពាក្យថា (لَا إِلَهَ) គឺបដិសេធរាល់ៗអ្វីដែលគោរពផ្សេងពីអស់ឡោះ។ និងពាក្យថា (إِلَّا لِلَّهِ) គឺទទួលស្គាល់គ្រប់អ្វីហ្គើហ្គាត់ ទាំងអស់ចំពោះអស់ឡោះតែមួយគត់ដោយគ្មានស្នើរិកនិង អស់ឡោះក្នុងអ្វីហ្គើហ្គាត់ឡើយ។ ក៏ដូចជាគ្មានការស្នើរិកក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ការបកស្រាយបញ្ជាក់អោយកាន់ តែច្បាស់នោះដូចមាននៅក្នុងបន្ទូលរបស់អស់ឡោះថា


قَالَ تَعَالَى: ﴿ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِمَّا تَعْبُدُونَ ﴿٦٦﴾ إِلَّا الَّذِينَ فَطَرَنِي فَإِنَّهُ سَيَهْدِينِ ﴿٦٧﴾ وَجَعَلَهَا كَمَةً بَاقِيَةً فِي عَقْبِهِ لَعَلَّهُمْ يَرْجِعُونَ ﴿٦٨﴾

មានន័យថា៖ នៅពេលដែលណាហ្គើអ៊ីប្រហ៊ុមបានមានប្រសាសន៍ទៅកាន់ឪពុកនិងក្រុមរបស់គាត់ថា៖ប្រាកដណាស់ពួកខ្ញុំមិនចូលរួម និង អ្វីដែលពួកអ្នកកំពុងគោរពនោះឡើយ។ លើកលែងតែចំពោះអ្នកដែលបង្កើតខ្ញុំប៉ុណ្ណោះទ្រង់និងចង្អុលបង្ហាញដល់រូបខ្ញុំ។ ហើយគាត់បានធ្វើអោយពាក្យ(لَا إِلَهَ إِلَّا لِلَّهِ) ត្រូវបានគេប្រណិបត្តិន៍យ៉ាង ស្ថិតស្ថេរនៅក្នុងញាតិសណ្តានរបស់លោក។សង្ឃឹមថាពួកគេនឹងវិលត្រឡប់ទៅរកពាក្យ(لَا إِلَهَ إِلَّا لِلَّهِ)គឺគោរពចំពោះអស់ឡោះ។

﴿ إِنَّنِي بَرَاءٌ مِمَّا تَعْبُدُونَ ﴾ មានន័យថា៖ لَا إِلَهَ គឺគ្មានទេម្ចាស់។
 ﴿ إِلَّا الَّذِينَ فَطَرَنِي ﴾ មានន័យថា៖ لِلَّهِ លើកលែងតែអស់ឡោះមួយគត់។

អ្នកនិពន្ធបានលើកឡើង នូវភស្តុតាងធ្វើជាសាក្សីពិតណាស់គ្មានទេម្ចាស់លើកលែងតែអស់ឡោះ។ និង បញ្ជាក់យ៉ាងច្បាស់នូវអត្ថន័យរបស់វាថា៖គ្មានទេអ្នកដែលត្រូវគោរពយ៉ាងពិតប្រាកដ

គឺមានតែអស់ឡោះមួយប៉ុណ្ណោះ។



ការបដិសេធក្នុងសំដី (لَا إِلَهَ) គឺគ្មានទេម្ចាស់។ ការទទួលយកក្នុងសំដី (إِلَّا لِلَّهِ) គឺលើកលែងតែអស់ឡោះមួយគត់។ នៅក្នុងសំដីនេះ គឺបញ្ជាក់ពីការកំនត់និងការទទួលយក។ ដោយកំនត់ទទួលយកការគោរពសក្ការៈចំពោះអស់ឡោះតែម្នាក់គត់ និងបដិសេធអ្វីផ្សេងពីទ្រង់។ ដូច្នោះដែរអ្នកនិពន្ធក៏បានបកស្រាយបញ្ជាក់អោយកាន់តែច្បាស់ថា៖

قَالَ تَعَالَى: ﴿ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ وَقَوْمِهِ إِنَّنِي بَرَاءٌ مِمَّا تَعْبُدُونَ ﴿٦٦﴾ إِلَّا الَّذِينَ فَطَرَنِي ﴿٦٧﴾

មានន័យថា៖ នៅពេលណាហ្គើអ៊ីប្រហ៊ុមបានមានប្រសាសន៍ទៅកាន់ឪពុកនិងក្រុមរបស់គាត់ថា៖ប្រាកដណាស់រូបខ្ញុំមិនចូលរួមនិង អ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ។ លើកលែងតែចំពោះអ្នកដែលបង្កើតរូបខ្ញុំប៉ុណ្ណោះ។

◇ ប្រសិនបើមានគេពោលថា៖ អត្ថន័យស្នាហ្មើខាស់

(لا إله إلا الله) គ្មានទេអ្នកដែលត្រូវគេគោរព មានតែអស់ឡោះ?

យើងក៏បានថានេះជាពាក្យកុហក ពីព្រោះពិតណាស់ពាក្យនេះវា
បញ្ជាក់ភាពត្រឹមត្រូវ អោយអ្វីទាំងឡាយដែលត្រូវគេគោរពផ្សេងពី
អស់ឡោះ ក៏ប៉ុន្តែនៅពេលណាគេពោលពាក្យ (حق) (ដែលពិត)
នេះបញ្ជាក់ថាពិតណាស់គេបដិសេដទាំងអស់នូវរាល់អ្វីដែលគោរព
ផ្សេងពីអស់ឡោះ ហើយគ្មានទេអ្នកដែលត្រូវគេគោរពពិតប្រាកដ មានតែ
អស់ឡោះ។

◇ ប្រសិនបើមានគេពោលថា៖ អត្ថន័យស្នាហ្មើខាស់(لا إله إلا الله)

គ្មានទេម្ចាស់ដ៏ពិតប្រាកដ មានតែអស់ឡោះ?

យើងក៏បានថានេះជាពាក្យពិត ក៏ប៉ុន្តែវាមិនបានបញ្ជាក់ន័យអោយ
(لا إله إلا الله) ទេវាជាតៅហេតុអាល្លឺម៉ង់ប្រើយ៉ាងហើយពិតណាស់ពួក
កើហ្វៀវបានទទួលស្គាល់ថាវាត្រូវបានគេចាត់តាំងមកសំរាប់ពួកគេដោយ
ណាហ្មើ ហើយពួកគេមិនត្រូវបានគេបញ្ជូលនៅក្នុងអ៊ីស្លាមឡើយ។

قال تعالى: ﴿قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَى كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكَ﴾ (9)

ចូរអ្នក(ម្ចាស់ម៉ាត់)ពោលថា៖ ឱអះលីគីតាប! ចូរ អ្នកត្រឡប់មករកពាក្យសំដីមួយដែលស្មើភាពគ្នារវាងពួកយើងនិងពួកអ្នកគឺពួកយើង
ទាំងអស់គ្នា អាយ៉ាត់នេះនៅក្នុងវាបញ្ជាក់ទៅលើការបដិសេដភាពពាក់ព័ន្ធនៃបណ្តាសាសនាទាំងឡាយ។

قال تعالى: ﴿قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَى
كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكَ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا
نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِنْ دُونِ
اللَّهِ فَإِنْ تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ ﴿٩﴾ ٦٤
عمران
﴿ ចូរអ្នក(ម្ចាស់ម៉ាត់)ពោលថា៖ ឱអះលីគីតាប!
ចូរពួកអ្នកត្រឡប់មករកពាក្យសំដីមួយដែល
ស្មើភាពគ្នារវាងពួកយើងនិងពួកអ្នកគឺពួកយើង
ទាំងអស់គ្នាមិនត្រូវគោរពសក្តារៈម្ចាស់ផ្សេងពី
អស់ឡោះនិងមិនត្រូវធ្វើស្ត្រីរិកនឹងទ្រង់នូវ
ប្រការណាមួយឡើយហើយពួកយើងក៏មិន
ត្រូវយកគ្នាឯងធ្វើជាម្ចាស់ផ្សេងពីអស់ឡោះដែល
វាតែប្រសិនបើពួកគេនៅតែបែរចេញ(ពីការ
អំពាវនាវដ៏ល្អនេះ)ទៀតចូរពួកអ្នក(អ្នកមាន
ជំនឿ)និយាយទៅកាន់ពួកគេថា៖ ចូរដឹង ពួក
ថា៖ពិតប្រាកដណាស់ ពួកយើងគឺជាមូស្លីម។﴾

ភស្តុតាងធ្វើជាសាក្សីថាពិតណាស់ម្ចាស់ម៉ាត់ព្យាការីរបស់អល់ឡោះដោយសំដីរបស់ទ្រង់ថា៖

﴿لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُمْ بِالْمُؤْمِنِينَ رَؤُوفٌ رَّحِيمٌ﴾
﴿ ជាពិតណាស់អ្នកនាំសារម្នាក់(ម្ចាស់ម៉ាត់)ចេញពីពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរងការលំបាក នូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជាអ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្តាករុណាអាណិតស្រឡាញ់ដល់បណ្តាអ្នកដែលមានជំនឿ។(១)

ហើយអត្ថន័យការធ្វើជាសាក្សីពិតណាស់ម្ចាស់ម៉ាត់ព្យាការីរបស់អល់ឡោះប្រតិបត្តិតាមវា នូវអ្វីដែលវាបានប្រើហើយជឿជាក់លើវា នូវអ្វីដែលវាបានប្រាប់ហើយជឿសាងអ្វីអំពីវាបានហាមឃាត់ជាដាច់ខាត។ ហើយឡើយគេគោរពចំពោះអល់ឡោះ លើកលែងតែនូវអ្វីដែលវាដាក់បទបញ្ជា។(២)

(១) អ្នកនិពន្ធ **الله رحمة** បានរំលឹកនូវអាយ៉ាត់នេះជាភស្តុតាងដល់ការធ្វើជាសាក្សីពិតណាស់ម្ចាស់ម៉ាត់ព្យាការីរបស់អល់ឡោះ ហើយអល់ឡោះបានបញ្ជាក់ច្បាស់នៅក្នុងវាជាសាក្សីដោយបញ្ជាក់ជាបីលើក។

ការស្ងៀមស្ងាត់ដោយកំណត់ជាមួយអក្សរឡាំ**الله**និងពាក្យកត់**قد** ។

(២) អ្នកនិពន្ធ **الله رحمة** បានបញ្ជាក់ថាអត្ថន័យការធ្វើជាសាក្សីពិតណាស់ម្ចាស់ម៉ាត់ព្យាការីរបស់អល់ឡោះ ហើយពិតណាស់វាចាំបាច់លើអ៊ីស្លាមប្រុស និង អ៊ីស្លាមស្រីក្នុងការទទួលការធ្វើជាសាក្សីនេះ៖ ប្រតិបត្តិតាមវិស្វល នូវអ្វីដែលវាបានប្រើហើយជឿជាក់លើវានូវអ្វីដែលវាបានប្រាប់, ហើយជឿសាងអ្វីអំពីវាបានហាមឃាត់ជាដាច់ខាត។ ហើយឡើយគេគោរពចំពោះអល់ឡោះ លើកលែងតែនូវអ្វីដែលវាដាក់បទបញ្ជានិងបញ្ជាក់។

صلوات الله والسلام عليه

ប្រការចាំបាច់នៃការធ្វើសាក្សីពិតណាស់ម្ចាស់ម៉ាត់ជានិរន្តរ៍របស់អល់ឡោះ ៖ ((ពិតណាស់វាជាខ្ញុំម្នាក់ដែលគេមិនត្រូវបានគេគោរពបូជា,ហើយជាព្យាការីម្នាក់ដែលមិនត្រូវបានគេកុហក)) នេះគឺមានន័យថា៖

កុំថ្វាយបង្គំអល់ឡោះ លើកលែងតែអ្វីដែលបានមកពីព្យាការីនៅក្នុងការឆ្លើយតបនេះ ចំពោះអ្នកច្នៃប្រឌិត

ការជឿសាងនិងចូលរួមនូវអ្វីដែលគាត់បានហាមឃាត់ ដើម្បីធ្វើឱ្យអ្វីដែលព្យាការីហាមឃាត់នៅម្ខាងហើយអ្នកនៅម្ខាង

ជឿជាក់វានូវអ្វីដែលវាបានប្រាប់ វាគឺជាអ្នកដៃគេជឿជាក់លើវា

ពិតណាស់ឱ្យយើងតាមវានៅរាល់អ្វីដែលវាបានប្រើពីព្រោះវាគឺជាអ្នករាយការណ៍មកពីអល់ឡោះ

(1) រូកុនទី2 ៖ សំពះយ៉ាង(الصلاة)៖ វាជាការគោរព (ថ្វាយបង្គំ) ចំពោះអស់ឡោះ ជាមួយពាក្យសំដីនិងកាយវិការ ចាប់ផ្តើមឡើងដោយតឹកបៀរ(التكبير)ហើយបញ្ចប់ដោយអោយសាលាម (التسليم) ហើយវាជាសសរទ្រូងរបស់សាសនា ហើយអស់ឡោះ បានដាក់កតពូកិច្ចដោយផ្ទាល់ទៅលើព្យាការី របស់ទ្រង់ នោះហើយនៅពេលដែលគាត់បានទៅលើមេឃ។

រូកុនទី3៖ ការបរិច្ចាគ(الزكاة)៖ន័យភាសាវៈគឺវាជាការអភិវឌ្ឍន៍ និងការសំអាតហើយវា

បានចែកជា២៖ការបរិច្ចាគលើដងខ្លួន ហើយការបរិច្ចាគដោយ ទ្រព្យសម្បត្តិ ។

(២) រូកុនទី4 ៖ ការបួស(الصيام) ៖

ន័យភាសាវៈ ៖ វាគឺជាការដំណាម ។
 ន័យក្នុងច្បាប់សាសនា ៖
 វាគឺជាការគោរពចំពោះអស់ឡោះដោយតំណាងអាហារនានា ជាមួយនិងការនៀតចាប់ពីមានពន្លឺនៃទិសខាងកើតរហូតដល់ថ្ងៃ លិច។ ការបួសគឺជាផ្នែកមួយនៃការគោរពបូជាដ៏ល្អបំផុតដើម្បី បំពេញនូវការអត់ធ្មត់បីប្រភេទនៅក្នុងវាអំពីកិច្ចការដ៏អស្ចារ្យពិត ណាស់អស់ឡោះបានផ្តល់ផលបុណ្យសំរាប់អ្នកបួសដោយខ្លួន របស់ទ្រង់ផ្ទាល់។

(៣) រូកុនទី5៖ ការធ្វើធម្មយាត្រា(ធ្វើហាយ័)៖

ន័យភាសាវៈគឺបំណង ន័យក្នុងច្បាប់សាសនា ៖ គឺជាការគោរពចំពោះអស់ឡោះដើម្បីធ្វើពិធីសាសនាយោងទៅតាមអ្វីដែលបានធ្វើតាមលំនាំ របស់ណាពីម្លប់ម៉ាត់ វាគឺជាកតពូកិច្ចទៅលើអ្នកមុស្លីមគ្រប់រូបក្នុងការបំពេញវាមួយដងក្នុង១ឆ្នាំជីវិត។

ហើយភស្តុតាងអំពីការបួស អស់ឡោះមានបន្ទូលថា៖
 قَالَ تَعَالَى: ﴿ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَوَدُّوا الزَّكَاةَ وَذَلِكَ دِينُ الْقَيِّمَةِ ﴾ البينة: ٥
 ﴿ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធ្វើអ្វីក្រៅពីឱ្យពួកគេ គោរពសក្ការៈចំពោះអស់ឡោះដោយចិត្តស្មោះសនិងត្រឹមត្រូវ ចំពោះទ្រង់និងប្រតិបត្តិសទ្ធាត្រូវមេត្តាទាំងបរិច្ចាគហ្សាកាត់នោះ ឡើយ។ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។ ﴿ (9)

ហើយផស្តុតាងអំពីការបួស អស់ឡោះមានបន្ទូលថា៖
 قَالَ تَعَالَى: ﴿ يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ ﴾ البقرة: ١٨٣
 ﴿ឱបណ្តាអ្នកដែលមានជំនឿ!អស់ឡោះបានដាក់កាតព្វកិច្ច បួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើ ពួកអ្នកជំនាន់មុនៗដែរដើម្បីឱ្យពួកអ្នកកោតខ្លាចអស់ឡោះ។
 ហើយផស្តុតាងអំពីការហាយ័ អស់ទ្រង់មានបន្ទូលថា៖
 قَالَ تَعَالَى: ﴿ وَلِلَّهِ عَلَى النَّاسِ حُجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ ﴾ آل عمران: ٩٧
 ហើយអស់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សលោកឱ្យធ្វើ បុណ្យហាយ័នៅផ្ទះរបស់អស់ឡោះ (ម៉ាក្កះ)ចំពោះអ្នកដែល មានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិតប្រាកដណាស់អស់ឡោះ មិនត្រូវការអ្វីមួយពីពិភពទាំង អស់ឡើយ។ ﴿ (m)

ចំណាត់ថ្នាក់ទី២៖ ជំនឿវាគឺពងផ្ទៃកខ្វក់បំផុតវាគឺពាក្យ គ្មានទេ ម្ចាស់ផ្សេងមានតែអល់ឡោះហើយទាបបំផុតវាគឺ ការលុបបំបាត់ គ្រោះថ្នាក់អំពីផ្លូវហើយកាតអៀនខ្លាស់ជាផ្ទៃកម្រងនៃជំនឿ។

ហើយគ្រឹះរបស់វាមាន៖

ការជឿលើអល់ឡោះនិងបណ្តាទេវរបស់ទ្រង់ និងបណ្តាគម្ពីរបស់ ទ្រង់និងព្យាការីរបស់ទ្រង់និងថ្ងៃបរលោក, និងជឿលើការកំណត់ វាសនាបុគ្គលក្រក់របស់ទ្រង់។ ភស្តុតាងលើបណ្តាគ្រឹះទាំងនេះ អំពីបន្ទូលរបស់ម្ចាស់ដ៏ខ្ពង់ខ្ពស់៖

﴿ لَيْسَ الْبِرَّ أَنْ تُولُوا وَجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَكِنَّ الْبِرَّ مَنْ ءَامَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ ﴾
ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬ ទិសខាង

លិច(ក្នុងការសឡាត)នោះមិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្តែអំពើល្អនោះគឺអ្នកណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរ លោកនិងម៉ាឡាអ៊ីកាត់និងគម្ពីរទាំងឡាយនិងបណ្តាណាពី។

ហើយផ្សេងទៀតការកំណត់វាសនាអំពីសំដីម្ចាស់ដ៏ខ្ពង់ខ្ពស់៖

﴿ قَالَتِ الْيَهُودُ وَالنَّصَارَىٰ نَحْنُ أَبَدًا وَأَنبِيَاؤُنَا عُزُورٌ لِّمَن يَدِينُ ۗ قُلِ الْبَشَرُ خَلْقٌ ذَرِّيٌّ أَنَّىٰ يَجْعَلُ الْوَعْدَ لِمَن يُشَاءُ ۗ قُلِ اللَّهُ سَمِيعٌ عَلِيمٌ ﴿٤٩﴾ القمر: ٤٩

ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់យើងបានបង្កើតវាដោយ មានកំណត់រួចជាស្រេច។

លំដាប់ទី២ (អ៊ីម៉ាន់)

ភាសា៖ ការយល់ព្រម
ន័យអ៊ីស្ត្លាម៖ ពាក្យសំដីនឹងអណ្តាតការជឿជាក់ក្នុងចិត្ត ការប្រតិបត្តិនឹងអវៈយវៈហើយនិងគ្រឹះមានន័យថានឹងចិត្ត បន្ថែមនឹងការគោរពប្រតិបត្តិនិងបន្ថយវាដោយអំពើបាប។

ជំនឿគឺជាច្បាប់មួយដែលចាំបាច់ត្រូវតែមាន៥យ៉ាង។ នៅ ពេលណាបាត់បង់មួយអំពីវានោះនឹងចេញអំពីអត្តន័យនៃជំនឿ របស់អ្នកលើស៊ុណ្ណៈ វាល់យើម៉ាអៈ។

អ្វីទៅដែលជាភស្តុតាងលើប្រការទាំង៥នេះ?

ព្យាការី ៩ បានមានប្រសាសនាថា៖
((ខ្ពស់បំផុតវាគឺពាក្យ (لا إله إلا الله) គ្មានទេម្ចាស់ផ្សេង មានតែអល់ឡោះ)) នេះជាភស្តុតាងបញ្ជាក់ទៅលើពាក្យនេះ។
((ហើយទាបបំផុតវាគឺការលុបបំបាត់គ្រោះថ្នាក់អំពីផ្លូវ))នេះ ជាទង្វើនៃអវៈយវៈ។((ហើយការអៀនខ្លាស់)) ជាទង្វើនៃចិត្ត។

ហើយសំដីម្ចាស់ដ៏ខ្ពង់ខ្ពស់៖ ﴿ أَلَيْسَ لِكُلِّ شَيْءٍ حَاقِقَةٌ بِقَدَرٍ ﴿١٢٤﴾ التوبة: ١٢٤ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក) នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? នេះជាភស្តុតាងបញ្ជាក់ថាជំនឿគឺបន្ថែម, ហើយពេលណាវាបន្ថែម ចាំបាច់ត្រូវតែបន្ថយ, ហើយ ពិតណាស់ការខ្វះខាតនៃសាសនាត្រូវបានគេអនុញ្ញាតអោយវានៅក្នុងប្រសាសន៍របស់ព្យាការី អ្វីដែលខ្ញុំបានឃើញគឺភាពមិនពេញលេញនៃ គំនិតនិងសាសនាដូច្នោះសាសនាគឺមិនពេញលេញ។

គ្រឹះនៃជំនឿមាន៦



គ្រឹះដំបូងគឺជំនឿនឹងអល់ឡោះ



<p>ដោយច្បាប់អ៊ីស្លាម</p> <p>អ៊ីបនូគៃយីមបានរំលឹកថា៖ ជាការពិតណាស់អ្វីដែលមានអំពីអាយ៉ាត់នៅក្នុងគម្ពីររបស់អល់ឡោះ គឺមានភស្តុតាងបញ្ជាក់ទៅលើតៅហេត។</p>	<p>កំណើត</p> <p>រាល់ៗកំណើតគេបង្កើតឡើងនៅលើដើមកំណើតរបស់វារួចឪពុកម្តាយរបស់វាធ្វើឱ្យវាក្លាយជាយ៉ាហ្វិតទៅជាគ្រឹះសាសនាឬទៅជាអ្នកគោរពព្រះ</p>	<p>ការដឹង</p> <p>អ្នកកើតឡើងនៅពេលទុក្ខព្រួយនិងតានតឹងអ្នកលើកដៃទាំងពីររបស់អ្នកទៅលើមេឃរួចពោលថា៖ ឱម្ចាស់! អ្នកបានឃើញទុក្ខព្រួយនេះកើនឡើងដោយបំណងរបស់អ្នកដ៏មហាខ្ពង់ខ្ពស់។</p>	<p>ខួរក្បាល</p> <p>ខួរក្បាលមិនអាចទទួលយកបានឡើយដែលមានរបស់ដែលបានគេបង្កើតដោយគ្មានអ្នកបង្កើត ﴿أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ﴾ តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬមួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង?</p>
---	---	--	--

រូក្សនី២: ជំនឿលើម៉ាឡាអ៊ីកាត់ (الملائكة)

ម៉ាឡាអ៊ីកាត់: ពួកគេជាអ្នកមានចំនេះដឹងអាថ៌កំបាំង អស់ឡោះទ្រង់បង្កើតពួកគេពីពន្លឺរស្មីពួកគេគោរពអស់ឡោះនិងស្តាប់បង្គាប់ទ្រង់ពួកគេរស់មានវិញ្ញាណ ﴿رُوحَ أَفْدَسٍ﴾ (វិញ្ញាណបរិសុទ្ធ) ហើយនិងស្តាប់

﴿قَالَ تَعَالَى: ﴿جَاءَلِ الْمَلَائِكَةِ رَسُولًا أُولَىٰ أَجْحَحَ مَثْنَىٰ وَثَلَاثَ وَرُبْعَ بَرِيدٍ فِي الْحَلَقِ مَا يَشَاءُ﴾ فَاطِر: ١

ដែលជាអ្នកបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលមានស្លាប់ជាច្រើន មានពីរ មានបី និងមានបួន។ ទ្រង់បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ﴿ហើយគំនិតនិងដួងចិត្ត

﴿قَالَ تَعَالَى: ﴿حَتَّىٰ إِذَا فُزِّعَ عَن قُلُوبِهِمْ قَالُوا مَاذَا قَالَ رَبُّكُمْ﴾ سَبَا: ٢٣

﴿លុះនៅពេលដែលគេបានបំបាត់ការភ័យខ្លាចចេញពី ចិត្តរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេបាននិយាយគ្នាថា: តើម្ចាស់របស់ពួកអ្នកមានបន្ទូលអ្វី? យើងមានជំនឿលើពួកគេពួកគេបានឆ្លើយដូចអស់ឡោះបានប្រាប់យើងពីឈ្មោះរបស់ពួកគេដូចជា ជីប្រេល និង មីកាអេល ហើយនិងអ៊ីស្រាហែល(جبريل وميكا ئيل و إسرئيل)ហើយលក្ខណៈរបស់ពួកគេ

﴿قَالَ تَعَالَى: ﴿لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ﴾ التَّحْرِيم: ٦

ពួកគេមិនជំទាស់នឹងអស់ឡោះ: នូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វី ដែលអស់ឡោះបញ្ជា។ ហើយកិច្ចការរបស់ពួកគេ(ដូចជាយុទ្ធនាការអាវ៉ាស العرش حملة) ចំពោះដំណឹងដែលនាំមកដោយពួកគេនោះដោយឥតខ្ចោះនិងលម្អិត ។

រូក្សនី៣: ជំនឿលើគីតាប (القرآن)

ចាំបាច់យើងត្រូវតែជឿថាព្រះបន្ទូលរបស់អស់ឡោះជាការពិត មិនមែនជាពាក្យប្រៀបធៀបទេហើយវាជាការបញ្ចុះមកមិនមែនម៉ាឡាអ៊ីកាត់ទេ ﴿مخلوقة﴾ ពិតណាស់អស់ឡោះបានបញ្ចុះគីតាបមកលើបណ្តាវិស្វលក្របៗរូបយើងជឿលើអ្វីដែលអស់ឡោះបានប្រាប់យើងពីឈ្មោះព័ត៌មាននិងបទបញ្ញត្តិរបស់វាជាទូទៅនិងលម្អិត, ដោយគ្មានការចម្លងយើងមានជំនឿថាពិតណាស់គួរអានគឺវាមានឥទ្ធិពលក្របដណ្តប់ទៅលើបណ្តាគីតាបៗពីមុនមក(គីតាបពីមុនមកត្រូវគេលុបចោលដោយសារមានគួរអាន)ដូចជា: គីតាបតោរ៉ាត(التوراة)គីតាបអ៊ីនឃ្លីល(الإنجيل)គីតាបហ្សូរ(الزبور)គម្ពីរអ៊ីប្រាហ៊ីមនិងម៉ូស៊ីរ ﴿عليهما السلام ។


រូក្សនី៤ : ជំនឿលើអ្នកនាំសារ (الرسول)

យើងត្រូវតែជឿថាពួកគេជាមនុស្សពួកគេមិនមានលក្ខណៈសម្បត្តិជាម្ចាស់អ្វីមួយទេ, ពួកគេជាមនុស្សធម្មតាហើយកុំគោរពបូជាទៅចំពោះពួកគេហើយថាអស់ឡោះបានបញ្ជូនពួកគេនិងបានបំផុសគំនិតដល់ពួកគេ(الوحي), ហើយមានភ្ជាប់និងអាយ៉ាត(آيات)ហើយពួកគេបានអនុវត្តនូវភាពស្មោះត្រង់និងណែនាំដល់ប្រជាជាតិនិងផ្តល់អោយ ហើយបានតស៊ូនៅក្នុងផ្លូវអស់ឡោះជាសិទ្ធិ នៃការជីហាតរបស់គាត់ យើងជឿនិងពួកគេ ហើយនូវអ្វីដែលអស់ឡោះបានបង្រៀនយើងអោយដឹងអំពីឈ្មោះរបស់ពួកគេ លក្ខណៈរបស់ពួកគេនិងព័ត៌មានរបស់ពួកគេ ,ដោយច្បាស់លាស់និងលម្អិត ណាហ្គីដំបូងបង្អស់គឺអាដាម(آدم عليه السلام)ហើយរ៉ូសូលដំបូងគេបង្អស់គឺសុហ(عليه السلام)ហើយចុងក្រោយបង្អស់នៃណាហ្គីនិងរ៉ូសូលគឺជាមូហាំម៉ាត់ហើយបណ្តាច្បាប់ពីមុនមកត្រូវបានលុបដោយច្បាប់របស់មូហាំម៉ាត់ហើយពួកគេបានកំណត់ចំនួនប្រាំដែលបានលើកឡើងនៅក្នុងស៊ូរ៉ា:ពីរគឺ (الشورى والأحزاب) (មូហាំម៉ាត់ ហើយនួស(عليه السلام) អ៊ីប្រាហ៊ីម(عليه السلام) មូស៊ីរ (عليه السلام) ហើយនិងអ៊ីស៊ីរ (عليه السلام)។

រូក្សនី៥: ជំនឿមានថ្ងៃបរលោក

ជំនឿរួមបញ្ចូលទាំងអស់ដែលណាហ្គីភាត់បានប្រាប់បន្ទាប់ពីការស្តាប់ ដូចជា ហ្វិតណៈក្នុងផ្លូវ ផ្តុំអោយមានជីវិតឡើងវិញ មនុស្សក្រោកពីផ្លូវរបស់ពួកគេ ហើយនិងទូទាត់ផលបុណ្យ គម្ពីរ ស្ពាន អណ្តូង ធ្វើអន្តរាគមន៍ ឋានសួគ៌ ឋាននរកការមើលឃើញ ម្ចាស់របស់ពួកគេផ្ទាល់សំរាប់អ្នកមុកមុំនៅក្នុងឋានសួគ៌ ហើយផ្សេងៗទៀតជា កិច្ចការអាថ៌កំបាំង ។

រូក្សនី៦: ជឿលើសំណាងល្អនិងសំណាងអាក្រក់ នេះត្រូវរាប់បញ្ចូលជំនឿលើអ្វីៗ ៤ យ៉ាង



ហើយនេះជាការរៀបចំទាំងបួន៖ គេបានប្រមូលវាជាយ៉ាកំណាព្យ ដែលនិយាយថា ៖

علم ، كتابه مولانا ، مشيئته . وخلقها وهو إبداع وتكوين

ជំពូកទី៣ ៖ អាល់អ៊ុហសាន(الإحسان) រូកុនមានតែ១គត់គឺថា ((គោរពថ្វាយបង្គំអល់ឡោះដូចជាអ្នកឃើញទ្រង់ តែអ្នកមិនបានឃើញទ្រង់ទេ ប៉ុន្តែទ្រង់បានឃើញអ្នក))ភស្តុតាងទ្រង់មានបន្ទូលថា ៖

قَالَ تَعَالَى: ﴿إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ﴾ النحل: ១២៨
 ❖ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្តាអ្នកដែលកោតខ្លាច និងបណ្តាអ្នកដែលសាងអំពើល្អ។ ❖

ហើយទ្រង់បន្តលថា ៖

قَالَ تَعَالَى: ﴿وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ﴾ (الَّذِي يَرْتَلِكُ حِينَ تَقُومُ) ﴿١٣﴾ وَتَقَابُكُ فِي السَّجْدَيْنِ ﴿١٤﴾ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ﴾ الشعراء: ២២០ - ២១៧

❖ ហើយចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់ ﴿១៣﴾ ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្តិសឡាត (នាពេលយប់អាស្រ័យ) ﴿១៤﴾ និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្តាអ្នកដែលសឡាត ﴿១៥﴾ ពិតប្រាកដណាស់ ទ្រង់មហាពូ មហាដឹង ❖ ហើយអល់ឡោះមានបន្ទូលថា ៖

قَالَ تَعَالَى: ﴿وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُوا مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ﴾ بونس: ៦១

❖ ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអានហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ ❖


ជំពូកទី៣អាល់អ៊ុហសាន (الإحسان) វាជាថាស៖
ខ្ពស់បំផុតនៃសាសនានិងជារៀងមួយស្ថិតនៅ
ពីរជួរខាងក្រោម

អ៊ីហ្គីឌីទុលម៉ូស៊ី
ហាឌ៖
(عبادة المشاهدة)
 វាគឺជាការថ្វាយបង្គំអល់ឡោះដោយសេចក្តីស្រឡាញ់និងបំណងប្រាថ្នានិងការចង់បានពីទ្រង់ ឧទាហរណ៍: ការគោរពប្រតិបត្តរបស់បណ្តាណាហ្គីនិងវស្សូល **عليهم السلام** ហើយអ្នកផ្សេងទៀតអាចទទួលបាននូវប្រការនេះ

អ៊ីហ្គីឌីទុលម៉ូកីត៊ីស
(عبادة المراقبة)
 វាគឺជាការគោរពបូជានៃការភ័យខ្លាចនិងការរត់គេចខ្លួន ហើយផ្នែកមួយនេះមិនចេញពីមុស្លីមទេ

ការបញ្ជាក់ ៖ នេះមិនមានន័យថាផ្នែកនេះមានសេចក្តីស្រឡាញ់ចំពោះអល់ឡោះតែមួយអង្គគត់នោះទេហើយក៏មិនខ្លាចគាត់ដែរ ប៉ុន្តែនៅក្នុងចំណាត់ថ្នាក់នេះជំរុញខ្លាំងបំផុតគឺឱ្យខ្ញុំបម្រើក្នុងសក្ការៈគោរពបូជាចំពោះអល់ឡោះ ដូចជា ការស្រលាញ់អល់ឡោះ ហើយពាក្យសំដីណាហ្គីបានមានប្រសាសន៍ថា ៖ ((តើខ្ញុំមិនមែនជាខ្ញុំបម្រើដែលអរគុណទេ))។

ហាហ្គីសនេះជាភស្តុតាងដល់គ្រឹះស្ថាន, អ៊ីម៉ាន់, និងអៀហសាន។ នៅក្នុងប្រសាសន៍របស់ណាហ្គី ((អ្វីដែលត្រូវសួរអំពីអ្នកដែលសួរលើសដឹងជាងគេ)) ភស្តុតាងបញ្ជាក់ថាគ្មានទេគេដឹងអំពីពេលវេលា នៃថ្ងៃបរលោកមានតែអស់ឡោះ។



((អ្នកនឹងឃើញអ្នកដែលគ្មានស្បែកជើងនិងសំលៀកបំពាក់))
 មានន័យថា៖ អ្នកក្រីក្រ (អ្នកជនបទក្រីក្រប្រជែងកម្ពស់គ្នាក្នុង សំណង់របស់ពួកគេ) មានន័យថា៖ ការប្រែប្រួលនៃស្ថានភាព អ្នកក្រីក្រនេះប្រែទៅជាអ្នកមានដ៏អាក្រក់បំផុត។

ហើយភស្តុតាងអំពីស៊ិនណោះ៖ ហាហ្គីសរបស់ដីព្រៃលដីល្បីអំពី អ្វីម៉ែត បានពោលថា៖ នៅរវាងពួកយើងនៅជាមួយវិស្វលុល ឡោះមានថ្ងៃមួយនៅពេលនោះបានលេចឡើងនៅចំណោមពួក យើងនូវបុរសម្នាក់ដែលមានសំលៀកបំពាក់សអស្តារ្យ, សក់ខ្មៅ ក្រឹប មិនឃើញនៅលើគេមានស្លាកស្នាមធ្វើដំណើរ, ហើយគ្មាន អ្នកណា ស្គាល់គេឡើយអំពីពួកយើង រហូតដល់គេបានអង្គុយ ជាមួយណាហ្គី រួចដាក់ជង្គង់ទាំងពីរ របស់គាត់ទល់នឹងជង្គង់ ទាំងពីរ របស់ណាហ្គីហើយដាក់ដៃទាំងពីរនៅលើក្តៅរបស់គាត់ , រួចពោលថា៖ ឱមហាំម៉ាត់! ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់? វិស្វលុល បានមានប្រសាសន៍ថា៖ ((អ៊ីម៉ាន់គឺអ្នកធ្វើជាសាក្សីពិតណាស់ គ្មានទេម្ចាស់ផ្សេងមានតែអស់ឡោះ ហើយធ្វើជាសាក្សីពិត ណាស់មហាំម៉ាត់ជាអ្នកនាំសាររបស់អស់ឡោះ ឱអ្នកបញ្ជូនការ រសឡាតឱអ្នកបរិច្ចាគហ្សូកាត់, ឱអ្នកប្តូរខែរម៉ាឌន, ហើយ ឱអ្នកធ្វើហាយីប្រសិនអ្នកមានសមត្ថភាពទៅកាន់ផ្លូវវា))។ គេ ក៏បានពោលថា៖ អ្នកឆ្លើយការពិត គាត់ក៏បានពោលថា៖ ពួក យើងមានការឆ្ងល់ចំពោះរូបគេដែលសួរគេហើយរួចឆ្លើយថាគេ ត្រូវ។ រួចគេបានថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់? ណាហ្គីបានមាន ប្រសាសន៍ថា៖ ((ពិតណាស់ឱអ្នកជឿនឹងអស់ឡោះហើយ និងបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់, និងបណ្តាគម្ពីររបស់ទ្រង់, ប ណ្តាព្យាការីទ្រង់, និងថ្ងៃបរលោក, និងជឿកំណត់ល្អប្បអាក្រក់ អំពីទ្រង់))។ គេក៏ពោលថា៖ អ្នកឆ្លើយពិត, គេក៏ពោលទៀតថា៖ ចូរប្រាប់ខ្ញុំអំពីអៀហសាន? ណាហ្គីបានមានប្រសាសន៍ថា៖ ((អ្នកគោរពបូជារចំពោះអស់ឡោះបីដូចជាអ្នកឃើញទ្រង់ ប្រសិនបើអ្នកមិនបានឃើញទ្រង់ទេនោះ ពិតណាស់ទ្រង់បាន ឃើញអ្នក

អត្ថប្រយោជន៍នៃហាហ្វីស ជីព្រីល អាឡែហ្វីសាឡាម

(

1) ពិតប្រាកដណាស់សំរាប់និស្សិតមានឯកត្យកិច្ចចាំបាច់៖ កត្យកិច្ចចំពោះខ្លួនរបស់វា កត្យកិច្ចចំពោះគ្រូរបស់វាលើកន្លែង ដែលវាសិក្សា, ចំពោះមិត្តភក្តិវា លើគឺតាបវា ចំពោះចំណេះដែលវាសិក្សា ។

កត្យកិច្ចចំពោះខ្លួនវា ៖ ចំណេះគឺជាការប្រតិបត្តិច្បាប់អ្នកស្ថិតក្នុង មាគ៌ាត្រឹមត្រូវបំផុត(ស្មោះត្រង់និងដើរតាម) ការខ្លាច ផ្អែក អានលំទោន ជៀសអោយឆ្ងាយពីភាពក្រអើតក្រទម។

ព្រមទទួលនិងការលះបង់ ប្រកាន់ភ្ជាប់អោយស្របតាមចំនេះដឹង ការខ្មាស់អៀនសប្បាយរីករាយ (រក្សាតំលៃ) និងភាពជាបុរស បោះបង់ចោលភាពស៊ីវិល័យ ងាកចេញពីកន្លែងដែលគ្មានប្រយោជន៍ ប្រកាន់ភ្ជាប់ភាព ទន់ភ្លន់ ភាពនឹងនរនិងការមានគោលជំហរ រក្សានូវកិច្ចសន្យា ការស្វែងយល់ដោយបញ្ចេញផ្នែកប្រតិបត្តិអំពី មូលដ្ឋានគ្រឹះ ពឹងផ្អែកទៅលើអស់ឡោះ ស្មោះត្រង់និងចំនេះដឹង និយាយទៀងត្រង់ ។

រនាំងការពារអ្នកសិក្សាគឺឃ្នាថា (ខ្ញុំមិនដឹងទេ) ការកំសាន្តអារម្មណ៍ (ពេលវាល) ថែរក្សា ដើមទន់ អានអោយច្បាស់លាស់និងលំអិត(ចំណេះដឹងទូទៅ) មិនខ្លីខ្លាញ់ពេលវាល ។

ស្វែងយល់អោយច្បាស់ដូចជា ៖ ស្តាប់ យល់ និងអនុវត្តន៍ ដេញដោលដោយគ្មានផ្ទាញ់ផ្ទាល់ រំលឹកមេរៀន ចូរ អ្នកស្ថិតលើគឺតាបនិងស៊ីណ្ណៈ និងបណ្តាចំណេះវិជ្ជារបស់វា បំពេញឧបករណ៍ជំនាញចាំបាច់ទាំងអស់ ។

ប្រតិបត្តិ៖ ត្រូវជៀសវាងនូវភាពចូលចិត្តជាមេដឹកនាំកិត្តិភាពនិងលោកីយ៍។ កុំមើលស្រាយខ្លួនឯង និងលើកដំកើន អ្នកដទៃ ។

ការដុះខាតចំនេះវិជ្ជា ឈរលើការពិត ជំរុញអោយធ្វើប្រការល្អ ហាមឃាត់អំពីប្រការអាក្រក់ (ថ្លឹងថ្លែងរវាងប្រការអាក្រក់និងល្អ) ផ្សប់ផ្សាយចំណេះវិជ្ជា ចាប់យកផលប្រយោជន៍ អោយប្រាកដប្រជា ជួយ យកអាសារអ្នកមុន្លឹមិនលើផ្លូវត្រឹមត្រូវនិងល្អ។ មោទនភាពថែរក្សាចំនេះ

- កតព្វកិច្ចចំពោះគ្រូរបស់វា ៖ មនុស្សក្នុងរឿងនេះញែកជាពីរថ្នាក់និងចំកណ្តាល ហើយវា និងមកដល់យើង មុន ដំបូងប្រការពហុទេពនិយមដែលកើតឡើងលើផែនដី ដោយមូលហេតុជ្រុលនិយមបន្តិចម្តងៗលើអ្នក សាលីហ៊ីន (الصالحين) គឺយើងចាំបាត់ត្រូវនៅកណ្តាល ជាមួយពួកសាលីហ៊ីន (الصالحين) មិនលើសហើយក៏ មិនខ្វះ ។

- កតព្វកិច្ចលើកន្លែងដែលអ្នកសិក្សាចំពោះវា

- កតព្វកិច្ចចំពោះមិត្តរបស់វា ៖ អស់ឡោះមានព្រះបន្ទូលថា ៖

قَالَ تَعَالَى: ﴿ كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ ﴾ آل عمران: 110

មានន័យថា ៖ ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបាន គេបង្កើតឡើងសំរាប់មនុស្សលោក ដោយពួកអ្នកប្រឹក្សា...។

((لا يؤمن أحدكم حتى يحب لإخيه ما يحب لنفسه)) قال النبي ρ

ហើយណាពីមានប្រសាសន៍ថា ៖ (មិនទាន់មានជំនឿពិតប្រាកដទេ លុះត្រាតែអ្នកស្រឡាញ់ បងប្អូនរបស់អ្នក ដូចអ្វីដែលស្រឡាញ់ខ្លួនឯង)

- កតព្វកិច្ចលើគឺតាប (قرآن) ៖ ត្រូវថែរក្សាលើគឺតាប ក៏ព្រោះតែអស់ឡោះបានផ្តល់ដល់យើងនូវបណ្តារគឺតាប ទាំងនេះ ដូច្នោះត្រូវថែរក្សាវា។


- កតព្វកិច្ចលើចំនេះ ៖ លំអិតលើចំនេះ ហើយផ្តោតថា រំលឹកវាជាដរាប និងអនុវត្តន៍ពីវា ដោយសារវាជាកតព្វកិច្ច លើអ្នករៀនត្រូវអនុវត្តន៍ បន្ទាប់មកអោយគេអំពាវនាវទៅរកចំនេះដឹងនេះដោយសារលាបនេះហើយយើងត្រូវដឹង អំណរអគុណ។

(២) អំពីសុដីវធម៌ក្នុងការសួរ គឺត្រូវចាប់ផ្តើមដោយសំនួរណាដែលគិតថាវាសំខាន់មានផលនិងផ្តល់ប្រយោជន៍ ។

(៣) ចំពោះអ្នកស្វែងរកចំណេះ វិជ្ជា ត្រូវរក្សាភាពថ្លៃថ្នូរ ។

(៤) ពេលណាហ្គីស្តាប់ទៅហើយ សូមកុំនិយាយថា ៖ អល់ឡោះ និងវ័ស្វិលដែលដឹង គឺត្រូវនិយាយថា អល់ឡោះ ដឹងតែ ប៉ុណ្ណោះ ។

ផ្នែកនេះគឺវាប្រមូលផ្តុំលើកត្តាសាច់រឿងជាច្រើនអំពីណាហ្គី ១ ដែលរួមមាន ទាំងឈ្មោះ ខ្សែស្រឡាយពូជពង់អាយុ និងការអំពាវនាវយោសនារបស់ គាត់ (អល់ឡោះជួនពរគាត់និងផ្តល់កិត្តិយសចំពោះគាត់)



គេបែងចែកការកាន់ដំណែងរបស់គាត់ ១ ទៅជា៖

រយៈពេលនៅម៉ាឌីណា៖
ចំណាយពេលរហូតដល់ ១០ឆ្នាំ

រយៈពេលនៅម៉ះកាស់
ចំណាយពេលរហូតដល់១៣ឆ្នាំ

មូលដ្ឋានគ្រឹះទី៣ ៖ ការស្គាល់ណាហ្គី របស់ពួកអ្នកមូហាំម៉ាត់។ គាត់គឺ មូហាំម៉ាត់ កូនអាប់ឌុលឡោះកូនអាប់ឌុលម៉ូតឡីបកូន ហាស្ស៊ីម ពូជអំបូរអារ៉ាប់គួរឱ្យស្ងើច ដែលខ្សែ ស្រឡាយពីអ៊ីស្តាអែល កូនរបស់អ៊ីប្រាហ៊ីម អាល់ ខឡេល ការសរសើរ និងជួនពរដ៏ធំ ធេងទៅលើគាត់និងណាហ្គីយើង។ ហើយ សំរាប់គាត់គឺមានអាយុ ៦៣ឆ្នាំ ដោយ៤០ ឆ្នាំ មុនគេចាត់គាត់ជាណាហ្គី ហើយ២៣ ឆ្នាំជាណាហ្គីនិងវ័ស្វិល។ គេចាត់តាំងគាត់ ជាណាហ្គីនិងពាក្យថាចូរអ្នកអាន **إقرأ** និងអោយជារ័ស្វិលដោយពាក្យអ្នកដណ្តប់) **المدرثر** (ភួយ ហើយក្រុងកំណើតរបស់ គាត់ ម៉ះកាស់ ក៏បានភាសខ្លួនចេញទៅទី ក្រុងម៉ាឌីណា។

តើគាត់ **عليه الصلاة والسلام** ជាណាហ្គីវ័ស្វិល?

គាត់ជាណាហ្គីហើយក៏ជារ័ស្វិលផងដែរ ដោយគេ **صلوات الله وسلامه عليه** ដោយពាក្យ ចូរអ្នកសូត្រ បន្ទាប់មកគេ តែងតាំងគាត់ជារ័ស្វិល ដោយប្រើពាក្យ អ្នកដណ្តប់ភួយ ។

ដំណើរសាច់រឿងពីជីវៈប្រវត្តិរបស់ណាហ្គីម៉ូហាំម៉ាត់៩

អស់ឡោះតែងតាំងគាត់ដោយការបំរាមអំពីពហុទេពនិយម និងអំពាវនាវទៅរកតោហេត ។ ផស្តុតាង ដោយបន្ទូល របស់ទ្រង់

﴿قَالَ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّبِعُوا هَذِهِ سُبُلَ اللَّهِ أَلَمْ تُؤْمِنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ فَذُرُوا سُبُلَ اللَّهِ حَتَّىٰ تَخْرُجُوا مِنْهَا أَمْ تَأْمُرُونَ بِالْكُفْرِ وَالْعَدْوِيِّ حَتَّىٰ تَكُونُوا مِنَ الْمُكْفِرِينَ ۝۱-۷﴾

﴿ ឱអ្នកដណ្តប់ភ្លយ មូហាំម៉ាត់ចូរអ្នកក្រោកឡើង ហើយ ចូរអ្នកដាស់តឿនព្រមាន ហើយចូរអ្នកលើកតម្កើងម្ចាស់ របស់អ្នកចុះ ហើយចូរអ្នកសំអាតសំលៀកបំពាក់របស់ អ្នក ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើស្លឹកិក ហើយចូរអ្នក កុំឱ្យអ្វីដល់គេ ដោយអ្នកចង់បានការតបស្នង ច្រើនមកវិញ ឱ្យសោះ ហើយដើម្បីបំពេញបទបញ្ជានៃម្ចាស់របស់អ្នកចូរ អ្នក អត់ធ្មត់ ហើយន័យថា៖ ﴿قُلْ أَذِّنُكُمْ﴾ គឺវាប្រមានចេញ ពីពហុទេពនិយម និងអំពាវនាវទៅរកតោហេត ។

គឺលើកដំកើង ពីតោហេត ﴿وَرَبَّكَ ذِكْرًا﴾ ។

﴿وَيَا أَيُّهَا الَّذِينَ آمَنُوا﴾ គឺសំអាតទង្វើរបស់អ្នកពីពហុទេពនិយម

﴿وَالَّذِينَ آمَنُوا﴾ រូបចំលាក់ هجرها បោះបង់វា ចោលនិងចេញអោយឆ្ងាយពីវានិងពួករបស់វា ។

ចំណាយពេលដល់ទៅ១០ឆ្នាំគាត់អំពាវនាវទៅរកតោហេត បន្ទាប់ពី១០ឆ្នាំទៅគេ(អស់ឡោះ) បានបញ្ជូនឡើងលើ មេឃហើយបានដាក់បទបញ្ជាទៅលើគាត់នូវការថ្វាយបង្គំ ៥ពេល។ហើយបានប្រតិបត្តិ ថ្វាយបង្គំ នៅម៉ៈកាស់៣ ឆ្នាំ ហើយបន្ទាប់ពីនោះគេ(អស់ឡោះ)បានបង្គាប់អោយ ភាសខ្លួនទៅទៅទីក្រុងម៉ាឌីណា ។

ហើយការអំពាវនាវនោះម៉ៈកាស់អំឡុងពេលនោះគឺផ្ដោតទៅ លើតោហេតុ និងដឹកនាំអោយចេញឆ្ងាយពីប្រការពហុទេព និយម ហើយ ស្មោះស្មាក់ ក្នុងការប្រតិបត្តិ ព្រះអស់)

(ឡោះតែមួយគត់ រួចក៏នៅតែបន្ត ការអំពាវនាវនេះរហូត អស់រយៈពេល១០ឆ្នាំ ។ បន្ទាប់មកគេបានប្រើអោយគាត់

៩ ភៀសខ្លួនចេញទៅម៉ាឌីណា ។ ហើយក៏ដូច្នោះដែរការ ចំណាយពេលអំពាវនាវនៅទីនោះ បានបន្តរហូតដល់ជំហរ លើតោហេតុនិងជាប់ជាមួយការបញ្ចុះបណ្តាលច្បាប់

សាសនាដែលនៅសល់ មានដូចជាការប្រតិបត្តិទំនាក់ទំនង សង្គម និងការងារប្រចាំជីវិត។លើកលែងតែអ្នកសង្កេតមើល

ប្រវត្តក្នុងការអំពាវនាវរបស់ណាហ្គី ៩ នោះវានិងជួបថាការ អំពាវនាវទៅលើផ្លូវតោហេតនៅតែបន្តភ្ជាប់រហូតដល់អស់ ឡោះបានដកជីវិតរបស់គា នៅក្នុងនេះដែរការឆ្លើយតបទៅ យ៉ាងច្បាស់និងសាក់សមទៅលើអ្នកដែលធ្វើអោយមនុស្ស មិនយកចិត្តទុក្ខដាក់ក្នុងការរៀនយល់ដឹងពីតោហេត ហើយ គេអះអាងថា តោហេតុមិនចាំបាច់យល់ដឹងពីវាពេកនោះទេ លើកលែងប៉ុន្មាននាទីប៉ុណ្ណោះ។

សំដីគាត់ الله رحمة : (គេបានបញ្ជូនគាត់ទៅលើមេឃ) យើងដកស្រង់ពីវាបានថា :

- 1) ប្រាកដណាស់អ្វីដែលណាហ្គី បានប្រាប់ពីការងារអាថ៌កំបាំង យើងមានតែពាក្យថាពិតប្រាកដ ជឿជាក់គ្មានសង្ស័យ។
- ២) សារៈសំខាន់ របស់កាតព្វកិច្ចថ្វាយបង្គំ ពិតណាស់អស់ឡោះ سبحانه وتعالى បានដាក់បញ្ជាវា នៅលើមេឃ ។

(១) អ៊ីស៊ីន الله حمه លោកមានប្រសាសន៍ថា៖

(ការបរិច្ចាគទាន ត្រូវបានគេដាក់កតព្វកិច្ចមុនដំបូងនៅម៉ាកាស់ ក៏ប៉ុន្តែគេមិនទាន់កំណត់នូវបរិមាណរបស់វា ហើយក៏មិនទាន់កំណត់ដាក់កតព្វកិច្ចក្នុងវា ទាល់តែពេលមកដល់ម៉ាឌីណា៖ទើបគេបានកំណត់) ។

(២) មរណៈភាពរបស់ណាពីក្នុងឆ្នាំទី១០បន្ទាប់ពីការរៀន

ខ្លួនហើយត្រូវបានគេបញ្ចុះក្នុងខ្នុររបស់អាឡីស្លោះ رضي الله عنها

(៣) (គ្មានអ្វីល្អជាងការចង្អុលបង្ហាញចំពោះអ្វីម៉ាត់ លើ

វានោះទេហើយគ្មានអ្វីអាក្រក់មកលើយើងឡើយយើងបាន ព្រមានអ្វីម៉ាត់រួចរាល់ហើយពីវា) ហើយទទួលស្គាល់ថាណា ពីគាត់បានបំពេញការទទួលខុសត្រូវរួចរាល់ហើយ និងបានផ្តល់នូវសារ កែតម្រូវអ្វីម៉ាត់ ហើយប្រឹងប្រែងយ៉ាងច្បាស់លាស់ ពិតប្រាកដ ដើម្បីអស់ឡោះ និងបន្ទូលទុកនូវសារ ជាតម្រូវ ការចាំបាច់ដ៏ត្រចះត្រចង់បំភ្លឺយប់អោយដូចជាថ្ងៃមិនងាកដ ឡើយរហូតដល់ដង្ហើមចុងក្រោយ។

នៅពេលដែលមកដល់ម៉ាឌីណាដោយសុវត្ថិភាព គេបាន ដាក់បទបញ្ជានូវបណ្តាច្បាប់អ៊ីស្លាមដែលនៅសល់ មានដូច ជា៖ ហ្សាកាត់ **(១)** ឬសធ្វើហាយី យីហ្គើត អាហ្ស៊ីនអោយ ធ្វើការងារដែលត្រឹមត្រូវនិងហាមឃាត់ពីប្រការអាក្រក់ ហើយនិងច្បាប់ៗមួយចំនួនទៀត ។
ចំណាយពេលលើនេះអស់១០ឆ្នាំបន្ទាប់មកគាត់ក៏ស្លាប់ **(២) (صلوات الله وسلام عليه)**។
ហើយសាសនារបស់គាត់នៅមានគឺនេះហើយជាសាសនា របស់គាត់គ្មានអ្វីល្អជាងការចង្អុលបង្ហាញចំពោះអ្វីម៉ាត់ លើវានោះទេហើយគ្មានអ្វីអាក្រក់មកលើយើងឡើយបើយើង បានព្រមានអ្វីម៉ាត់រួចរាល់ហើយពីវា។ហើយប្រការល្អត្រូវ ចង្អុលបង្ហាញចំពោះវានេះគឺតៅហោតហើយអ្វីទាំងអស់ដែល អស់ឡោះស្រណាញ់និងទទួលស្គាល់។ ហើយប្រការអាក្រក់ ដែលត្រូវប្រមានដាស់តឿនពីវាគឺ ស្ទីរីកនិងអ្វីទាំង ឡាយណា ដែលអស់ឡោះមិនចូលចិត្តនិងប្រឆាំងដាច់ខាត។

ការហាមឃាត់ដ៏ធំសំបើមបំផុត

ប្រការតូចៗ
(រាល់ការហាមឃាត់ ទាំងអស់ ដែលគេមិន កំណត់លើវានូវ ទណ្ឌកម្មដោយឡែក)

ប្រការធំៗ
(រាល់អ្វីទាំងអស់ ដែលគេកំណត់ លើវានូវទណ្ឌកម្ម ដោយឡែក)

ស្ទីរីកតូច
(មិនចេញពីសាសនា អ៊ីស្លាម)

ស្ទីរីកធំ
(ចេញពីសាសនា អ៊ីស្លាម)

អល់ឡោះបានបញ្ជូនគាត់ទៅកាន់មនុស្សទាំងអស់ហើយ
អល់ឡោះបានដាក់កតព្វកិច្ចត្រូវធ្វើតាមគាត់ចំពោះខ្ញុំរបស់គាត់
ទាំងពីរវានគឺ (ជិន និងមនុស្ស)។

ហើយភស្តុតាងគឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا﴾ الأعراف: ١٥٨

☞ ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំងឡាយពិត!
ប្រាជកណាស់ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នក
ទាំងអស់គ្នា (១) ☞ ។

ហើយអល់ឡោះបានបំពេញតាមរយៈគាត់នូវសាសនា ។

ហើយភស្តុតាងបញ្ជាក់របស់ទ្រង់ដ៏ខ្ពង់ខ្ពស់គឺ៖

قَالَ تَعَالَى: ﴿الْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ وَأَتَمَمْتُ عَلَيْكُمْ نِعْمَتِي وَرَضِيتُ لَكُمُ الْإِسْلَامَ دِينًا﴾ المائدة:

☞ ថ្ងៃនេះយើងបានបំពេញសាសនារបស់ពួកអ្នកអោយពួកអ្នក
និងបានបង្រួបបង្រួមម៉ាត់របស់យើងអោយពួកអ្នកហើយយើង
បានជ្រើសរើសសាសនាអ៊ីស្លាមជាសាសនារបស់អ្នក(២) ☞

និងភស្តុតាងដែលបញ្ជាក់ពីមរណៈភាពរបស់គាត់Pបន្ទូល

ដ៏ខ្ពង់ខ្ពស់របស់ទ្រង់គឺ៖

قَالَ تَعَالَى: ﴿إِنَّكَ مَيِّتٌ وَإِنَّهُمْ مَيِّتُونَ﴾ الزمر: ៣០ - ៣១

☞ ពិតប្រាកដណាស់ អ្នក នឹងស្លាប់ ហើយពិត(មូហាំម៉ាត់)

ប្រាកដណាស់ ពួកគេក៏នឹងស្លាប់ដែរ បន្ទាប់មក ពិតប្រាកដ
ណាស់ ពួកអ្នកនឹងឈ្លោះប្រកែក គ្នានៅចំពោះមុខម្ចាស់របស់
ពួកអ្នកនៅថ្ងៃបរលោក☞

(១)ណាហ្គីPត្រូវបានគេបញ្ជូន ទៅកាន់មនុស្សទាំងអស់ ហើយ
តាមរយៈរឿងនេះរាល់ច្បាប់ទាំងអស់ត្រូវបានគេលុបចោល គឺ
ថាយ៉ាហ្គូត និងណាសរីនីកុងជំនាន់ណាហ្គីP និងក្នុងសម័យ
យើងបច្ចុប្បន្ននេះនៅពេលណាការអំពាវនាវបានមកដល់ហើយ
ពួកគេមិនចូលអ៊ីស្លាម គឺពួកគេគឺជាអ្នកប្រឆាំង បើទោះជាគេ
កំពុងកាន់តាមអ្វីដែលម៉ូស៊ីនិងអ៊ីស៊ីសេ عليهم السلام កាន់ពី
មុនមកក៏ដោយ ។

ហើយអំពីភស្តុតាងនោះ ៖

១) បន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَى كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ
أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا﴾ آل عمران: ៦៤

☞ ចូរអ្នកចូរពួកអ្នក ត្រ ! ពោលថា៖ ឱអ្នកលីគីតាប(មូហាំម៉ាត់)
ច្បាប់មករកពាក្យសំដីមួយដែលស្មើភាពគ្នារវាងពួកយើង និងពួក
អ្នកគឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផ្សេងពី អល់
ឡោះ និងមិនត្រូវធ្វើស្តីវិកនឹងទ្រង់នូវប្រការណាមួយឡើយ ☞

២) បន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿قَاتِلُوا الَّذِينَ لَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ وَلَا
يُحَرِّمُونَ مَا حَرَّمَ اللَّهُ وَرَسُولُهُ وَلَا يَدِينُونَ دِينَ الْحَقِّ مِنَ الَّذِينَ
أُوتُوا الْكِتَابَ﴾ التوبة: ٢٩

☞ ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ
និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអ
ល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់
តាសាសនាដែលត្រឹមត្រូវ ក្នុងចំណោមពួក(សាសនាអ៊ីស្លាម)
ដែលគេបានផ្តល់គម្ពីរឱ្យចុះ ☞

៣) ប្រសាសន៍ណាហ្គីP ((ខ្ញុំស្ងៀមនិងអ្នកដែលជីវិតរបស់ខ្ញុំក្នុងកណ្តាប់ដៃរបស់ទ្រង់ គ្មានយ៉ាហ្គីឌី និងណាសរីនីណាម្នាក់
ដែលស្តាប់ពីខ្ញុំ ក្រោយមកគេមិនជឿខ្ញុំទៀត គឺមានតែស្ថិតក្នុងចំណោមអ្នកចូលវានរកតែប៉ុណ្ណោះ))។

(២) ក្នុងអាយ៉ាត់នេះគឺ ឆ្លើយតបលើអ្នកដែលធ្វើប្រការបង្កើតថ្មី ។

ទីបោះ បញ្ចប់សេចក្តី

មនុស្សនៅពេលពួកគេបានស្តាប់គឺគេពង្រសំឡើងវិញ ហើយភស្តុតាងគឺបន្ទូលរបស់អល់ឡោះមហាខ្ពង់ខ្ពស់ ៖

﴿ مِنْهَا خَلَقْنَاكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَى ۗ طه ﴾

អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្តាប់)ហើយ(នៅថ្ងៃបរលោក) យើងនឹងបញ្ជាពួកអ្នកពីវាម្តងទៀត(រស់ឡើងវិញ) និងបន្ទូលអល់ឡោះមហាខ្ពង់ខ្ពស់ ៖

﴿ وَاللَّهُ أَنْبَأَكُمْ مِنَ الْأَرْضِ بِآبَائِكُمْ ۗ ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًا ۗ نوح ﴾

﴿ ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី បន្ទាប់មកទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បញ្ជាពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក) បន្ទាប់ពីពង្រសំឡើងវិញ ត្រូវគេកាត់សេចក្តី និង ផ្តល់អោយផលបុណ្យដែលពួកគេបានសាង។ ភស្តុតាងគឺបន្ទូលរបស់ទ្រង់៖

﴿ وَ لِلَّهِ مَا فِي السَّمٰوٰتِ وَمَا فِي الْاَرْضِ لِيَجْزِيَ الَّذِيْنَ اَسٰطَوْا بِمَا عَمِلُوْا وَيَجْزِيَ الَّذِيْنَ اٰخٰسٰوْا بِالْحَسَنٰى ۗ

﴿ ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះពួកដែលបានប្រព្រឹត្តបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់នឹងតបស្នងចំពោះបណ្តាអ្នកដែលបានសាងអំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌) ﴿ (9) ហើយនណាដែលបដិសេដ ថ្ងៃបរលោកគឺកាហ្វៀរ ដោយភស្តុតាងគឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿ زَمَّ الْاٰلِیْنَ كَهْرًا اَنْ لَّنْ یُّعْمَلُوْا اَنْ لَّا یَلَّ وَرَیْ لَتُبْعَنَّ لَهُمْ لَنَنْتُوْنَ بِمَا عَمِلْتُمْ وَاَنَّكَ عَلٰی اَللّٰهِ بِبِیْرٍ ۗ

﴿ ពួកដែលប្រឆាំងបានគិតថា: ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថា: មិនមែន ដូច្នោះទេ សូមស្ស្តង់នឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជាដឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ ហើយទាំងនោះគឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ ﴿ (10)

ហើយអល់ឡោះបានបញ្ជូនវិស្វលទាំងអស់ជាអ្នកផ្តល់ដំណឹងល្អនិងជាអ្នកប្រមាន បន្ទូលរបស់អល់ឡោះ سبحانه وتعالى

﴿ قَالَ تَعَالٰی: ﴿ رُسُلًا مُّبَشِّرِيْنَ وَمُنذِرِيْنَ ۗ النِّسَاء: 165

(9)មនុស្សទាំងអស់ ត្រូវភ្ញាក់រស់ជាតិស្តាប់ ដោយគ្មានជំរ ហើយត្រូវគេពង្រសំនៅថ្ងៃដ៏អស្ចារ្យ វាគឺថ្ងៃបរលោកបន្ទាប់មកត្រូវបានគេជំនុំជំរះនិងអោយផលបុណ្យទៅតាមទង្វើរបស់វា។

(10) នរណាហើយមិនជឿថ្ងៃដែលពង្រសំនិងការជំនុំជំរះគឺកាហ្វៀរ ក៏ព្រោះតែវាបដិសេដរូកុន មួយក្នុងចំណោមរូកុទាំងឡាយរបស់អ៊ីម៉ាន់។

(11)នួហ អាឡែហ្វហ្វីសាឡាម ជាអ្នកនាំសារទី១ ហើយ

ភស្តុតាង ពីបន្ទូលរបស់ អល់ឡោះ: تعالیٰ :

﴿ اِنَّا اَوْحٰیْنَا اِلَیْكَ مَا كَا اَوْحٰیْنَا اِلٰی مُوْسٰی وَالتَّوْحٰیْدُ مِنْ بَعْدِیْ ۗ

ពិតប្រាកដណាស់យើងបានផ្តល់វាហ៊ីអោយអ្នក (មូហាំម៉ាត់)ដូចដែលយើងបានផ្តល់វាហ៊ីទៅអោយនួហ និងបណ្តាណាហ៊ីបន្ទាប់ពីគាត់។ ﴿ រីឯអាដាម អាឡែហ្វហ្វីសាឡាម គឺជាណាហ៊ីទី១ហើយមានភស្តុតាងគឺ

៖ ប្រាកដណាស់ណាហ៊ី 10 ត្រូវ បានគេសួរពីអាដាមថា គាត់គឺណាហ៊ីមែនទេ? គាត់ឆ្លើយថា(ណាហ៊ីដែលគេវាហ៊ីអោយ)។ ហើយចុងបញ្ចប់ណាហ៊ីនិងវិស្វល គឺមូហាំម៉ាត់ ។

ភស្តុតាងគឺបន្ទូលរបស់អល់ឡោះមហាខ្ពង់ខ្ពស់៖

﴿ مَا كَانَ مُحَمَّدٌ اَبًا اَحَدٍ مِّنْ رِّجَالِكُمْ وَلٰكِنْ رَّسُوْلَ اللّٰهِ وَخَاتَمَ النَّبِیِّیْنَ ۗ

❖ គឺបណ្តាអ្នកនាំសារដែលជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមទាំងនូវសារភាពឱ្យហ្វីសាឡាម ជាវស្វីលទី១ ហើយ វស្វីលចុងក្រោយគឺមូហាំម៉ាត់ ក៏ជាណាហ្គីចុងក្រោយផងដែរ ។ ភស្តុតាង ដែលថា នួហ **عليه السلام** ជាវស្វីលទី១ ដោយបន្ទូលអស់ឡោះដ៏មហាខ្ពង់ខ្ពស់ ៖

❖ **قَالَ تَعَالَى: ﴿ إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَى مُوسَىٰ وَاللَّيْلِ مِنْ مِّنْ بَعْدِهِ ۚ ﴾**

❖ ពិតប្រាកដណាស់ យើងបានផ្តល់វាហ៊ីឱ្យអ្នក(មូហាំម៉ាត់)ដូចដែលយើងបានផ្តល់វាហ៊ីទៅឱ្យនួហ និងបណ្តាណាពី បន្ទាប់ពីគាត់ ❖ (m) អស់ឡោះបានដាក់កតព្វកិច្ចលើខ្ញុំទាំងឡាយ អោយប្រឆាំងពីតហ្គីត (**الطاغوت**)និងមានជំនឿលើទ្រង់តែមួយ។ អ៊ីបនូកែយឹម **رحمہ الله** បានថា៖ (**الطاغوت**) ((អ្វីដែលខ្ញុំបានប្រព្រឹត្តហួសដែនកំណត់នៃការគោរពម្ចាស់ អ្នកដែលគេតាម និងមេដឹកនាំ))ហើយអ្វីម៉ាត់ទាំងអស់ បានចាត់តាំងវស្វីលម្នាក់ទៅកាន់ពួកគេ ពីនួហ **عليه السلام** រហូតដល់ មូហាំម៉ាត់ **ﷺ** អោយគោរពទ្រង់តែមួយគត់ ហើយហាមឃាត់ពួកគេនូវការគោរព តហ្គីត(**الطاغوت**) ។

ហើយភស្តុតាងគឺបន្ទូលរបស់ទ្រង់មហាខ្ពង់ខ្ពស់ ៖
❖ **﴿وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ﴾**
ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអស់ឡោះ និងជៀសវាងពីតហ្គីតតវ៉ាហ្គៀត(**طواغيت**)គឺមានច្រើនហើយក្បាលម៉ាស៊ីដឹកនាំរបស់វាមានប្រាំ ៖អ៊ីបឡីស(**ابليس**) អស់ឡោះបានបណ្តាសា(ហើយព្រឹទ្ធាចារ្យនៅកន្លែងនេះប្រាកដណាស់ទ្រង់ ដាក់បណ្តាសារវាគ្រាន់តែផ្តល់ព័ត៌មាន) នរណាដែលគេបានគោរពហើយវាយល់ព្រម អ្នកដែលអំពាវនាវអោយគេគោរពខ្លួនវា អ្នកដែលអះអាងថាដឹងរឿងអាថ៌កំបាំង ហើយនិងអ្នកកាត់សេចក្តីនូវអ្វីដែលវាមិនមែនការបញ្ចុះមកពីអស់ឡោះ ។ ភស្តុតាងពីបន្ទូលអស់ឡោះ៖

❖ **﴿لَا إِكْرَاهَ فِي الدِّينِ قَدْ تَبَيَّنَ الرُّشْدُ مِنَ الْغَيِّ فَمَنْ يَكْفُرْ بِالطَّاغُوتِ وَيُؤْمِنْ بِاللَّهِ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ﴾**

មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោម បុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្តែគាត់ជាអ្នកនាំសាររបស់អស់ឡោះ និងជាណាហ្គីចុងក្រោយបង្អស់។ហើយអស់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់❖

រាល់អ្នកដែល អះអាងថាគេគឺជាណាហ្គី និងអ្នកទទួលសារបន្ទាប់ពីណាហ្គី **ﷺ** គេគឺជាអ្នកដែលកុហក់និង ជាអ្នកកាហ្វៀរ ហើយរាល់អ្នកដែលបានជឿអ្នកដែលអះអាងនេះ គេគឺជាអ្នកកាហ្វៀរដូចគ្នា ។ អស់ឡោះបានបញ្ជូន បណ្តាលវស្វីលនិងណាហ្គី អោយផ្សព្វផ្សាយនិងដាស់តឿន ហើយពួកគេទាំងអស់ឯកភាពក្នុងការអំពាវនាវទៅរកតោហេត ហើយប្រឆាំងតហ្គីតស្តីរឹក និងគ្រប់ស្រទាប់របស់វា ។

ភស្តុតាងគឺបន្ទូលអស់ឡោះ **تعالى وسبحانه** ថា ៖

❖ **﴿وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا﴾**

❖ ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ❖គឺគ្រប់ក្រុមទាំងអស់ ។

❖ **﴿ أَنِ اعْبُدُوا اللَّهَ﴾** ❖ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអស់ឡោះ❖ គឺការគោរពអស់ឡោះតែមួយ។

❖ **﴿وَجَانِبُوا الطَّاغُوتَ﴾** ❖ (និងជៀសវាងពីតហ្គីត)❖ ចូរពួកអ្នកដាក់តហ្គីតដោយឡែក និងពួកអ្នកនៅដោយឡែក ហើយនេះជាការហាមឃាត់ដាច់ខាត និងការនៅអោយឆ្ងាយពីពួកគេ ហើយវាគឺជាការសម្រាប់ បាននូវភាពជ្រះស្រឡះ ពីស្តីរឹក និងក្រុមរបស់វា។

អស់ឡោះបានដាក់កតព្វកិច្ចលើខ្ញុំទាំងឡាយ អោយប្រឆាំងនឹងតហ្គីតនិងមានជំនឿលើទ្រង់តែមួយ។ ហើយចាំបាច់ត្រូវតែប្រឆាំងនឹងតហ្គីត មុននឹងមានជំនឿលើអស់ឡោះ។

គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអ៊ីស្លាម។ ពិត ប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត។ ហេតុនេះ អ្នកណាដែលគ្មាន ជំនឿលើតហ្វីត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបាន ប្រកាន់ខ្ជាប់នូវខ្សែដី

រឹងមាំ (សាសនាអ៊ីស្លាម) ហើយនេះគឺអត្ថន័យ(لا إله إلا الله) និងក្នុងហាហ្គីស ((ប្រការចាំបាច់នាំមុខគឺអ៊ីស្លាម ហើយសរសរទ្រូរបស់ វាគឺ សឡាត(الصلاة) និង ការពូនលើកកម្ពស់របស់វាគឺ យីហ្គីត (الجهاد) ក្នុងផ្លូវអល់ឡោះ))

﴿فَمَنْ يَكْفُرْ بِالطَّاغُوتِ وَيُؤْمِنْ بِاللَّهِ﴾

﴿ ហេតុនេះ អ្នកណាដែលគ្មានជំនឿលើ តហ្វីត តែមាន ជំនឿលើអល់ឡោះ នោះ 》

ហើយតហ្វីត الطَّاغُوت វាគឺជាអ្វីដែលខ្ញុំអល់ឡោះ បានប្រព្រឹត្តហួសដែនកំណត់នៃម្ចាស់ដែលត្រូវគោរព(ដូច ជាដុំថ្ម ដើមឈើ)ឬអ្នកដែលគេតាមដូចជាមេដឹកនាំ អាក្រក់ (មេដឹកនាំដែលចេញពីការប្រតិបត្តិអល់ឡោះ) ឬអ្នកដែលគេស្តាប់បង្គាប់)។ហើយតវ៉ាហ្គៀត (الطواغيت) មានច្រើន ៖ ដែលក្បាលដឹកនាំប្រាំ អ៊ីបឡីស(ابليس) អល់ឡោះបានបណ្តាសា(ហើយ ព្រឹទ្ធាចារ្យនៅកន្លែងនេះប្រាកដណាស់ទ្រង់ ដាក់បណ្តា សារវាគ្រាន់តែផ្តល់ព័ត៌មាន) នរណាដែលគេបានគោរព ហើយវាយល់ព្រម អ្នកដែលអំពាវនាវអោយគេគោរពខ្លួន វា អ្នកដែលអះអាងថាដឹងរឿងអារ៉ាមកំបាំង ហើយនិងអ្នក កាត់សេចក្តីនូវអ្វីដែលវាមិនមែនការបញ្ចុះមកពីអល់ឡោះ

ការកាត់ក្តីផ្សេងពីការបញ្ចុះរបស់អល់ឡោះ មានការរំកិលកែ

کفر دون کفر
អ្នកណាដែលទទួលប្រាកដថា ច្បាប់ដែលបញ្ចុះផ្សេងពីអល់ឡោះគឺមិនត្រឹមត្រូវ តែវាកាត់សេចក្តីដោយលេងលើចង់បានអំណាច ឬផ្សេងពីនេះទៀត

کفر أكبر
អ្នកណាដែលទទួលស្គាល់ប្រាកដថា ច្បាប់មនុស្សក៏ដូចច្បាប់អល់ឡោះ ឬក៏ល្អជាង

អ៊ីបស្ត្រៃយ៉ឹមបានបែងចែក យីហ៊ីត (الجهاد) (ជាបួនដំណាក់កាល

جهاد أرباب الظلم والبدع والمنكرات
ធ្វើឡើងដោយដៃពាក្យសំដី និង ចិត្ត

جهاد الكفر والمنافقين
គឺធ្វើក្នុងចិត្តពាក្យសំដី ទ្រព្យសម្បត្តិ និង ខ្លួនប្រាណ

جهاد الشيطان
គឺធ្វើឡើងដោយបោះបង់ប្រការមន្ទិល(ស្តីវិក(ធំនិងតូច) ការបង្កើតថ្មី) និង តណ្ហា

جهاد النفس
គឺធ្វើឡើងដោយចំនេះដឹងនិងការអនុវត្តន៍ ហើយអំពាវនាវទៅរកផ្លូវអល់ឡោះ និងប្រកបដោយភាពអត់ធ្មត់

បញ្ចប់សេចក្តី

ចាំបាច់លើបុគ្គលដែលមានគតិ ត្រូវផ្ដោតការយកចិត្តទុក្ខដាក់អោយមែនទែនលើខ្លឹមសារដ៏អស្ចារ្យនេះ និងរក្សាដោយពិសេសបំផុត នូវអ្វីដែលរាប់រងពីងង្គឹកពីធាតុដើម ដែលចាំបាច់ឯលើវារាល់មនុស្សទាំងអស់ក្នុងផ្លូវរបស់គេ។

នេះគឺអល់ឡោះដែលដឹង និងការជូនពរពីអល់ឡោះមកលើម៉ូហាំម៉ាត់ និងក្រុមគ្រូសារ ហើយនិងបណ្តាមិត្តរបស់គាត់ ទទួលភាពសុខសាន្ត

<p>ស្គាល់អស់ឡោះ និង ណាហ្គី១ និងសាសនាអ៊ីស្លាមដោយមានភស្តុតាង បញ្ជាក់(គឺគ្រឹះទាំងបី)</p>	<p>ចំណេះដឹង</p>	<p>ចំណេះទាំងបួននិងភស្តុតាងពីវា (ស៊ីវិល អាស់អ៊ីស្លាម)</p>	<p>មូលដ្ឋានគ្រឹះទាំង៣(គឺជាការសង្ខេបសំនួរក្នុងផ្លូវ) បណ្តាកស្តុតាងរបស់វា ហេតុអ្វីយើងសិក្សា តៅហេត ហេតុអ្វីយើងរៀនគ្រឹះទាំងបី ? អ្វីទៅដែលបានផលប្រយោជន៍ពីការសិក្សារបស់វា?</p>
<p>ចំនេះវិជ្ជាទាមទាលើការអនុវត្តន៍ប្រសិនបើធ្វើតាមបើមិនអញ្ជឹងទេវា និងចាកចេញអ្នក ចេះដោយមានចំណេះមិនអនុវត្តន៍ ត្រូវគេដាក់ទោសមុនអ្នកដែលធ្វើពហុទេពនិយម</p>	<p>ការអនុវត្តន៍</p>		
<p>លក្ខណៈលើការអំពាវនាវមាន៖ ស្មោះត្រង់ ចំណេះដឹងខាងច្បាប់ ត្រូវស្គាល់ពី ស្ថានភាពអ្នកដែលត្រូវអំពាវនាវ គតិបណ្ឌិត និងអត់ធ្មត់</p>	<p>ការអំពាវនាវ</p>		
<p>អ្វីដែលមុនដំបូងត្រូវអំពាវនាវទៅរកគឺតៅហេត នេះជាការអំពាវនាវរបស់ ណាហ្គីនិងវីស៊ូល ហើយដំណាក់កាលខ្ពស់បំផុតក្នុងការអំពាវនាវគឺ តៅហេត នោះគឺបដិសេធពីពហុទេពនិយម។</p>			
<p>ការអត់ធ្មត់លើការគោរពអស់ឡោះដូចជា (សឡាត) មិនសាងកំហុសនិងអ ស់ឡោះ ដូចជា(ចុងការ) លើជោគវាសនាជួរចត់ដែលអស់ឡោះកំណត់ ដូច ជា(ភាពក្រីក្រ)</p>	<p>អត់ធ្មត់លើបញ្ហា លំបាក</p>		
<p>ចង់និយាយថា គឺអត់ធ្មត់ព្យាយាមលើចំណេះ(ការសិក្សា) ការប្រព្រឹត្ត និង បន្ទាប់មកការអំពាវនាវ</p>			
<p>" توحيد الربوبية " ទទួលស្គាល់ម្ចាស់មានតែមួយ ចាំបាច់ត្រូវចាត់ទុកទ្រង់ជាម្ចាស់ដែលត្រូវគេ គោរពតែមួយគត់ ហើយតៅហេតអ៊ីស្លាម និង ស៊ីហ្គាត (الأسماء و الصفات)</p>	<p>ចំណេះទាំងបី</p>		
<p>" توحيد الألوهية "(ស្មោះត្រង់) ប្រាកដណាស់អស់ឡោះមិនអធ្យាស្រ័យលើបុគ្គលណាម្នាក់ធ្វើ ការចូលរួមសហការណ៍ជាមួយទ្រង់ឡើយក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ មិនថាម៉ាឡាអ៊ីកាត់នៅ ជិត ហើយណាដែលគេបានបញ្ជូនមកក៏ដោយ។</p>			
<p>ការជៀសវាងពី ស្វីរិក (الشرك) និងក្រុមរបស់វា ៖ ដោយចិត្ត(ស្តាប់កាហ្វេរ) ដោយពាក្យសំដី قَالَ تَعَالَى: ﴿إِنِّي بَرَاءٌ لِّمَا تَعْبُدُونَ﴾ الزخرف: ٢٦ ❖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធ នឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ ❖ ដោយអវៈយវៈ (គឺមិនត្រូវមានការចូលរួមក្នុង ពិធីបុណ្យ និងកម្មវិធី និងការធ្វើដូចពួកគេ)</p>			

(الحنيفية) ៖ គឺជាសាសនាដែលងាកចេញពីប្រការពហុទេពនិយម ដែលផ្ដោតទៅលើគ្រឹះ ស្មោះសរ និងតៅហេត

لغة : គឺមកពី وحدها وحدها ، وحدها وحدها នៅពេលដែលធ្វើអ្វីអោយទៅជាចំនួនមួយ។
شرعا : វាគឺទទួលស្គាល់អស់ឡោះតែមួយ នូវអ្វីដែលកំណត់សំរាប់ទ្រង់ដូចជាភាពជាម្ចាស់
(الربوبية) ភាពដែលត្រូវគេគោរពតែមួយ (الألوهية) ហើយបណ្ដាឈ្មោះនិងលក្ខណៈ
(الأسماء والصفات) ហើយវាមានបីប្រភេទ

"توحيد الربوبية" ការទទួលស្គាល់អស់ឡោះតែមួយជាអ្នកធ្វើអ្វីៗទាំងអស់ ទទួលស្គាល់អស់ឡោះតែមួយ
ជាអ្នកបង្កើត គ្រប់គ្រង និងរៀបចំ
"توحيد الألوهية" ការគោរពអស់ឡោះតែមួយ ឬការធ្វើអ្វីរបស់ខ្ញុំដើម្បីអស់ឡោះ
"توحيد الأسماء والصفات" ទទួលស្គាល់អស់ឡោះ នូវអ្វីដែលទ្រង់បានដាក់នាម និងអ្វីដែលទ្រង់បានពិពណ៌នា
ផ្ទាល់ក្នុងគម្ពីររបស់ទ្រង់ ឬលើអណ្ដាតអ្នកនាំសាររបស់ទ្រង់ ហើយនោះគឺការ ទទួលយកអ្វីដែលទ្រង់បាន
បញ្ជាក់ផ្ទាល់ និងបដិសេធនូវអ្វីដែលទ្រង់បដិសេធមិនប្តូរអត្ថន័យ បដិសេធលក្ខណៈ មិនសួរពីរបៀប និង
ប្រៀបធៀប

ស្លឹក គឺការប្តូរស្លូងអ្វីផ្សេងជាមួយទ្រង់ (سبحانه) វាជាបាបកម្មដ៏ធំសម្បើមក្នុងលោក

ស្គាល់អស់ឡោះ : سبحانه وتعالى ៖ នណាជាម្ចាស់របស់អ្នក? តើអ្នកស្គាល់អស់ឡោះដោយអ្វី? ហើយម្ចាស់គឺ
ជាអ្នកដែលគេគោរព ផ្នែកៗនៃការគោរពច្បាប់អ្នកដែលបង្ខំអ្វីមួយនៃការគោរពផ្សេងពីអស់ឡោះជាមួយនិង
ផស្តុតាង

ស្គាល់សាសនាអ៊ីស្លាមដោយភស្តុតាង និយមន័យអ៊ីស្លាម លំដាប់សាសនា រូកុនអ៊ីស្លាម និយមន័យស្នើ
ហ្គីខាស់ រូកុនអ៊ីម៉ាន់ ផ្នែកៗរបស់វា អៀហសាន ភស្តុតាងនៃលំដាប់សាសនា និមិត្តសញ្ញាណថ្ងៃបរលោក

ស្គាល់ណាហ្គីរបស់ទ្រង់ ខ្សែស្រឡាយរបស់គាត់ ការប្រសូត្ររបស់គាត់ អាយុរបស់គាត់ ភាពជាព្យាករី
និងសាររបស់លោក ស្រុករបស់លោក គតិបណ្ឌិតនៃការតែងតាំងរបស់លោកជំនាន់អំពាវនាវរបស់គាត់
ទៅកាន់តៅហេត ការធ្វើដំណើរនិងការឡើងលើមេឃ
(الإسراء والمعراج) កន្លែងនិងពេលណាដែលគេបានដាក់កតព្វកិច្ចសឡាត? ការភាសខ្លួន
គឺច្បាប់ និងពេលវាលរបស់វា ពេលណាគេបានដាក់ច្បាប់ផ្សេងទៀត? រយៈពេលនៃការ
អំពាវនាវ ការបាត់បង់ជីវិតរបស់គាត់ អ្វីដែលលោកនាំមកដែលមានក្នុងសាសនា ការបញ្ជូនលោកជាទូទៅសំ
រាប់មនុស្សនិងជិន សាសនាដ៏ពេញលេញនិងលាបសក្ការៈយ៉ាងគ្រប់គ្រាន់ ។

មូលហេតុដែលសំរាប់តៅហេត

មូលដ្ឋានគ្រឹះតាំងបី

មូលដ្ឋានគ្រឹះទាំង៣(គឺជាការសង្ខេបសំនួរក្នុងផ្នែក) បណ្ដាភស្តុតាងរបស់វា ហេតុអ្វីយើងសិក្សា
តៅហេត ហេតុអ្វីយើងរៀនពីគ្រឹះទាំងបី ? អ្វីទៅដែលបានដល់ប្រយោជន៍ពីការសិក្សារបស់វា?

ការពង្រឹងឡើងវិញបន្ទាប់ពីស្លាប់ និងការជំនុំជំរះលើទង្វើ(ដែលបានប្រព្រឹត្តិ)ការកើតកាហ្វៀរចំពោះជនណាដែលបដិសេដពីការពង្រឹងនេះ គួរនាំទីរបស់បណ្តារស្វីលនិងការអំពាវនាវរបស់ពួកគេ បណ្តាលរស្វីលទីមួយ និងចុងក្រោយ រូកុនទាំងពីររបស់តោហេតុ៖ ប្រឆាំងតហ្គូត(الطاغوت) និងមានជំនឿលើអស់ឡោះ និយមន័យតហ្គូត(الطاغوت) ក្បាលដឹកនាំរបស់តហ្គូត លក្ខណៈប្រឆាំងនិងតហ្គូត អត្ថន័យ(لا اله الا الله) អ៊ីស្លាមគឺជាក្បាលសាសនា សរសរទ្រសាសនាគឺសឡាត(الصلاة) កំពូលនៃសាសនាគឺយ៉ុហ៊ីត(الجهاد)។

<p>ការធ្វើឡើងតាមអ្វីដែលមានក្នុងស្វីហ្វោះ អាល់អ៊ីស(العصر) (ចំណេះ ប្រតិបត្តិ អំពាវនាវ និង អត់ធ្មត់)</p>	<p>ការទប់ចិត្ត</p>	
<p>បាបកម្មធំ (អ្វីដែលគេរៀបចំ ទណ្ឌកម្ម សំរាប់វាដោយឡែក)</p>		
<p>បាបកម្មតូច (រាល់អ្វីដែលជាប្រការហាវ៉ាដែលមានការរៀបចំទណ្ឌកម្មសំរាប់វាដោយឡែក)</p>	<p>ចំណង់តណ្ហា</p>	<p>ការទប់ទល់និងស្ម័គ្រន</p>
<p>ស្វីរិកធំ (ចេញពីសាសនា) ស្វីរិកតូច</p>		
<p>ប្រការបង្កើតថ្មី</p>	<p>ប្រការមិនច្បាស់លាស់</p>	
<p>គឺការធ្វើឡើងដោយចិត្ត ពាក្យសំដី កាយវិការ និងថវិការ</p>		<p>ប្រភេទយ៉ុហ៊ីត</p>
<p>គឺធ្វើឡើងដោយដៃ ពាក្យសំដី និង ចិត្ត</p>		<p>ទប់ទល់និងកាហ្វៀរ ហើយនិង ម៉ូណាហ្វឹក ទប់ទល់អ្នកបំពាន បង្កើតថ្មី និងប្រការ អាក្រក់</p>

សេចក្តីបញ្ចប់

មូលដ្ឋានគ្រឹះទាំង៣(គឺការសង្ខេបនូវសំនួរក្នុងផ្លូវ) បណ្តាកសុតាងរបស់វា ហេតុអ្វីយើងសិក្សាតោហេតុ ហេតុអ្វីយើងរៀនពីគ្រឹះទាំងបី ? អ្វីទៅជាផលប្រយោជន៍នៃការសិក្សារបស់វា?

<p>វាជាអ្វីដែលខ្ញុំអស់ឡោះបានធ្វើហួសព្រំដែនចំពោះអ្វីដែលត្រូវគោរព (ដូចជា ដុំថ្ម និង ដើមឈើ) ឬអ្នកដែលគេដើរតាម (អ្វីឡាម៉ាកអាក្រក់)ឬ អ្នកដែលត្រូវគោរព(ដូចជា មេដឹកនាំដែលមិនគោរពអស់ឡោះ) តហ្នតមានច្រើន មេដឹកនាំរបស់វាមាន៥ ៖ អ៊ីបលី សអស់ឡោះដាក់បណ្តាសារ (ហើយបុគ្គលនៅទីនេះគឺអស់ឡោះបានដាក់បណ្តាសារគេ ជាង្រៀងផ្តល់ដំណឹង) អ្នកដែលត្រូវបានគោរព ហើយគេ ព្រមទទួល អ្នកដែលហៅ មនុស្សអោយគោរពខ្លួនគេ អ្នកដែលអះអាងថាគេដឹងរឿងអាថ៌កំបាំង និងអ្នកកាត់សេចក្តី តាមអ្វីដែលមិនមកពីអស់ឡោះ ។</p>	<p>អប៊ីជំនឿ</p>	
<p>អស់ឡោះមហាដឹង និងការជូនពរជ័យលើម៉ូហាំម៉ាត់ ហើយបណ្តាក្រុមគ្រូសារ មិត្តភ័ក្ត របស់គាត់ និងសូមមាន សេចក្តីសុខ</p>		

គេសសាកល្បង អំពីមូលដ្ឋានគ្រឹះទាំងបី និងបណ្តាញស្តុករាងរបស់វា

ចូរជ្រើសរើសចម្លើយត្រឹមត្រូវ នៅចន្លោះរង្វង់ក្រចក () ទាំងពីរ

1. អ្នកចងក្រងមូលដ្ឋានគ្រឹះទាំងបី (មូហាំម៉ាត់ ពិនស៊ូឡែម៉ាន អាល់ តាមីមី - មូហាំម៉ាត់ ពិនអាប់ខុលវាហាប់ - ទាំងអស់ដែលបានរៀបរាប់)
2. មូលដ្ឋានគ្រឹះទាំងបី វាគឺជាការសង្ខេបអំពីសំនួរនៅក្នុងផ្នូរ (ត្រូវ - ខុស)
3. អ្នកនិពន្ធបងប្លង់ស្ទង់ជូនចំពោះអ្នកអាន ក្នុងមូលដ្ឋានគ្រឹះទាំងបី មាន (ពីរកន្លែង - បីកន្លែង)
4. សៀវភៅរបស់អ្នកចងក្រងវាមានភាពខុសផ្នែកពីគេនៅត្រង់ចំណុច៖ (ប្រយោគងាយស្រួល - និយាយជារួម បន្ទាប់មកបកស្រាយលំអិត - ភស្តុតាងចេញពីអាល់គួរអាន និងសុណ្ណា៖ - ការប្លង់ស្ទង់អោយសិស្ស - ឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់របស់ពួកជំនាន់ថ្មី - មានការបកស្រាយជាច្រើន - ធ្វើអោយសំណួរសំខាន់ៗនិងឆ្លើយតបនឹងវា - អស់ឡោះបានដាក់ការទទួលយកចំពោះវា - ត្រូវទាំងអស់)
5. សេចក្តីនៃគ្រឹះទាំងបីអាចបែងចែកនិងធ្វើជាមាតិការទៅជា (៥ - ៦)ផ្នែក
6. ការរៀនតៅហេត គឺ (ហ្វារខូគីហ្វាយ៉ាស់ - ហ្វារខូអ៊ីន)
7. ភស្តុតាងរបស់ បញ្ហាទាំងបួន៖ ស៊ីដា៖ (អាល់អ៊ីសរ៉ូ - អាល់ អ៊ីឃ្លោស)
8. អ្នកដែលរៀនហើយវាមិនអនុវត្តតាមវា គឺស្រដៀងទៅនឹង (ណាស៊ីរី - យ៉ាហ្វីឌី - ដូចទាំងពីរតែម្តង)
9. បែងចែកការអត់ធ្មត់ ជា (ពីរផ្នែក - បីផ្នែក)
10. អត្ថន័យសំដី អ៊ីម៉ា ស្លាហ្វីអ៊ី ក្នុងស៊ីដា៖ អាល់ អ៊ីសរ៉ូ គឺថា ៖ (គ្រប់គ្រាន់ក្នុងការលើកអំនះអំនាង - ត្រូវមានស៊ីដា៖ ផ្សេងមកបន្ថែមទៀត)
11. នណាវាមានជំនឿមួយ ក្នុងចំណោមផ្នែកទាំងឡាយរបស់តៅហេត គឺវាមិនមែនស្ថិតលើអ្នកដែលជឿអស់ឡោះតែមួយនោះទេ (ខុស - ត្រូវ)
12. ការចៀសឆ្ងាយពីប្រការស្លឹក និងបណ្តាញរបស់វា (អប៊ីជំនឿផ្សេងៗទៀត) គឺធ្វើឡើងដោយ ៖ (ចិត្ត អណ្តាត និង កាយវិការ - ដោយការជឿសាងនៅការប្រព្រឹត្តិកិច្ចនិងកត្តាជំរុញ - រួមទាំងអស់)

13. ន័យថា អាល់ម៉ាសាយីត នៅក្នុងបន្ទូលរបស់ទ្រង់ ដ៏មហាខ្ពង់ខ្ពស់ (وَأَنَّ الْمَسَاجِدَ) គឺ៖ (ម៉ាស៊ីតដែលសាងសង់
 - អរៈយរៈដែលស្វិតស្វាត - ដីដែលតែស្វិតស្វាតលើវា - ន័យទាំងអស់ហ្នឹង)
14. មាគីសាឡាហូ (បង្ហាញនូវភស្តុតាងបន្ទាប់មកជំនឿ - ជឿហើយរួចសុំបញ្ចេញនូវភស្តុតាង)
15. នណាដែលរង្វេងពី អ្វីឡាម៉ាករបស់ពួកយើង គឺវាដូចជា (អាល់យ៉ាហ្គីត - អាល់ ណាសីរ៉)
16. នណាដែលរង្វេងពី អ្នកថ្វាយបង្គំរបស់ពួកយើង គឺវាដូចជា (អាល់យ៉ាហ្គីត - អាល់ ណាសីរ៉)
17. ចំណោទបញ្ហាទាំងបី វាគឺមូលដ្ឋានគ្រឹះទាំងបីហ្នឹងហើយ (ត្រូវ - ខុស)
18. ការប្តូរស្លង់បែងចែក ទៅជា (ប្តូរស្លង់ន័យជាអ្វីហ្នឹងខាងនិងម៉ាសអាឡា៖ - ការប្តូរស្លង់ពាក្យសំដីដោយស្ថាន
 ភាព ការប្តូរស្លង់នៃពាក្យសំដីដោយតំរូវការ)
19. ការប្តូរស្លង់ម៉ាសអាឡា៖គេបែងចែកជា (ពីរផ្នែក - បួនផ្នែក)
20. ការជឿជាក់ទៅលើមូលហេតុ មនុស្សបែងចែកទៅជា(ពីរភាគីនិងកណ្តាល ស្តីពីកំរិត តួច និងអាចធ្វើបាន)
21. វាត្រឹមត្រូវ ការសុំជំនួយ(الإستعانة) ចំពោះមនុស្សលោក (ជាទូទៅ - នៅអ្វីដែលគេមានសមត្ថភាព - ក្នុង
 អ្វីដែលគេមានសមត្ថភាពជាមួយលក្ខខណ្ឌបួន)
22. អត្ថន័យពាក្យ (لا إِلَهَ إِلَّا اللهُ) ៖ (សមត្ថភាពលើការបង្កើតភាពអស្ចារ្យ - គ្មានម្ចាស់ដែលគេគោរពផ្សេងលើក
 លែងអល់ឡោះ - គ្មានម្ចាស់ពិតប្រាកដដែលត្រូវគេគោរពលើកលែងតែអល់ឡោះតែមួយគត់ - ទាំងអល់នូវអ្វី
 ដែលបានសរសេរ)
23. ការបង្រួបបង្រួម រវាងបណ្តាលសាសនា (ធ្វើទៅបាន - ខ្វះខាត - កើតការបៀតបៀន)
24. ភស្តុតាងដែលថាមានអល់ឡោះ ដោយសេចក្តីសង្ខេបគឺ៖ (មានច្រើន - បួន)
25. តើ សំរាប់បណ្តាម៉ាឡាអ៊ីកាត់គឺមានចិត្ត (ត្រូវ - ខុស)
26. ទំនាក់ទំនងតៅហេត(التوحيد) ជាមួយជំនឿ(الإيمان) គឺថា ៖ ជំនឿជាលក្ខណៈទូទៅ ហើយតៅហេតជាផ្នែក
 មួយនៃវា (ត្រូវ - ខុស)
27. រូកុនអ៊ីម៉ាន់ មាន (៥ - ៦ - ៨)សំរាប់អ្នកដែលប្រឆាំង (المشركون) គឺមានអ្វីមួយក្នុងការប្រតិបត្ត
 ចំពោះអល់ឡោះ (ត្រូវ - ខុស)
28. នណាហើយដែលត្រូវគេគោរពផ្សេងពីអល់ឡោះ ដោយគេមិនយល់ព្រមអោយគេគោរព (តហ្គត- មិនមែនតហ្គត)

- 29. ទទួលយកអស់ឡោះតែមួយគត់ដែលជាអ្នកគ្រប់គ្រងរៀបចំចក្រវាទ និងការបញ្ចុះទឹកភ្លៀង វាគឺតៅហេត (អ៊ូលូហ្គីយ៉ាស់ - រ៉ូប៊ូប៊ីយ៉ាស់ - អ៊ីស្លាកនិងស៊ីហ្គាត់)
- 30. អ្វីដែលផ្ទុយពីប្រភពដើមនៃតៅហេត (ស្ត្រីកធំ - ស្ត្រីកតូច - បង្កើតថ្មី(ខុសគ្នា))
- 31. កតព្វកិច្ច ចាំបាច់ខ្លាំងបំផុត ការកតព្វចំពោះឪពុកម្តាយ (ត្រូវ - ខុស)
- 32. ប្រការហាមឃាត់ដែលធំបំផុត ហ្ស៊ីណា និងការសំលាប់ជីវិតដែលអស់ឡោះបានដាក់បំរាម (ត្រូវ - ខុស)
- 33. អាស់ឡើកវាច គឺការធ្វើដំណើររបស់គាត់ ρ ពីម៉ាក់កាស់ ទៅ ហ្គែទុលម៉ូកត់ហ្គីស (ត្រូវ - ខុស)
- 34. គេបានបញ្ជូនណាហ្គី ρ មកលើ (បណ្តាប្រជាជនរបស់គាត់ដោយឡែក - ខ្ញុំរបស់ទ្រង់ទាំងពីរ)
- 35. ណាហ្គី ρ (មរណៈភាព - បណ្តាណាហ្គីគឺទទួលមរណៈភាព)
- 36. នណាដែលមិនជឿប្រឆាំងពីថ្ងៃបរលោក គឺកាហ្ស៊ែរ (ធំ - តូច)
- 37. សាសនារបស់បណ្តាណាហ្គីគឺ (តែមួយ - រាល់ណាហ្គីគឺមានសាសនារៀងៗខ្លួន)
- 38. ការភាសខ្លួន (الهجرة) (ត្រូវផ្តាច់ពេលដែលបើកទីក្រុងម៉ះកាស់ - នៅតែបន្តរហូតដល់ថ្ងៃបរលោក)
- 39. ការភាសខ្លួនគឺមានន័យថា ៖ (ការផ្តាស់ផ្លូវពីកន្លែងដែលកាហ្ស៊ែរ ទៅកកកន្លែងអ៊ីស្លាម - បោះបង់នូវអ្វីដែលអស់ឡោះបានហាមឃាត់)
- 40. សាសនាអ៊ីស្លាមគឺគ្រប់គ្រាន់ លើកលែងពីការសុបិន្តឃើញរបស់អ្នកសឡោះ (ត្រូវ - ខុស)
- 41. បង្វែរការធ្វើអ្វីបើខាត ផ្សេងពី អស់ឡោះ គឺស្ត្រីក (ធំ - តូច)
- 42. ចាំបាច់ត្រូវបែងចែករវាង ច្បាប់ទៅលើទង្វើ និងច្បាប់ទៅលើអ្នកប្រព្រឹត្ត (ត្រូវ - ខុស)
- 43. ណាហ្គីដំបូងគេបង្អស់គឺ (ឡាហ (عليه السلام) - អាដាំ (عليه السلام))
- 44. ណាហ្គីយើង ρ គាត់គឺជា (ណាហ្គី - រ៉ូស៊ូល)

ចូរជ្រើសរើសពីតារាងទី១អោយបានសមស្របទៅនឹងតារាងទី២

តារាងទី១	លេខ	លេខ	តារាងទី២
(التوحيد) ន័យក្នុងភាសា		១	ពាក្យសំដីរបស់អ៊ីម៉ា អះម៉ាត៍៖នៅពេលដែលឃើញការប្លៀបប្លាស់ខ្ញុំបាន បិទភ្នែកទាំងពីរដោយខ្លាចមើលឃើញសត្រូវរបស់អស់ឡោះ
(التوحيد) ន័យក្នុងច្បាប់		២	ការមានជំនឿគឺរួមបញ្ចូលទៅនឹងរាល់អ្វីទាំងអស់ ដែលកើតមាន ឡើងបន្ទាប់ពីការស្លាប់
توحيد الألوهية		៣	គឺការពោលនិងអណ្តាត ការជឿនៅក្នុងចិត្ត និងការអនុវត្តដោយ កាយវិការ ហើយបណ្តារូបកូនបន្ថែមជំនឿដោយការគោរព បន្ថយ ជំនឿដោយការការប្រព្រឹត្តអាក្រក់
توحيد الربوبية		៤	អ៊ីស្លាម អ៊ីម៉ាន់ និង អៀហសាន
توحيد الأسماء والصفات		៥	ដើម្បីអស់ឡោះ និងផ្សេងពីអស់ឡោះ
الحنيفية		៦	ចាំបាច់ ធ្វើបាន និងហាវម
ការហៅលើកដំបូង និង កតព្វ កិច្ចក្នុងគួរអាន		៧	តាមច្បាប់របស់អស់ឡោះនិងភាពជាក់ស្តែង
الند		៨	បញ្ហានៅក្នុងផ្លូវ
الخشية		៩	ចំណេះវិជ្ជា ការប្រតិបត្តិ ការអំពាវនាវ និងការអត់ធ្មត់
التوكل		១០	ភាពស្មោះត្រង់និងការតាមដាន
លក្ខខ័ណ្ឌក្នុងការទទួលអ៊ីបាខាត់ (العبادة)		១១	គឺជាការពឹងផ្អែកទៅរកអស់ឡោះយ៉ាងពិតប្រាកដ ជាមួយនិងការ មានទំនុកចិត្តនិងទ្រង់ និងទទួលយកដោយមូលហេតុ
បញ្ហាទាំងបួនដោយសង្ខេប		១២	គឺជាការខ្លាចដោយផ្អែកទៅលើការដឹងនិងអំណាច យ៉ាងពេល លេញរបស់ទ្រង់
បញ្ហាទាំងបីដោយសង្ខេប		១៣	វាគឺការប្រៀបធៀបស្រដៀង ភាពជាក់ស្តែង និងប្រដូច
គ្រឹះទាំងបីដោយសង្ខេប		១៤	នៅក្នុងស្វ័យវិញ្ញាណ បើក៏រស់

<p>មូលហេតុបែងចែកជា</p>	<p>១៥</p>	<p>គឺជាការធ្មេញទ្រាន់និងប្រការស្លឹក ដែលសាងឡើងពីភាពស្មោះ ត្រង់និងតៅហោត</p>
<p>បណ្តាំបែកចែកជា</p>	<p>១៦</p>	<p>វាគឺការទទួលយកអស់ឡោះនូវអ្វីដែលគាត់ដាក់ឈ្មោះ និង លក្ខណៈពីវាដោយខ្លួនរបស់គាត់ក្នុងគឺតាប និងពាក្យសំដីរបស់ វិស្វលគាត់ρ ហើយបញ្ជាក់នូវអ្វីដែលទ្រង់បានបញ្ជាក់ដោយខ្លួន ឯងផងដែរនោះ ផ្សេងពីប្តូរនិងខ្លួនអត្ថន័យ និងផ្សេងពីរបៀបនិង មិនប្រៀបប្រដូច ។</p>
<p>ការសំលះបែងចែកជា</p>	<p>១៧</p>	<p>គឺការទទួលស្គាល់អស់ឡោះតែមួយគត់</p>
<p>ភាពភ័យខ្លាចបែងចែកជា</p>	<p>១៨</p>	<p>គឺការទទួលស្គាល់អស់ឡោះតែមួយគត់ជាអ្នកបង្កើត គ្រប់គ្រង និងរៀបចំផែនការ</p>
<p>អ៊ីស្លាម</p>	<p>១៩</p>	<p>វាជាការទទួលស្គាល់ នូវអ្វីដែលធ្វើឡើងយ៉ាងពិសេសពីវា</p>
<p>សំដាប់លំដោយនៃសាសនា</p>	<p>២០</p>	<p>ន័យដើមនៃពាក្យ وحد អ៊ីម្រូយ គឺធ្វើវាអោយទៅតែមួយ</p>
<p>អ៊ីម៉ាន់ (ជំនឿ)</p>	<p>២១</p>	<p>ថ្ងៃរះពីទិសខាងលិច ឬការស្លាប់មកដល់</p>
<p>ជំនឿលើថ្ងៃបរលោកសគឺផ្អែកទៅលើ</p>	<p>២២</p>	<p>អ្វីដែលខ្ញុំបំផ្លិអស់ឡោះហួសព្រំដែនពីអ្វីដែលត្រូវគោរព ដើរតាម និងគោរព</p>
<p>ពីការបញ្ជាក់អោយងាកចេញពីស្លឹក</p>	<p>២៣</p>	<p>តៅហោតរូបិប៊ីយ៉ាស់ អ៊ីស្លាក ស៊ីហ្សាត និងអ៊ីលូហ៊ីយ៉ាស់ និងងាក ចេញពីស្លឹកនិងក្រុមបក្សពួករបស់វា</p>
<p>ពេលវាលដែលដាច់ការសុំអភ័យ ទោស</p>	<p>២៤</p>	<p>ការប្រគល់ខ្លួនទៅចំពោះអស់ឡោះ ការគោរពប្រតិបត្តិតាមចំពោះ ទ្រង់ ហើយបញ្ជាសខ្លួនពីស្លឹក និងពួករបស់វា</p>
<p>តហ្គូត (الطاغوت)</p>	<p>២៥</p>	<p>អ្វីដែលគេគោរពវាផ្សេងពីអស់ឡោះ</p>

القواعد الأربع

(គ្រឹះទាំងបួន)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

إن الحمد لله نحمده ونستعينه و نستغفره، ونعوذ بالله من شرور أنفسنا من سيئات أعمالنا من يهده الله فلا مضل له ، ومن يضل فلا هادي له ، وأشهد أن لا إله إلا الله وحده لا شريك له ، وأشهد أن محمدا عبده ورسوله. أما بعد :

សេចក្តីផ្តើមក្នុងការបកស្រាយ

អ្នកនិពន្ធក្នុងសាច់រឿងនេះ

ស្នេហ៍ខុលអ៊ីស្លាម និងការបង្រួបបង្រួមអំពាវនាវទៅរក តៅហេតឡើងវិញ អ៊ីមាំ ៖ មូហាំម៉ាត់ កូន អាច់ខុលវ៉ាហាច់ កូន ស៊ី ឡៃម៉ាន អាល់តាមីមី ដែលគេដាក់ងារគាត់ជា ៖ អាប៊ូ ហ៊ុសសេន

កើតនៅអ៊ុយយ៉ែណៈ ឆ្នាំ (១១១៥ ម) និងមរណភាពនៅ ឌីរអ៊ុយ៉ាស់ឆ្នាំ (១២០៦ ម)

មូលដ្ឋានគ្រឹះទាំងបួនគឺជាសមាសធាតុមួយទៀតដែលគេគំរូអោយសិក្សាពីវា ក្នុងសេរីតែមួយលើការស្វែងរកចំនេះវិជ្ជា ការយកចិត្តទុកដាក់ក្នុងចំណុចនេះ ត្រូវពឹងផ្អែកលើហេតុផលមួយចំនួនដូចជា


ដំបូន្មានអ្វីទ្បាម៉ាករបស់យើងដើម្បីសិក្សាពីវា

ការដើរតាមអ្វីទ្បាម៉ាកសាឡាហូពីមុនធ្វើជាគំរូ


ក្នុងវា គឺជាការឆ្លើយតប លើពួកដែលជិតឈានទៅដល់ពហុទេពនិយម នាសម័យយើង

ហើយវាក៏ជាការសង្ខេបរបស់សៀវភៅ (كشف الشبهات)

យើងចាប់ផ្តើមពីវា មុននិងចាប់ផ្តើមស្វែងយល់ពីគឺតាប រហូតទាល់តែមិនអោយអ្នកស្វែងយល់ចំ (كشف الشبهات) នេះវិជ្ជាហ្នឹងផ្សាភ្ជាប់ទៅរកប្រការដែលមានបន្ទិលសង្ស័យបែបណាក៏ដោយ ។



ការប្រទានពរចែកចេញជាប្រការ



ហើយធ្វើអោយអ្នកក្លាយជាអ្នកប្រសិនបើខ្ញុំអរគុណ

(១) លាភសក្ការៈគឺជាការសាកល្បង ៖ ភស្តុតាងជាច្រើនដែលបញ្ជាក់ពីវា: (ونبلكم بالشر والخير فتنة)

មានន័យថា៖ ហើយយើងនិងសាកល្បងពួកអ្នកនូវប្រការអាក្រក់និងប្រការល្អ។

(فلما رآه مستقرا عنده قال هذا من فضل ربي أشكرم أكر ومن شكر فإنا يشكر لنفسه ومن كفر فإن ربي غني كريم)

មានន័យថា៖ នៅពេលដែលស្វីឡែម៉ានបានឃើញរាជបល្ល័ង្កនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថា៖ នេះជាការប្រាសប្រទានពីម្ចាស់របស់ខ្ញុំដើម្បីសាកល្បងខ្ញុំ តើខ្ញុំដឹងគុណវីរិមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ) គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង តែអ្នកណាមិលគុណវិញនោះ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាលើសលប់មហាសប្បុរស។

(فلما الإنسان إذا ما ابتله ربه فأكرمه ونعمه فيقول ربي أكرمن)

មានន័យថា៖ រីឯមនុស្សលោកនៅពេលដែលម្ចាស់របស់គេបានសាកល្បងគេ ដោយបានការលើកតម្កើងនិងប្រទាននៀកម៉ាត់ដល់គេនោះគេនិងនិយាយថា៖ ម្ចាស់របស់ខ្ញុំ គឺជាអ្នកលើកតម្កើងខ្ញុំ។ ហើយនៅក្នុងហាហ្គីស ពិតប្រាកដអំពីកូនចៅរបស់អ៊ីស្រាអែលបីនាក់ដែលអល់ឡោះចង់សាកល្បងពួកគេ។

លាភសក្ការៈទាក់ទងទៅនឹងតៅហោត្រូវប្តូរឃ្លីយ៉ាស់ (توحيد الربوبية) និងតៅហោតអ៊ូលូ ហ៊ីយ៉ាស់ (توحيد الألوهية) និងការថ្លែងអំណរគុណត្រូវបានបែងចែកជា២ប្រការ

ភ្ជាប់ជាមួយអស់ឡោះមុនពេលព្រះគុណ (លាភសក្ការៈ)

ការអរគុណបន្ទាប់ពីកើតឡើងនៃលាភសក្ការៈ ដូចជា

ផ្នែកមួយនេះតម្រូវអោយខ្ញុំបម្រើ(ដែលអស់ឡោះបង្កើត)មានជំនឿយ៉ាងមុតមាំ ពិតណាស់ម្ចាស់ដែលពិតនោះគឺជាអស់ឡោះ។ហើយចិត្តរបស់គេវិញមិនទាក់ទងជាមួយនរណាក្រៅពីអស់ឡោះឡើយ ហើយនិងមិនស្វែងរកប្រការល្អទេ លើកលែងតែអស់ឡោះ។ដូចគ្នាទៅនឹងឋានសួគ៌គឺសុំពីអស់ឡោះដោយសារទ្រង់ជាម្ចាស់របស់វា ដូច្នោះដែរលាភសក្ការៈគឺយើងត្រូវសុំពីទ្រង់។
(وتوكل على الحي الذي لا يموت)
មានន័យថាហើយចូរអ្នក(ម្ចាស់ម៉ាត់)ប្រគល់ការទុកចិត្តលើអ្នកដែលរស់ អ្នកដែលមិនស្លាប់(អស់ឡោះ إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا {سورة العنكبوت(17) فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ} ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអស់ឡោះនោះគឺពួក វាមិនអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូច្នោះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអស់ឡោះ
(وعبدوه واشكروا له)
ហើយត្រូវគោរពទៅចំពោះអស់ឡោះនិងថ្លែងអំណរគុណចំពោះទ្រង់។

ចិត្ត
ត្រូវមានជំនឿដោយស្មោះត្រង់និងការទទួលស្គាល់យ៉ាងពេញលេញថាម្ចាស់ប្រទានពរគឺជាអស់ឡោះហើយរាល់ៗលាភសក្ការៈទាំងអស់គឺទ្រង់ជាអ្នកប្រទាន

អណ្តាត
តាមរយៈការនិយាយនិងលាភសក្ការៈរបស់អស់ឡោះហើយការសរសើរចំពោះទ្រង់និងការថ្លែងអំណរគុណសំរាប់តែទ្រង់ម្នាក់គត់។ទ្រង់មានបន្ទូលថា៖ នៀកម៉ាត់ដែលម្ចាស់របស់អ្នកប្រទាបអោយ ចូរអ្នកដឹងគុណ។

អវៈយុវៈ
តាមរយៈនៀកម៉ាត់និងការប្រតិបត្តិចំពោះអស់ឡោះតែម្នាក់គត់។ហើយការបញ្ចៀសឆ្ងាយពីប្រការអាក្រក់ៗហើយនិងធ្វើរាល់ៗបទបញ្ជារបស់អស់ឡោះ

នៅពេលជួបបញ្ហា
(១)

(១) ពីព្រោះបណ្តាអ្វីឡាម៉ាកអ៊ីស្លាមបានឯកភាពគ្នាថាការអត់ធ្មត់ជាប្រការដែលចាំបាច់(واجب)។



១- ខឹង: គឺមិនត្រូវបានអនុញ្ញាតឡើយហើយថែមទាំងមានទម្ងន់ទោសទៀតផង :



- ខឹងដោយបង្កប់ទុកក្នុងចិត្ត: អ៊ុបន្ទុកយើងបាននិយាយថាមនុស្សមួយចំនួនមិនហ៊ានពោលពាក្យខឹងនិងមាត់គេឡើយយប់ៗតែចិត្តរបស់គេបានបង្ហាញថាគេមិនពេញចិត្តនឹងម្ចាស់អល់ឡោះឡើយ។ ដោយចិត្តគេបានទទួលស្គាល់ថាអល់ឡោះបានបំពាននឹងបានរារាំងខ្លួនគេ។ ល។ ទង្វើនេះតិចឬច្រើនតែងតែកើតមានលើបុគ្គលម្នាក់ៗដូច្នោះបុគ្គលគ្រប់រូបត្រូវតែកមើលចិត្តរបស់គេដើម្បីបញ្ជាក់ថាតើចិត្តពួកគេមានកំហឹងនិងអល់ឡោះដែរឬអត់ប្រសិនបើវិនិច្ឆ័យឃើញថាចិត្តគេស្មោះត្រង់គ្មានកំហឹងនិងទ្រង់ទេនោះគេនឹងរួចផុតពីទូសារហើយ។

- កំហឹងដែលបញ្ចេញនិងអណ្តាត: ដូចជាស្រែកខ្លាំងៗត្រូវឬឧស្សាហ៍និយាយពាក្យដែលគេអាចវាយតំលៃថាបុគ្គលនោះមានកំហឹងនិងអល់ឡោះ។

- កំហឹងដែលបញ្ចេញដោយទង្វើ: ដូចជាវាយខ្លួនឯងឬធ្វើទារុណកម្មផ្សេងៗលើខ្លួនឯង។

២-អត់ធ្មត់ : ហ្វឹកុមរាគឺចាំបាច់(واجب)បំផុត: ការអត់ធ្មត់និងចិត្តនិងមាត់ក៏ដូចជាដៃជើងផ្សេងៗគឺចាំបាច់ណាស់។ អ៊ីម៉ាអៈម៉ាត់បានលើកឡើងថាពាក្យអត់ធ្មត់ត្រូវបានគេចែងនៅក្នុងគម្ពីរអានមានដល់ទៅកៅសិប(90)កន្លែងនោះ។

ហើយការអត់ធ្មត់ជាប្រការដែលបណ្តាអ្វីឡាម៉ាកអ៊ីស្លាមឯកភាពគ្នាហើយភាពអត់ធ្មត់ទៀតសោធន៍នឹងមួយភាគពីរនៃអ៊ីម៉ាន់និងអល់ឡោះព្រោះអ៊ីម៉ាន់ចែកជាពីរផ្នែកមួយផ្នែកគឺការអត់ធ្មត់មួយផ្នែកទៀតគឺអគុណឬដឹងគុណ(شکر)។

៣-វីហ្គ (យល់ព្រម ពេញចិត្ត) : ហ្វឹកុមរាគឺស្វ័ណាត់ហើយកំរិតនៃវីហ្គខ្ពស់ជាងអត់ធ្មត់។

៤-ស្វីគួរ (អគុណ ដឹងគុណ) : ហ្វឹកុមរាគឺស្វ័ណាត់ហើយកំរិតនៃស្វីគួរខ្ពស់ជាងអត់ធ្មត់និងវីហ្គ។

រូបមន្តទាំងបួន

ចូរអ្នកដឹង អល់ឡោះបានចង្អុលបង្ហាញអ្នកអោយគោរពទ្រង់៖
សាសនាជ្រះស្អាត (الحنيفية) ដែលជាសាសនាអ៊ីប្រាហ្វឹមគឺការគោរព
អល់ឡោះតែមួយគត់ ស្មោះត្រង់ចំពោះទ្រង់ ដោយរឿងនោះអល់ឡោះបាន
ដាក់បញ្ជាឈើមនុស្សគ្រង់រូប និងទ្រង់បង្កើតពួកគេដើម្បីវា ។

ដូចទ្រង់បានមានបន្ទូលថា៖
﴿قَالَ مَعَاذَ اللَّهِ وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴿٥٦﴾ الذاريات: ٥٦
﴿ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពស
ក្ការៈមកចំពោះយើងឡើយ។﴾ (9)

នៅពេលអ្នកដឹងថាអល់ឡោះបានបង្កើតអ្នកដើម្បីគោរពទ្រង់ចូរអ្នកដឹងថា គេ
មិនហៅការគោរពបានទេ លើលែងជាមួយនិងតោហេត ដូចសឡាត គេមិន
ហៅថាសឡាតទេ លើកលែងជាមួយការបញ្ជូន៖ (الوضوء) នៅពេលដែល
ស្លឹកបានចូលក្នុងអ៊ីបាដាស់ គឺខ្លួន ក៏ដូចជាភាពមិនស្អាត (الحدث)
បានចូលក្នុងភាពជ្រះស្អាត (الطهارة) (ហ្វូខុក) ។នៅពេលអ្នកដឹងថា ស្លឹ
កវាលាយលំនឹងអ៊ីបាដាស់ វាធ្វើអោយខ្លួន ហើយទង្វើដែលត្រូវបានគេកាត់
ផ្តាច់ អ្នកធ្វើវាគឺក្លាយជាអ្នកស្ថិតក្នុងនរកជាអមតៈ អ្នកបានដឹងថា អ្វីដែល
សំខាន់បំផុតចំពោះអ្នកគឺការចេះដឹងអំពីរឿងនោះ សង្ឃឹមថាអល់ឡោះធ្វើអោ
យអ្នករួចផុតពីសំណាញ់មួយនេះគឺការស្លឹកនិងអល់ឡោះ ។ ដែលទ្រង់
បានមានបន្ទូលថា៖

﴿قَالَ مَعَاذَ اللَّهِ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَلِكَ لِمَنْ يَشَاءُ وَمَنْ يُشْرِكْ
بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا ﴿١١٦﴾ النساء: ١١٦

﴿ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នក ដែលធ្វើស្លឹកចំពោះ
ទ្រង់ឡើយ។តែទ្រង់នឹងអភ័យទោសចំពោះបាបកម្មផ្សេងពីនោះឱ្យអ្នកណា
ដែលទ្រង់មានចេតនា។ ហើយអ្នកណាធ្វើស្លឹកចំពោះអល់ឡោះ គេពិតជា
បានរងេង(ពីមាគ៌ាត្រឹមត្រូវ)ដ៏សែនឆ្ងាយជាមិនខាន។﴾

នោះគឺជាការដឹងរូបមន្តទាំងបួនដែលអល់ឡោះដ៏មហាខ្ពង់ខ្ពស់បានលើកឡើង
ក្នុងកម្ពីរទ្រង់។រូបមន្តទីមួយ ការដឹងថាបណ្តាការហៀរដែលរស្មីល ០ បាន
ប្រឆាំងពួកគេ គឺជាអ្នកទទួលយកថាអល់ឡោះដ៏មហាខ្ពង់ខ្ពស់ ទ្រង់ជាអ្នក
បង្កើត ជាអ្នកគ្រប់គ្រងហើយនោះមិនបានបញ្ចូលពួកគេទៅក្នុងសាសនាឡើ
យ។ ហើយភស្តុតាងរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

- (១) អ្នកនិពន្ធ (رحمه الله) ចង់បញ្ជាក់ថា ហេតុអ្វីយើងសិក្សាអំពីតោហេត។
- (២) បណ្តាពួកការហៀរដែលពាហ្វឹត្រូវបាន បញ្ជូនទៅកាន់ពួកគេ អោយទទួលយកតោហេត (រឿប្រហ្វឹយ៉ាស់) ទន្ទឹមផងនោះ រស្មីលុលឡោះ បានប្រឆាំងពួកគេដូចនេះជម្លោះរវាងពួកគេនិង ណាហ្វឹគឺនៅក្នុងតោហេតអ៊ីឡូហ្វឹយ៉ាស់។ ហើយ រាល់អ្នកដែលបង្វែរមួយនៃការប្រតិបត្តិទៅផ្សេង ពីអល់ឡោះ គេគឺជាអ្នកស្លឹក ការហៀរ ។

قَالَ تَعَالَى: ﴿فُلٌ مِّن يَرزُقُكُمْ مِّنَ السَّمَاءِ وَالْأَرْضِ أَمَّن يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَن يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَن يُدِيرُ الْأَمْرَ فَسَيَقُولُونَ اللَّهُ فَعَلْ أَفَلَا تَتَّقُونَ ﴿٣١﴾ يونس: ٣١

☞ ចូរអ្នក(ម្នាក់ម្នាក់) ពោលថា៖ តើអ្នកជាអ្នកប្រទានលាភសក្ការៈអោយ ពួកអ្នកពីលើមេឃនិងផែនដី?ឬអ្នកណាជាអ្នកគ្រប់គ្រងការពូជនិងការឃើញ? ហើយនណាជាអ្នកបញ្ចេញរបស់របស់ពីរបស់ស្លាប់និងបញ្ចេញរបស់ស្លាប់ពី របស់របស់?ហើយតើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងនោះ? ពួកគេនិង ឆ្លើយថា: គឺអស់ឡោះ។ ដូច្នេះចូលអ្នកពោលថា: តើពួកអ្នកមិនកោតខ្លាច ទេឬ? ﴿ (២) រូបមន្តទីពីរ ៖ គឺពួកគេនិយាយថា យើងមិនបានប្លង់ស្លាប់សុំពួក គេហើយក៏មិនបានតំរង់ឆ្ពោះទៅកាន់ពួកគេ(ក្នុងការគោរព)លើកលែងតែ ដើម្បីទាមទារការបញ្ជូននិងការអន្តរាគមន៍។ភស្តុតាងក្នុងការបញ្ជូនគឺបន្ទូល របស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿وَالَّذِينَ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَىٰ إِنَّ اللَّهَ يَحْكُمُ بَيْنَهُمْ فِي مَا هُمْ فِيهِ يَخْتَلِفُونَ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ كَاذِبٌ كَفَّارٌ ﴿٣﴾ الزمر: ٣

☞ ហើយពួកដែលបានយកអ្នកគាំពារផ្សេងពីទ្រង់(បាននិយាយថា) ពួក យើងមិនគោរពសក្ការៈចំពោះពួកវាឡើយលើកលែងតែដើម្បីឲ្យពួកវាបញ្ជូន ពួកយើងឲ្យជិតបំផុតទៅចំពោះអស់ឡោះប៉ុណ្ណោះ។ពិតប្រាកដណាស់អស់ ឡោះនិងកាត់សេចក្តីវាវា ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា (ការគោរពសក្ការៈ)។ពិតប្រាកដណាស់អស់ឡោះមិនចង្អុលបង្ហាញអ្នកណា ដែលជាអ្នកភូតកុហកនិងប្រឆាំងឡើយ។ ﴿ (១)

ហើយភស្តុតាង ស្នាហ្វាអាត់ បន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ تَعَالَى: ﴿وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ وَيَقُولُونَ هَؤُلَاءِ شَفَعَاؤُنَا عِنْدَ اللَّهِ﴾ يونس: ١٨

☞ ពួកគេគោរពសក្ការៈផ្សេងពីអស់ឡោះដែលវាមិនអាចផ្តល់គ្រោះថ្នាក់ឬផ្តល់ ផលប្រយោជន៍ដល់ពួកគេហើយពួកគេនិយាយថា: ពួកវាទាំងនេះជាអ្នក ជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអស់ឡោះ។ ﴿

ហើយការស្នាហ្វាអាត់គឺមានពីរ៖ ស្នាហ្វាអាត់ មិនស្របច្បាប់ និងស្នាហ្វា អាត់ស្របច្បាប់ (២)

(១) អ្នកធ្វើស្តីវិកនិងការហៀរ អះអាងថាពួកគេមិន បានប្លង់ស្លាប់ សុំពីម្ចាស់មិនពិតរបស់ពួកគេហើយក៏មិន បានតំរង់ឆ្ពោះទៅកាន់ពួកគេ(ក្នុងការគោរព)លើកលែង តែទាមទារការបញ្ជូននិងការស្នាហ្វាអាត់ ។ ពិតប្រាកដ ណាស់ពួកគេសាកសមក្នុងរឿងនោះឲ្យណាហ្នឹងកាត់ពួក គេថា កាហៀរ និងប្រឆាំងពួកគេ។

(២) ស្នាហ្វាអាត់ក្នុងន័យភាសា គឺការបង្រួបបង្រួម និងការធ្វើឲ្យចម្រួលមួយទៅជាពីរ ។ន័យក្នុងច្បាប់៖ ការធ្វើ ខ្សែរយៈសំរាប់អ្នកផ្សេងក្នុងការនាំផលប្រយោជន៍ឬការ ពារគ្រោះថ្នាក់

ផ្នែកៗនៃស្នាហ្សាអាត់

ស្នាហ្សាអាត់ដែលស្របច្បាប់
(سنة مباحة)

គឺជាស្នាហ្សាអាត់ដែលទាមទារពីអស់ឡោះ
ហើយគេដាក់លក្ខខណ្ឌនៅក្នុងវា ៖

- 1-ការអនុញ្ញាតពីអស់ឡោះឱ្យស្នាហ្សាអាត់។
- 2-ការយល់ព្រមរបស់ទ្រង់ចំពោះអ្នកស្នាហ្សាអាត់ ។
- 3-និងអ្នកដែលត្រូវស្នាហ្សាអាត់។

ក្នុងអ្វីដែលម៉ាយូកអាចធ្វើបាន
ត្រឹមត្រូវដោយមានបួនលក្ខខណ្ឌ

- ១-មានវត្តមាន
- ២- មានជីវិត
- ៣-មានលទ្ធភាព
- ៤- ជាមូលហេតុប៉ុណ្ណោះ

ស្នាហ្សាអាត់ មិនស្របច្បាប់
(سنة منفية)

គឺជាស្នាហ្សាអាត់ ដែលគម្ពីរគួរអាន
បដិសេធ ហើយវាគឺអ្វីដែលទាមទារ
ផ្សេងពីអស់ឡោះទូរអ្វីដែលមិនមាន
លទ្ធភាពលើកលែងតែអស់ឡោះ។

ច្បាប់របស់វាគឺ៖ ស្ទីរីកធំ

សំរាប់តែណាហ្គី ρ គ្មាននណាម្នាក់ដែលចូល
រួមជាមួយលោកបានឡើយ

ទូទៅសំរាប់រស្មីលនិងបណ្តាណាហ្គី ម៉ាឡាអ៊ីកាត់
អ្នកមានជំនឿ និងបុគ្គល (ក្មេងៗ)

-ស្នាហ្សាអាត់ធំ

-ស្នាហ្សាអាត់
ចំពោះឪពុកមា
គាត់អាប៊ូតឡីប
ដើម្បីសំរាល
ទារុណកម្ម។

-ស្នាហ្សាអាត់
ពេលបើករាល់
បណ្តាទ្វាឋាន
ស្ទីត។

-ស្នាហ្សាអាត់ក្នុង
ការតម្លើង
ឋានៈសំរាប់ពួក
អ្នកមានជំនឿ
(الموحدين)។

-ស្នាហ្សាអាត់សំ
រាប់អ្នកត្រូវចូល
ឋានរកក្នុង
ចំណោមអ្នកមាន
ជំនឿមិនចូលវា
វិញ។

-ស្នាហ្សាអាត់សំ
រាប់អ្នកបាន
ចូលឋានរកក្នុង
ចំណោមអ្នក
មានជំនឿ
ចេញពីវា
វិញ។

ស្នាហ្វាអាត់មិនស្របច្បាប់ អ្វីដែលគេទាមទារពីអស់ឡោះ ទៅលើអ្វីដែលគេមានសមត្ថភាពលើកលែងតែទ្រង់មួយគត់

ភស្តុតាងបន្ទូលរបស់ទ្រង់: ﴿يَا أَيُّهَا الَّذِينَ ءَامَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفِيعَةٌ ۗ وَالْكَافِرُونَ ۗ﴾

هُمُ الظَّالِمُونَ ﴿٢٥٤﴾ البقرة: ٢٥٤

﴿ ឱបណ្តាអ្នកមានជំនឿ! ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពី អ្វីដែលយើងបានប្រទានឱ្យពួកអ្នកមុននឹងថ្ងៃមួយមកដល់ដែលក្នុង ថ្ងៃនោះគ្មានការលក់ដូរ គ្មានមិត្តភក្តិ និងគ្មានការអន្តរាគមន៍ឡើយ។ ហើយពួកប្រឆាំងគឺជាពួកបំពាន។ ស្នាហ្វាអាត់ស្របច្បាប់វាគឺអ្វីដែលត្រូវទាមទារពីអស់ឡោះហើយអ្នកស្នាហ្វាអាត់ត្រូវបានគេឱ្យតំលៃនិងអ្នកដែលទទួលស្នាហ្វាអាត់ ដែលអស់ឡោះទ្រង់បានយល់ព្រមពីសំដីនិងទង្វើរបស់គេ

បន្ទាប់ពីមានការអនុញ្ញាតិ ដូចទ្រង់មានបន្ទូលថា: ﴿مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ﴾ البقرة:

﴿ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្តរាគមន៍នៅចំពោះមុខអស់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតិពីទ្រង់ប៉ុណ្ណោះ។ ﴾

(9) រូបមន្តនេះជាភស្តុតាងយ៉ាងច្បាស់លាស់ក្នុងការឆ្លើយតបទៅកាន់អ្នកដែលថា: ការស្លឹក

(الشرك) កើតមានតែសំរាប់អ្នកគោរពរូបសំណាកប៉ុណ្ណោះ ភស្តុតាងស្របច្បាប់មានមកសំរាប់ រូបសំណាកនិងអ្វីផ្សេងទៀតក្នុងចំណោមម្ចាស់ដែលមិនពិត នៅដំណាក់កាលសម័យនោះប៉ុណ្ណោះ

ហើយរូបស្វីល ρ មិនបានបែងចែករវាងទាំងពីរទេ ផ្ទុយទៅវិញគាត់បានរាប់បញ្ចូលទាំងពីរនៅក្នុង

តហូត (الطواغيت) ហើយលោកបានប្រឆាំងពួកគេដោយគ្មានការលើកលែង ដើម្បីឱសាសនាទាំងមូលសំរាប់អស់ឡោះតែមួយគត់។

រូបមន្តទីបី (១) ណាហ្គី ρ បានលេចឡើងក្នុងហ្វូងមនុស្សដែលគោរពសក្ការៈខុសៗគ្នា ក្នុងចំណោមពួកគេមានអ្នកគោរព ម៉ាឡាអ៊ីកាត់បណ្តាលណាហ្គី និងអ្នក សលីហៀន គោរពដើមឈើ និងរូបបដិមានហើយក្នុងចំណោមពួកគេមានអ្នកគោរពព្រះអាទិត្យនិងព្រះចន្ទផងដែរ រូបស្វីល ρ បានប្រឆាំងពួកគេ ដោយលោកមិនបានបែងចែកឡើយ។ ហើយភស្តុតាងគឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់:

﴿ قَالَتِلْهُنَّ عَلَىٰ لَا تَكُونُ فِتْنَةً وَيَكَوِّنُ الذِّبْتُ كَلَهُ لِلَّهِ ۗ﴾

﴿ ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធនិងពួកគេ(ពួកមូស្លីម)រហូតដល់ភាពរីករវ(ប្រការស្លឹក)លែងកើតមាននិងធ្វើឱការគោរពសក្ការៈទាំងអស់ទៅចំពោះអស់ឡោះតែមួយគត់។ ﴾

ភស្តុតាង ព្រះអាទិត្យនិងព្រះចន្ទ គឺបន្ទូលដ៏មហាខ្ពង់ខ្ពស់របស់ទ្រង់:

﴿ قَالَتِلْهُنَّ عَلَىٰ مِنَ ءَابَتِهِ أَلْبَلٌ وَٱللَّهَارُ وَٱلشَّمْسُ وَٱلْقَمَرُ ۗ لَا تَسْجُدُوا لِلشَّمْسِ وَلَا

لِلْقَمَرِ ۗ وَٱسْجُدُوا لِلَّهِ ٱلَّذى خَلَقَهُنَّ ۗ إِن كُنتُمْ ءِٔيَآءَ تَعْبُدُونَ ﴿٣٧﴾

﴿ ក្នុងចំណោមភស្តុតាងទាំងឡាយ(ដែលបញ្ជាក់ពីអនុភាព)របស់ទ្រង់នោះគឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យនិងព្រះចន្ទ។ ចូរពួកអ្នកកុំ

ស្ងៀមចំពោះព្រះអាទិត្យនិងព្រះចន្ទឱសោះ តែពួកអ្នកត្រូវស្ងៀមចំពោះ

អស់ឡោះដែលជាអ្នកបង្កើតពួកវាវិញប្រសិនជាពួកអ្នកជាអ្នកគោរព

សក្ការៈចំពោះទ្រង់តែមួយមែននោះ: ﴿

ភស្តុតាងម៉ាឡាអ៊ីកាត់គឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿قَالَ مَعَالٍ: ﴿ وَلَا يَأْمُرُكُمْ أَنْ تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ﴾ ٨٠: عمران

﴿ហើយគេក៏មិនគប្បីប្រើពួកអ្នកឱយកបណ្តាម៉ាឡាអ៊ីកាត់និងណាហ្គីធ្វើជាម្ចាស់ដែរ។﴾

ភស្តុតាងបណ្តាណាហ្គីគឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿قَالَ مَعَالٍ: ﴿ وَإِذْ قَالَ اللَّهُ لِيَعْقِبِي أَيْنَ مَرْبِعُ عَائِدَاتِ لِقَائِي أَفَأَقُولُ مَا لَيْسَ لِي بِحَقِّ إِنْ كُنْتُ قُلْتُهُ فَقَدْ عَلِمْتَهُ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ إِنَّكَ أَنْتَ عَلَّامُ الْغُيُوبِ ﴿١١٦﴾ المائدة: ١١٦

﴿ ហើយ(ចូរចងចាំ) នៅពេលដែលអល់ឡោះបានសួរថា: ឱអ៊ីសាកូនម៉ារយ៉ូ ! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សថា: ចូរពួកអ្នកយកខ្ញុំនិងម្តាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរក្រៅពីអល់ឡោះ? អ៊ីសាកបានឆ្លើយថា: ទ្រង់មហាស្អាតស្អំ! មិនសក្តិសមទេសំរាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែនទ្រង់ប្រាកដជាបានជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំមិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ប្រាកដណាស់ទ្រង់តែមួយគត់មហាដ៏ឯងនូវប្រការអាថ៌កំបាំងទាំងឡាយ។﴾

ភស្តុតាងបណ្តាសលីហ៊ីនគឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿أُولَئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ﴾

﴿ពួក(ព្រះនាណ)ដែលពួកមូស្តរីគឺនៅប្លង់ស្លង់សុំនោះពួកគេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរថាតើពួកគេណាម្នាក់ដែលជិត(និងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅសង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។﴾

ភស្តុតាងដើមឈើនិងដុំថ្ម គឺបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

﴿قَالَ مَعَالٍ: ﴿ أَفَرَأَيْتُمُ اللَّاتَ وَالْعُزَّىٰ ﴿ وَمَنَاةَ الْكَالِبَةَ الْأُخْرَىٰ ﴿ النجم: ١٩ - ٢٠

﴿ តើពួកអ្នក(ពួកមូស្តរីគឺន)យល់យ៉ាងណាចំពោះសំណាកឈ្មោះឡាតនិងអ៊ីសហ្សា . ហើយនិងម៉ាណាតដែលជារូបសំណាកទីបីផ្សេងទៀតនោះ(តើវាផ្តល់ផលប្រយោជន៍ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ)? ហើយហាហ្គីសអាប៊ីវ៉ាគឺដ អាល់ឡែស្ស رضي الله عنه បាននិយាយថា: ((យើងបានចេញជាមួយណាហ្គីPទៅហ្វូណេនហើយពួកយើងទើបតែចូលអ៊ីស្លាមសំរាប់ពួកមូស្តរីគឺនតែងតែមានដើមឈើជាទីតាំងដាក់សម្ភារៈសឹកដែលគេហៅថា(ذات أنواط)

(១) អ្នកនិពន្ធ **رحمہ اللہ** បានបកស្រាយក្នុង រូបមន្តនេះពីភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងររបស់អ្នកម្ចាស់សម័យបច្ចុប្បន្នយើងនេះ គឺពួកគេខ្លាំងជាងសម័យមុនក៏ ព្រោះអ្នកស្នើរិកសម័យយើងនេះធ្វើស្នើរិកទាំងភាពរីករាយ និងកើតទុក្ខបើក្រឡេកមើលសម័យមុនវិញគឺប្រាកដ ណាស់ពួកគេធ្វើស្នើរិកតែពេលមានសេចក្តីសុខហើយ ត្រឡប់រកអស់ឡោះវិញនិងធ្វើសក្ការៈតែមួយរបស់ពួកគេ ពេលមានគ្រោះអាសន្ន ។ បើមើលពួកកាហ្វៀរសម័យមុន គឺពួកគេធ្វើស្នើរិកតែពេលមានសេចក្តីសុខ ហើយអស់ ឡោះបានដាក់ពួកគេជាកាហ្វៀរ ចុះសម័យយើងវិញមិន កាន់តែសាកសមជាកាហ្វៀរខ្លាំងជាងមុនទេឬអី បើធ្វើស្នើ រិកគ្រប់ពេលវាលាមិនថាមានសេចក្តីសុខឬទុក្ខនោះ។

ហើយពេលពួកយើងបានឆ្លងកាត់ដើមឈើប្រភេទនោះក៏បានពោលថាៈ ឱវស្សីលុលឡោះ! ធ្វើឲ្យពួកយើងមាន (ذات أنواط) ដូចជា (ذات أنواط) របស់ពួកគេ)) ម្យ៉ាងម៉ាត់ឲ្យមាន (ذات أنواط) ដូចពួកគេដែរ.....))

រូបមន្តទីបួន៖ ប្រាកដណាស់អ្នកធ្វើស្នើរិកក្នុងសម័យយើងគឺស្នើរិកខ្លាំង ជាងសម័យមុន ព្រោះថាមនុស្សសម័យមុន ស្នើរិកក្នុងពេលរីករាយ ហើយពួកគេស្មោះសរ(ក្នុងការគោរពអស់ឡោះ) នៅពេលមានទុក្ខ ចំនែក ពួកអ្នកធ្វើស្នើរិកសម័យយើងវិញ ស្នើរិករបស់ពួកគេទាំងរីករាយនិង ពេលកើតទុក្ខ។

ភស្តុតាងបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖

قَالَ عَلِيٌّ: ﴿فَإِذَا رَكِبُوا فِي الْفَلَائِكِ دَعَوْا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ إِذَا هُمْ يُشْرِكُونَ ﴿٦٥﴾ العنكبوت: ٦٥

☞ ហើយនៅពេលដែលពួកគេជិះសំពៅ(ជួបប្រទះនិងគ្រោះថ្នាក់)នោះ ពួកគេប្តូរស្លូតសំពៅទៅចំពោះអស់ឡោះដោយចិត្តស្មោះសក្តិការប្រណិ ប័ត្តចំពោះទ្រង់។ តែនៅពេលដែលទ្រង់បានសង្គ្រោះពួកគេទៅដល់ ត្រើយ ពេលនោះពួកគេបែរជាធ្វើស្នើរិកនិងទ្រង់ទៅវិញ។ ☞(១)

អស់ឡោះមហាដឹង និងអស់ឡោះបានប្តូរស្លូតទៅលើម្យ៉ាងម៉ាត់និងលើ ក្រុមគ្រួសារហើយនិងបណ្តាសហបិតរបស់គាត់អោយ សុខសាន្ត សន្តិ ភាព។

والله أعلم ، وصلى الله على محمد وعلى آله و صحبه وسلم

<p>ការទាមទារឋានសួគ៌មិនកើតមានលើកលែងពីអល់ឡោះ ពីព្រោះទ្រង់ដ៏មហាខ្ពង់ខ្ពស់ជាអ្នកគ្រប់គ្រងវា ដូច្នោះដែរលាបសក្ការៈមិនទាមទារបានទេលើកលែងតែពីអល់ឡោះចាំបាច់ត្រូវថែរក្សា ភ្ជាប់នឹងអល់ឡោះដោយមិនអាចផ្សេងពីទ្រង់ឡើយ ។</p>	<p>ការផ្សាភ្ជាប់និងតោ ហេតុប្តីយ៉ាស់</p>	<p>ទៀកម៉ាត់ គឺជាការ សាកល្បង ហើយ ភស្តុតាង</p>				
<p>អគុណនឹងចិត្តរបស់គេ ៖ គឺដោយសារទទួលស្គាល់និងឯកភាពថា រាល់អ្វីៗអំពីទៀកម៉ាត់ដែលគេទទួលបានគឺមកពីអល់ឡោះដោយមិន មែនផ្សេងពីទ្រង់ឡើយ។</p>		<p>អគុណនិងទៀកម៉ាត់</p>				
<p>អគុណនឹងអណ្តាចរបស់គេ៖ ﴿قَالَ عَالٍ: هَذَا مِنْ فَضْلِ رَبِّي لِيَبْلُوَنِي ؕ أَشَكَرُكُمْ أَمْ أَكْفُرُ﴾ النمل: ٤٠ ៖នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំដើម្បីនឹងសាកល្បងខ្ញុំ តើខ្ញុំដឹងគុណឬមិនគុណ ៖</p>	<p>ការផ្សាភ្ជាប់និងតោហេតុប្តីយ៉ាស់</p>	<p>អគុណនិងទៀកម៉ាត់</p>	<p>﴿قَالَ عَالٍ: هَذَا مِنْ فَضْلِ رَبِّي لِيَبْلُوَنِي ؕ أَشَكَرُكُمْ أَمْ أَكْفُرُ﴾ ៣០: ហើយ យើងនិង សាកល្បង ពួកអ្នកនូវ ប្រការ អាក្រក់និង ប្រការល្អ ៖</p>	<p>នៅពេលគេផ្តល់ត្រូវអគុណ</p>	<p>អត្ថសញ្ញាណនៃសុភមង្គល</p>	
<p>អគុណនឹងអរៈយវៈរបស់គេ៖ ដោយការចែករំលែកលាបសក្ការៈទៅ តាមកំរិតនៃទៀកម៉ាត់នីមួយៗ ការអគុណទៀកម៉ាត់និងទ្រព្យ សម្បត្តិគឺការចំណាយលើផ្លូវអល់ឡោះ ការអគុណទៀកម៉ាត់ចំណេះ ដឹងគឺការផ្តល់វាទៅអោយអ្នកដែលស្លូត (អ្នកត្រូវការ) ជួនកាលតាមរយៈ អណ្តាតឬអត្ថបទសរសេរ។</p>	<p>ការផ្សាភ្ជាប់និងតោហេតុប្តីយ៉ាស់</p>	<p>អគុណនិងទៀកម៉ាត់</p>	<p>យើងនិង សាកល្បង ពួកអ្នកនូវ ប្រការ អាក្រក់និង ប្រការល្អ ៖</p>	<p>នៅពេលគេផ្តល់ត្រូវអគុណ</p>	<p>អត្ថសញ្ញាណនៃសុភមង្គល</p>	
<p>អ្នករមិលគុណៈហ្វឹកុមវាបាបកម្ម ជួនកាលឈានទៅដល់ស្តីវិកតូច ហើយការរមិលគុណគឺតាមរយៈចិត្ត អណ្តាត និងអរៈយវៈ</p>	<p>ស្ថានភាពមនុស្ស</p>	<p>អគុណនិងទៀកម៉ាត់</p>	<p>យើងនិង សាកល្បង ពួកអ្នកនូវ ប្រការ អាក្រក់និង ប្រការល្អ ៖</p>	<p>នៅពេលគេផ្តល់ត្រូវអគុណ</p>	<p>អត្ថសញ្ញាណនៃសុភមង្គល</p>	
<p>អ្នកអត់ធ្មត់ៈហ្វឹកុមវា វាជឺដោយការឯកភាពរបស់អ្វីម៉ាត់ គេអត់ ធ្មត់និងចិត្ត អណ្តាត អរៈយវៈ របស់គេ ហើយការអត់ធ្មត់ប្រៀប ដូចឈ្មោះរបស់វា ជួរជត់រស់ជាតិរបស់វា</p>	<p>នៅពេលមានទុក្ខ លំបាក</p>	<p>អគុណនិងទៀកម៉ាត់</p>	<p>យើងនិង សាកល្បង ពួកអ្នកនូវ ប្រការ អាក្រក់និង ប្រការល្អ ៖</p>	<p>នៅពេលគេផ្តល់ត្រូវអគុណ</p>	<p>អត្ថសញ្ញាណនៃសុភមង្គល</p>	<p>សេចក្តីផ្តើម ៖ ហើយនៅក្នុងវាមាន អត្ថសញ្ញាណនៃសុភមង្គល រួមទាំងប្រទេស ៖ វាគឺជាសេចក្តីសង្ខេបក្នុងសៀវភៅ (كشِف الشَّبَهَات)</p>

<p>លទ្ធផលរបស់វាផ្ដោសជាងទឹកឃ្មុំ</p>					
<p>អ្នកយល់ព្រម៖ហ្វឹកុមរបស់ស្វីណាត់ ដើម្បីការយល់ព្រមរបស់គេជាមួយម្ចាស់ គេដឹងថារាល់អ្វីៗដែលបានកើតឡើងគឺមកពីអល់ឡោះហើយរាល់អ្វីដែលអល់ឡោះបានកំណត់វាជាប្រការល្អ</p>					
<p>អ្នកខ្លះដឹងគុណ(شاکر) : គឺជាប្រការស្វីណាត់ដែលគេទាមទាបំផុត(កំរិតខ្ពស់ជាងគេបំផុត)</p>					
<p>នៅពេលមានបាបកម្មគឺសុំអភ័យទោស</p>					
<p>— អាល់ហានីហ្វិយ៖ (الحنيفية) គឺជាសាសនាណាហ្គី អ៊ីប្រាហ្វឹម។ អល់ឡោះទ្រង់បានបង្កើតអ្នក ដើម្បីគោរពសការៈចំពោះទ្រង់។ ហើយការគោរពចំពោះទ្រង់មិនអាចត្រឹមត្រូវក្រៅពីតៅហេត(توحيد)ឡើយ ហើយស្លឹវិក (شرك) នៅពេលមានលាយទុំជាមួយនឹងអ៊ីបាខាត់ នោះនឹងធ្វើឱ្យអសាបង់(ទង្វើរល្អទាំងឡាយដែលបានសាង)ហើយអ្នកដែលប្រព្រឹត្តនិងចូលក្នុងនរកជាអមតៈ។ ដូច្នោះតៅហេត(توحيد) គឺជាប្រការដែលចាំបាច់ ដែលអ្នកត្រូវរៀនឱ្យបានជ្រៅជ្រះនិងច្បាស់លាស់បំផុត។</p>	<p>ហេតុអ្វីបានជាយើង ត្រូវសិក្សាតៅហេត (توحيد) និងភាពក្រោះថ្នាក់នៃស្លឹវិក (شرك) ?</p>				
<p>រូបមន្តទីមួយ ៖ ពិតប្រាកដណាស់ពួកកាហ្វៀរនៅសម័យណាហ្គីមូហាំម៉ាត់ គឺពួកគេបានទទួលស្គាល់ (توحيد) (الروبية) តែមិនបានទទួលស្គាល់ (توحيد الألوهية) ទេ ហើយគេក៏មិនបានបញ្ចូលពួកគេទៅក្នុងអ៊ីស្លាមទៅនិងអល់ឡោះប៉ុណ្ណោះ។</p> <p>រូបមន្តទីពីរ ៖ កាហ្វៀរនៅសម័យកាលនោះពួកគេគោរពរូបបដិមាគ្រាន់តែជាវិធីសាស្ត្រ បានបញ្ជាក់និងសុំជំនួយទៅនិងអល់ឡោះប៉ុណ្ណោះ។</p> <p>រូបមន្តទីបី ៖ ណាហ្គីមូហាំម៉ាត់ដែលត្រូវបានអុលឡោះតែងតាំងទៅក្នុងចំណោមមនុស្ស ដែលគោរពសការៈផ្សេងៗពីគ្នា ហើយគាត់មិនបែងចែកផែកញ្ជែករវាងស្លឹវិកនិងស្លឹវិក។</p> <p>រូបមន្តទីបួន ៖ កាហ្វៀរ(مشرکين)សម័យបច្ចុប្បន្ន ពួកគេផុតៗអាក្រក់នឹងជួនជុរជាងសម័យមុនទ្វេដង។</p>					

រូបមន្តទាំងបួន

សំនួរសាកល្បងទាក់ទងនឹងរូបមន្តទាំងបួន

ឈ្មោះ : ចំនួនដែលបានទទួញក្នុងសៀវភៅតៅហេត.....

តើអ្នកទទួញរូបមន្តទាំងបួនឬទេ?

កិច្ចការ	(ភស្តុតាងអំពីគួរអាននិងសុណ្ណោះ)
នៀកម៉ាត់គឺជាការសាកល្បង	
ពួកកាហ្វៀរទទួលស្គាល់(توحيد الربوبية)	
ការទាមទារនៃការបញ្ចិត	
ស្នាហ្សាអាត់មិនស្របច្បាប់	
ភស្តុតាងដែលហាមគោរពថ្ងៃនិងខែ	
ភស្តុតាងដែលហាមគោរព បណ្តាម៉ាឡាអ៊ីកាត់	
ភស្តុតាងដែលហាមគោរព បណ្តាណាហ្គី	
ភស្តុតាងដែលហាមគោរព បណ្តាពួកសឡេរ៖	
ភស្តុតាងដែលហាមគោរព ដុំថ្ម និងដើមឈើ	
បណ្តាលការហ្វៀរស្មោះស្ម័គ្រនៅពេលមានទុក្ខហើយស្ទើរិក នៅពេលមានសេចក្តីសុខ	
ភស្តុតាងបញ្ជាក់ពីស្ទើរិក (شرك)	

ចូរសរសេរនៅអ្វីដែលអ្នកដឹងដូចខាងក្រោមនេះ

ហេតុអ្វីយើងត្រូវរៀនអំពីតោហេត (توحيد) ?	1-	2-	3-	4-
5-	6-	7-	8-	9-
ហេតុអ្វីយើងត្រូវរៀនរូបមន្តទាំងបួន	1-	2-		
3-	4-			
រូបមន្តទាំងបួនចែកទៅជា				
រូបមន្តគឺជាសេចក្តីសង្ខេបរបស់សៀវភៅ				
ហេតុអ្វីយើងមិនសិក្សាសៀវភៅ (كشف الشبهات)?				
អត្តសញ្ញាណនៃសុភមង្គល	1-	2-	3-	
អាល់ហានីហ្ស៊ីយ៉ាស់ (الحنيفة) គឺជា?				
លទ្ធផលពីការសិក្សារូបមន្ត				
(أولياء الله) ពួកគេគឺ	ស្រៀវខុលអ៊ីស្លាមបានថា ៖			
ហើយភស្តុតាងទៅលើអ្វីៗនោះ	ហេតុអ្វី ៖			
ការអគុណទៅលើនៀកម៉ាត់ ជាមួយនិងឧទាហរណ៍	1-			
2-				
3-				
ដូចម្តេចជាការផ្សព្វផ្សាយ របស់ខ្ញុំ (អល់ឡោះ) (تعلف العبد) ?				
ស្ថានភាពមនុស្សពេលជួបបញ្ហាលំបាក ជាមួយ	១ ហ្វ៊ីកុមរ៉ា	កើតឡើងដោយ	និង	និង

និងហ្វឹកុម	១ ហ្វឹកុមវា	កើតឡើងដោយ	និង	និង
៣	៤			
និយមន័យស្នាហ្វារាត់ ន័យក្នុងភាសា	ន័យក្នុងច្បាប់សាសនា			
ស្នាហ្វារាត់ចែកចេញជា	១	២		
លក្ខខណ្ឌ ស្នាហ្វារាត់ស្របច្បាប់	១	២	៣	
ហើយចែកចេញជា : ១	ចែកចេញជា		និង	
និង				
២	ចែកចេញជា		និង	និង
រូបមន្តទីមួយ				
រូបមន្តទីពីរ				
រូបមន្តទីបី				
រូបមន្តទីបួន				
ហ្វឹកុមនៃការប្រតិបត្តិនៅពេលស្តីទិកលាយជាមួយវា	ភត្តតាងបញ្ជាក់			

الفهرس

ត្រីះទាំងបីនិងភស្តុតាងរបស់វា

១	សេចក្តីផ្តើម \ អរម្ពថា	5 - 7
២	ចំណោទទាំងបួន	8 - 12
៣	ចំណោទទាំងបី	13 - 16
៤	សារៈសំខាន់ក្នុងការសិក្សាគោរហោត	17
៥	ត្រីះទាំងបី	18 - 44
៦	បញ្ចប់សេចក្តី	45 - 47
៧	សេចក្តីបន្ថែម(សង្ខេបសេចក្តីអធិប្បាយសាច់រឿងជា តារាង)	48 - 51
៨	ការធ្វើតេសចំពោះត្រីះទាំងបីនិងបណ្តាភស្តុតាងរបស់វា	52 - 56

រូបមន្តទាំងបួន

១	សេចក្តីផ្តើម ប្រភពនៃសុភមង្គល	61 - 64
២	រូបមន្តទី១	65
៣	រូបមន្តទី២	66 - 67
៤	រូបមន្តទី៣	68 - 69
៥	រូបមន្តទី៤	70
៦	ប្រមូលផ្តុំ(សង្ខេបសេចក្តីអធិប្បាយសាច់រឿងជា តារាង)	71 - 72
៧	ការធ្វើតេស រូបមន្តទាំងបួន	73 - 75
៨	មាតិកា الفهرس	76 - 77